

ការកាន់កាប់ដីនៅកម្ពុជា

ការវិភាគលើទិន្នន័យចុងក្រោយ

ឯកសារពិភាក្សាលេខ ១៩

ចំនួនសុផល ទេព-សារីរិ និង Sarthi Acharya



ឯកសារ
ពិភាក្សា
លេខ ១៩

វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា

ការកាន់កាប់ដីនៅកម្ពុជា

ការវិភាគលើទិន្នន័យចុងក្រោយ

ឯកសារពិភាក្សាលេខ ១៩

ចំនួនសុចរិត ទេព-សារីរិ និង Sarthi Acharya



វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា
ភ្នំពេញ ខែធ្នូ ឆ្នាំ២០០១

© រក្សាសិទ្ធិឆ្នាំ២០០១ វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា

រក្សាសិទ្ធិគ្រប់យ៉ាង-គ្មានផ្នែកណាមួយនៃឯកសារបោះពុម្ពផ្សាយនេះ ត្រូវបានចម្លងទុក ឬផ្សព្វផ្សាយតាមទម្រង់ និងតាមមធ្យោបាយផ្សេងៗ ដូចជា: អេឡិចត្រូនិក យន្តកម្ម ថតចម្លង... ។ល។ ដោយគ្មានការអនុញ្ញាតជាលាយ ស័ក្តិណ៍អក្សរពី វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជាឡើយ ។

ISSN 1560 9812

**ការកាន់កាប់ដីនៅកម្ពុជា: ការវិភាគលើទិន្នន័យចុងក្រោយ — ឯកសារព័ត៌មានលេខ ១៩
ខែធ្នូ ឆ្នាំ២០០១**

ថ្ន-សុផល ទេព-សារីរី និង Sarthi Acharya

**ទស្សនៈទាំងឡាយនៅក្នុងឯកសារនេះ គឺជាគំនិតផ្ទាល់របស់អ្នកនិពន្ធ ។ ទស្សនៈទាំងនោះ
មិនមែនជាទស្សនៈរបស់ វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជាទេ ។**

វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា

ផ្ទះលេខ៥៦ ផ្លូវលេខ៣១៥ ខណ្ឌទួលគោក ភ្នំពេញ កម្ពុជា (ប្រអប់សំបុត្រលេខ ៦២២ ភ្នំពេញ កម្ពុជា)

ទូរស័ព្ទ: (៨៥៥-២៣) ៣៦៨-០៥៣/៨៨០-៧៣៤/៨៨៣-៦០៣ ទូរស័ព្ទ/ទូរសារ: (៨៥៥-២៣) ៣៦៦-០៩៤

អ៊ីមែល: cdri@camnet.com.kh website: <http://www.cdri.org.kh>

កែសម្រួល និងរចនាដោយ: យូ សិទ្ធិវិទ្យា អ៊ុំ ចាន់ថា និង អែម សូភីនី

បោះពុម្ពនៅប្រទេសកម្ពុជា ដោយរោងពុម្ពជប៉ុន ផ្ទះលេខ៧៤ ផ្លូវលេខ៩៩ សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ

មាតិកា

សម្រង់អត្ថបទ.....	i
បញ្ជីអក្សរកាត់.....	v
សេចក្តីផ្តើមអំណរគុណ.....	vii
ជំពូកមួយ. សេចក្តីផ្តើម.....	១
១.១. បុព្វកថា.....	១
១.២. គោលដៅ.....	១
១.៣. វិធីសាស្ត្រ.....	២
១.៤. រចនាសម្ព័ន្ធរបាយការណ៍.....	៣
ជំពូកពីរ. ការប្រើប្រាស់ដីធ្លី.....	៥
២.១. ចំណាត់ថ្នាក់ដីធ្លី.....	៥
២.២. ការប្រើប្រាស់ដីសំរាប់ដាំដំណាំផ្សេងៗ.....	៧
២.៣. ផ្ទៃដីដែលមានមិន.....	១២
ជំពូកបី. ដីសម្បទាន.....	១៧
៣.១. ប្រព័ន្ធផ្តល់សម្បទាន.....	១៧
៣.២. ការផ្តល់ព្រៃសម្បទាន.....	១៧
៣.៣. សម្បទានកសិកម្ម.....	១៧
៣.៤. តួនាទីរបស់យោធាក្នុងការផ្តល់ដីសម្បទាន.....	២៦
៣.៥. មូលហេតុដែលក្រុមហ៊ុនមិនអនុវត្តកិច្ចសន្យា.....	២៦
៣.៦. ឡូត៍នេសាទសម្បទាន.....	២៦
៣.៧. ទស្សនៈស្តីពីការគ្រប់គ្រងដីធ្លី.....	២៩
ជំពូកបួន. រដ្ឋបាលដីធ្លី: ការទទួលខុសត្រូវ និងការផ្តល់បំណុលកម្មសិទ្ធិ.....	៣១
៤.១. សាវតារ.....	៣១
៤.២. ការចុះបញ្ជីចោទៗ.....	៣២
៤.៣. ការចុះបញ្ជីជាប្រព័ន្ធ.....	៣៣

ជំពូកទី១. ការពិពណ៌នាពីទិន្នន័យដែលទាក់ទងនឹងការកាន់កាប់ និងគ្រប់គ្រងដីធ្លី	៣៧
៥.១. អង្កេត MRC-95-96	៣៧
៥.២. អង្កេត SES-96	៣៨
៥.៣. អង្កេត SES-97	៣៨
៥.៤. អង្កេត UNICEF-WFP (Baseline-98)	៣៨
៥.៥. អង្កេត PET-98	៣៩
៥.៦. អង្កេត SES-99	៤០
៥.៧. អង្កេត Follow-up-00	៤១
៥.៨. អង្កេត LADIT-00	៤១

ជំពូកទី២. លទ្ធផលសំខាន់ៗស្តីពីការកាន់កាប់ដីប្រមូលបានពីអង្កេតនៅមូលដ្ឋាន	៤៣
៦.១. ចំនួន ទំហំដីកសិកម្មជាមធ្យម និងដីលំនៅដ្ឋាន	៤៣
៦.២. ការទទួលបានដី	៤៨
៦.៣. ការកាន់កាប់ដីធ្លី	៤៨
៦.៤. សិទ្ធិកាន់កាប់ដីធ្លី	៥១
៦.៥. ភាពគ្មានដីធ្លី	៥៣
៦.៦. ការជួលដី	៥៦
៦.៧. វិសមភាពដីធ្លី	៥៦

ជំពូកទី៣. ទិដ្ឋភាពផ្សេងៗនៃការកាន់កាប់ដីកសិកម្ម	៦១
៧.១. ការកាន់កាប់ដី និងកំរិតជីវភាព - តារាងមានអញ្ញាតពីរ	៦១
៧.២. ការវិភាគមានអញ្ញាតច្រើន	៦៤

ជំពូកទី៤. សេចក្តីសន្និដ្ឋាន	៦៧
ឯកសារយោង	៦៩
សេចក្តីបន្ថែម	៧១
បញ្ជីឯកសាររបស់ វិបសអ	៧៥

សម្រាប់អត្ថបទ

១. ជាបឋមរបាយការណ៍នេះមានបំណងបង្ហាញពីរបៀបបែបបែងចែកដីធ្លីសំរាប់ការប្រើប្រាស់ផ្សេងៗ បន្ទាប់មកពិនិត្យមើលទិន្នន័យស្តីពីដីសម្បទាន និងទ្វេភាពសាមញ្ញសម្បទាន ។ ការចុះបញ្ជីដីធ្លី ដំណើរការផ្តល់ប័ណ្ណកម្មសិទ្ធិ និងទិន្នន័យ នឹងត្រូវពិនិត្យជាបន្ទាប់មកទៀត ។ ចុងក្រោយបំផុត គឺជាការគណនាឡើងវិញ និងការបកស្រាយនូវទិន្នន័យបានមកពីការអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចចំនួន ៨ ដែលបានធ្វើឡើងនៅប្រទេសកម្ពុជានាឆ្នាំថ្មីៗកន្លងទៅ ដើម្បីវិភាគលើព័ត៌មាននានាស្តីពីដីធ្លី ។ ការប្រឹងប្រែងនៅក្នុងផ្នែកនេះ គឺដើម្បីរាប់ចំនួនដីធ្លីនៅក្នុងប្រទេស គណនាទំហំដីជាមធ្យម ធ្វើការប៉ាន់ស្មានពីចំនួនអ្នកគ្មានដីធ្លី វិសមភាពខាងដីធ្លី និងធ្វើការប៉ាន់ស្មានជាដំបូងមួយពីចំណងទាក់ទងរវាងភាពក្រីក្រ និងភាពគ្មានដីធ្លី ។
២. ទិន្នន័យសេដ្ឋកិច្ចដ៏ទូលាយមួយស្តីពីការប្រើប្រាស់ដីធ្លីសំរាប់ឆ្នាំថ្មីៗនេះ ត្រូវបានគេផ្សព្វផ្សាយក្នុងឆ្នាំ១៩៩២-៩៣ និង ១៩៩៦-៩៧ ។ គេបង្កើតទិន្នន័យទាំងនេះឡើងតាមការវាស់វែង និងគណនា ដោយប្រើផែនទីដែលគូសចេញពីរូបភាពថតពីលើអាកាស និងពីផ្កាយរណប ។ ទោះបីជាការពិពណ៌នាតាមព័ត៌មានទាំងនេះហាក់ដូចជាបានត្រឹមត្រូវគួរសមក៏ដោយ ក៏នៅមានបញ្ហាចោទនៃការគណនាតួលេខសរុបក្នុងតារាងទិន្នន័យមួយចំនួន ។ បញ្ហាទាំងនេះកើតមានឡើងនៅពេលដែលផែនទីមានគំនូសលម្អិតតូច (detailed cartographic maps) ដែលធ្វើឡើងដើម្បីបង្ហាញនូវចំនុចខុសគ្នាតូចៗ វាមិនស៊ីគ្នានឹងរូបភាពថតពីលើអាកាស ។ បញ្ហាបន្ទាប់មកទៀត គឺមានព័ត៌មានខុសគ្នាច្រើនស្តីពីការផ្តល់ដីសម្បទាន ដែលបណ្តាលមកពីការពុំមានទិន្នន័យសមស្របស្តីពីដែនសាធារណៈ ។ ភ្នាក់ងារខុសៗគ្នា ប្រើប្រាស់វិធីផ្សេងៗគ្នាក្នុងការប្រគល់ដីសម្បទានកសិកម្ម ។ ជាលទ្ធផលទិន្នន័យមកពីប្រភពផ្សេងគ្នាអាចមិនស៊ីគ្នា ឬមិនអាចប្រៀបធៀបគ្នាតាមពេលវេលាពីឆ្នាំមួយទៅឆ្នាំមួយបានទេ ។ អវត្តមាននូវការិយាល័យកណ្តាលដែលអាចប្រមូល និងផ្តុំទិន្នន័យតាមលំដាប់ និងច្របាច់បញ្ចូលគ្នានូវកំរងទិន្នន័យផ្សេងៗ គឺជាបញ្ហាចម្បងមួយ ។
៣. ដីភាគច្រើននៅក្នុងប្រទេសមិនទាន់បានចុះបញ្ជី និងកំណត់កម្មសិទ្ធិនៅឡើយ ។ នៅកំរិតតួលេខសរុបធំៗ មិនទាន់បានធ្វើនៅឡើយទេនូវការកំណត់ព្រំប្រទល់ រវាងផ្ទៃដីដែលស្ថិតនៅក្រោមការប្រើប្រាស់ខុសៗគ្នាដូចជា ដីព្រៃ ដីកសិកម្ម តំបន់ទីក្រុង ។ល។ បន្ទាប់មកទៀត គេចាំបាច់ត្រូវកំណត់ព្រំខ័ណ្ឌសិទ្ធិនៃស្រុក ឃុំ និងស្ថាប័នរដ្ឋបាលផ្សេងទៀត ។ សំរាប់ដីកាន់កាប់ជាឯកជន ក្នុងចំណោម ៤.៥លាននៃពាក្យសុំដែលមានបង្កាន់ដៃ គឺមានតែជាងកន្លះលានបន្តិចប៉ុណ្ណោះដែលគេបានចេញប័ណ្ណកម្មសិទ្ធិឱ្យ ។ ដូច្នេះការកកស្ទះក្នុងកិច្ចការនេះ វាមានទំហំធំធេងណាស់ ។

៤. តាមការប៉ាន់ស្មានក្នុងអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចឆ្នាំ១៩៩៩ កម្ពុជាមានប្រជាជនសរុប ២.០៩៣.១៥២គ្រួសារ ក្នុងនេះ ១.៧៨២.៣៥០គ្រួសាររស់នៅតាមជនបទ ហើយអ្នកនៅសល់គឺជាប្រជាជនរស់នៅតាមតំបន់ទីប្រជុំជននានា ។ ប៉ុន្តែតួលេខនេះខុសពីតួលេខជំរឿនប្រជាជននៅឆ្នាំ១៩៩៨ ដែលបានកត់ត្រារហូតដល់ ២.១៨៨.៦៦៣គ្រួសារ ។ ដឹកសិកម្មសរុបទាំងអស់មាន ៣.៩១លានហិកតា នៅឆ្នាំ១៩៩៦-៩៧ ប៉ុន្តែគេមិនបានដឹងច្បាស់ថា តើដីទាំងអស់នេះត្រូវបានគេប្រើសំរាប់ដាំដុះជារៀងរាល់ឆ្នាំដែរឬទេ ។ គេប៉ាន់ស្មានថា ដីស្រែទាំងអស់មានប្រហែល ២,៧លានហិកតា ហើយគេគិតថា ដីនៅសល់ គឺជាដីចំការ ដីដាំកៅស៊ូ និងដំណាំប្រចាំឆ្នាំដទៃទៀត ជាពិសេសដីសម្បទាន (ទោះជាមិនមែនទាំងអស់ក៏ដោយ) ។ ព្រៃឈើគ្របដណ្តប់ប្រហែល ៥៨-៥៩% នៃផ្ទៃដីទូទាំងប្រទេស ។ តាមការប៉ាន់ស្មាន ផ្ទៃដីព្រៃឈើពីឆ្នាំ១៩៩២/៩៣ ដល់ ១៩៩៦/៩៧ បានថយចុះបន្តិចបន្តួច ។ ប៉ុន្តែអ្នកតាមដាននិងត្រួតពិនិត្យ ព្រៃឈើបានគូសបញ្ជាក់ថា ការប៉ាន់ស្មាននេះមិនបានឆ្លុះបញ្ចាំងឱ្យឃើញពីគុណភាពនៃព្រៃឈើទេ ។
៥. ផ្ទៃដីសរុបដែលបានផ្តល់ជាដីព្រៃសម្បទានឆ្នាំ២០០១ មាន ៤,១ហិកតា បើតាមបញ្ជីបែងចែកតាមឈ្មោះក្រុមហ៊ុននីមួយៗ ដែលអាចរកបានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ក្នុងឆ្នាំ១៩៩៩ ដីព្រៃសម្បទានមាន ៦,៣៩លានហិកតា គឺខុសពីតួលេខនៃការសិក្សារបស់អង្គការ Oxfam ដែលបង្ហាញថាមានចំនួន ៨លានហិកតា^១ ។ ភាពមិនស្របគ្នានេះ វាអាចទាក់ទងមួយចំណែកទៅនឹងហេតុផលដែលថា កំណត់ត្រារបស់រដ្ឋាភិបាល មិនអាចរកបានជានិច្ចកាលក្នុងរដ្ឋបាលសាធារណៈទេ ។ គេជឿថាផ្ទៃដីសម្បទានកសិកម្មមានប្រហែល ០,៧១លានហិកតារ ឯផ្ទៃឡូត៍នេសាទសម្បទានមានប្រហែល ១លានហិកតា ។ ដោយតួលេខមួយចំនួនជាតួលេខប្រហាក់ប្រហែល ដូច្នេះសំណូមពរដ៏ទូទូចមួយគឺ គួរតែធ្វើបញ្ជីសារពើភ័ណ្ឌលើដីសម្បទានទាំងអស់ឡើងវិញ ។
៦. អង្កេតសេដ្ឋកិច្ច-សង្គមកិច្ចឆ្នាំ១៩៩៩ បង្ហាញថា ដឹកសិកម្មសរុបមានប្រហែល ២,៨៨លានហិកតា ។ តួលេខនេះមានន័យថា គ្រួសារនីមួយៗនៅក្នុងប្រទេសមានដី ១,៣៧ហិកតា ។ ដីមួយប្លង់ៗជាមធ្យមមានទំហំតូចគឺត្រឹមតែ ០,៩០ហិកតាប៉ុណ្ណោះ ។ ចំនួនសរុបនៃដីលំនៅដ្ឋានគឺ ២,០២៩.១៦០ប្លង់ ក្នុងនេះមានទាំងដីមានកម្មសិទ្ធិ និងដីអាចមានទំនាស់ ។ អ្នកគ្មានផ្ទះសំបែងមានប្រហែល ៣% ។ ជាទូទៅ ដីផ្ទះមានទំហំជាមធ្យមប្រហែល ៨៨៨ម៉ែត្រការ៉េ (៩១៩ម៉ែត្រការ៉េនៅជនបទ និង ៦១៦ម៉ែត្រការ៉េនៅទីប្រជុំជន) ។ ទៅតាមប្រភពទិន្នន័យខុសៗគ្នា អ្នកគ្មានដឹកសិកម្មមានប្រហែល ១២-១៥% ហើយការលំអៀងគ្នាខ្លះនេះ អាចជាប់ទាក់ទងនឹងស្ថានភាពខុសគ្នាទៅតាមក្រុម និងតំបន់គោលដៅនានា ។ នៅក្នុងវិស័យកសិកម្មគ្រួសារនីមួយៗមានដីជាមធ្យមប្រហែល ១-១,៣ហិកតា ទៅតាមតំបន់ និងក្រុមគោលដៅខុសៗគ្នា ។ ការសិក្សាគំរូតាងស្ថិតិនៃអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចឆ្នាំ១៩៩៩ បានបង្ហាញថា គ្រួសារភាគច្រើនមានដីទំហំ ១,៣៣ហិកតា ប៉ុន្តែអាចមានមូលហេតុផ្សេងទៀតដែលអាចធ្វើឱ្យតួលេខនេះមានភាពលំអៀង ។ ទាំងប្រជាជននៅទីប្រជុំជននិងប្រជាជននៅជនបទ គឺមានដឹកសិកម្មដូចគ្នា ។
៧. ប្រជាជនមានការយល់ច្រឡំច្រើនណាស់ពីភាពស្របច្បាប់នៃម្ចាស់ដី ។ ប្រជាជនភាគច្រើនយល់ថា បើគេកាន់កាប់ដីដោយគ្មានវិវាទ ដីនោះគឺជារបស់គេដោយស្របច្បាប់ ទោះបីគេមានឬគ្មានមានក្រដាសស្នាមបង្ហាញនូវ

^១ ប្រភពតួលេខនេះមិនអាចរកមកបញ្ជាក់បានទេ ។

សិទ្ធិជាម្ចាស់ជាផ្លូវការក៏ដោយ ។ នេះជាទស្សនៈជាប្រពៃណីរបស់ពួកគេ ។ ក្នុងចំណោមអង្កេតទាំងបួនដែលបានសាកសួរអំពីការមានក្រដាសស្នាមដីធ្លី មានតែអង្កេត PET-98 ប៉ុណ្ណោះដែលបានបង្ហាញឱ្យឃើញពីស្ថានភាពជាក់ស្តែង ។

៨. ការបែងចែកដីមានវិសមភាពយ៉ាងធំ ទោះបីជាផ្នែកសិកម្មគិតជាមធ្យមមិនធំក៏ដោយ ។ ការវិភាគរកវិសមភាពមេតូណិជីនី (Gini coefficient of inequality) ដែលមានទំហំពី 0 ដល់ ១ គឺសំរាប់ស្ទើរតែគ្រប់អង្កេតទាំងអស់ វាធំលើសពី 0.៥0 ។ អង្កេតសេដ្ឋកិច្ច-សង្គមកិច្ចឆ្នាំ១៩៩៩ បង្ហាញថា វិសមភាពនេះមានទំហំ 0.៥៧ នៅតំបន់ជនបទ ឯអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចឆ្នាំ១៩៩៧ បង្ហាញថា វិសមភាពនេះមានទំហំ 0.៦៦ ។ គំណាតនេះវាធំពេក ហើយគេជឿថាអង្កេតទាំងពីរមានទិន្នន័យលំអៀង ឬក៏ខុស ។

៩. អង្កេតសេដ្ឋកិច្ច-សង្គមកិច្ចនានាដែលយកមកសិក្សាក្នុងឯកសារនេះ (ក្រៅពីការអង្កេត LADIT របស់ Oxfam ចេញដែលប្រមូលយកដោយចំនួនវត្តមានស្តីពីបុព្វហេតុនៃការអត់ដី) បានប្រមូលយកទិន្នន័យជាប់ទាក់ទងនឹងដីធ្លី ក្នុងលក្ខណៈជាព័ត៌មានបន្ថែមចំពោះកម្មវត្ថុចំបងរបស់ពួកគេប៉ុណ្ណោះ ។ ឧទាហរណ៍ អង្កេតសេដ្ឋកិច្ច-សង្គមកិច្ចនានារបស់វិទ្យាស្ថានជាតិស្ថិតិ ផ្តោតជាសំខាន់លើការវាស់វែងកំរិតជីវភាព អង្កេតរបស់ UNICEF-WFP ផ្តោតលើបញ្ហាអាហារូបត្ថម្ភនិងសន្តិសុខស្បៀង ឯអង្កេតរបស់គណៈកម្មការទន្លេមេគង្គផ្តោតលើសមត្ថភាព និងសំភារៈនេសាទ ដែលមាននៅក្នុងបណ្តាសហគមន៍នេសាទនានា ។ អង្កេតទាំងនេះក៏ធ្វើនៅតំបន់ខុសៗគ្នាផងដែរ ។ ជាលទ្ធផល គេសង្កេតឃើញមានភាពមិនស្មើគ្នាយ៉ាងខ្លាំង រវាងតួលេខនានាដែលគណនាចេញពីកំរងទិន្នន័យជាប់ទាក់ទងនឹងដីខុសៗគ្នាទាំងនេះ ។ ដូច្នេះការធ្វើអង្កេតមួយដែលផ្តោតតែទៅលើរឿងដីធ្លី គឺជាការចាំបាច់ណាស់ ។ នៅប្រទេសដទៃទៀត គេធ្វើអង្កេតបែបនេះយ៉ាងទៀងទាត់តាមពេលកំណត់ ។ មជ្ឈមណ្ឌលគ្រប់គ្រងដីធ្លី (Land Tenure Center) នៅសាកលវិទ្យាល័យ Wisconsin នៅសហរដ្ឋអាមេរិក បានកាន់កាប់បញ្ជីសារពើភ័ណ្ឌនៃអង្កេតបែបនេះ ដែលមានកត់ត្រាពីតំបន់ធ្វើអង្កេត ការជ្រើសរើសគំរូតាង... ។ រដ្ឋាភិបាល អាចចាត់ទុកជាការមានប្រយោជន៍ផងដែរនូវការបង្កើតឡើងនូវការិយាល័យស្ថិតិកណ្តាលមួយ ដែលមានតួនាទីមិនគ្រាន់តែប្រមូល និងផ្តុំប្រៀបធៀបនូវទិន្នន័យដែលទទួលបានពីស្ថាប័ននានាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតួនាទីច្របាច់បញ្ចូលគ្នា និងបន្សុំគ្នានូវភាពខុសគ្នាខ្លះៗ ដែលអាចកើតមាននៅពេលដែលស្ថាប័នផ្សេងៗគ្នាប្រមូលទិន្នន័យទាំងនេះ ។

បញ្ជីអក្សរកាត់

CASD	សកម្មភាពសហគមន៍ដើម្បីអភិវឌ្ឍន៍សង្គម (Community Action for Social Development)
CDC	ក្រុមប្រឹក្សាដើម្បីអភិវឌ្ឍន៍កម្ពុជា (Council for the Development of Cambodia)
CDRI	វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (Cambodia Development Resource Institute)
CMAC	មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (Cambodia Mine Action Center)
COM	ក្រុមប្រឹក្សាភិបាល (Council of Ministers)
DLMUPCC	មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (Department of Land Management, Urban Planning, Construction and Cadastre)
DOF	នាយកដ្ឋានរុក្ខាប្រមាញ់ (Department of Forestry)
FAO	អង្គការស្បៀងអាហារ និងកសិកម្ម (Food and Agricultural Organization)
FinnMap	ទីភ្នាក់ងារសហការប្រកួតប្រជែង (Finnish Co-operation Agency)
GTZ	Deutsche Gesellschaft fuer Technische Zusammenarbeit
IDP	អង្គការជនរៀសស៊ីកក្នុងស្រុក (Internally Displaced Person)
LADIT	ភាពគ្មានដីធ្លី និងការអភិវឌ្ឍន៍ (Landlessness and Development Information Tool)
LMAP	គម្រោងរៀបចំ និងរដ្ឋបាលដីធ្លី (Land Management and Administration Project)
MAFF	ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (Ministry of Agriculture, Forestry and Fisheries)
MLMUPC	ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (Ministry of Land Management, Urban Planning and Construction)
MRC	គណៈកម្មការទន្លេមេគង្គ (Mekong River Commission)
NGO	អង្គការមិនមែនរដ្ឋាភិបាល (Non-governmental organisation)
NIS	វិទ្យាស្ថានជាតិស្ថិតិ (National Institute of Statistics)
OLMUPCL	ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល (Office of Land Management Urban Planning, Construction and Land)

OXFAM-GB	អង្គការអុកស្វាមអង់គ្លេស (Oxford Famine-Great Britain)
PET	អង្កេតមុខសញ្ញាសង្គ្រោះបន្ទាន់រយៈពេលយូរ (Protracted Emergency Targets)
PFD	អង្គការដៃគូដើម្បីអភិវឌ្ឍន៍ (Partners for Development)
SES	ការអង្កេតសេដ្ឋកិច្ច-សង្គមកិច្ច (Socio-economic Survey)
UNICEF	មូលនិធិសំរាប់កុមារនៃអង្គការសហប្រជាជាតិ (United Nations Children's Fund)
WCARRD	សន្និសីទអន្តរជាតិស្តីពីកំណែទម្រង់កសិកម្ម និងអភិវឌ្ឍន៍ជនបទ (World Conference on Agrarian Reforms and Rural Development)
WFP	កម្មវិធីស្បៀងអាហារពិភពលោក (World Food Programme)

បញ្ជីអង្កេតដែលបានពិភាក្សានៅក្នុងឯកសារ និងអក្សរកាត់

ចំណងជើងអង្កេត	ឆ្នាំ	អក្សរកាត់
មជ្ឈមណ្ឌលកម្រិតមីនកម្ពុជា Cambodia Mining Action Center	2001	CMAC
កំណត់ត្រារបស់រដ្ឋាភិបាលស្តីពីសម្បទានជលផល	2001	-
កំណត់ត្រារបស់រដ្ឋាភិបាល ស្តីពីផ្ទៃដីដែលបានសម្បទានលើដីកសិកម្ម និងព្រៃឈើ	1999; 2000	-
កំណត់ត្រារបស់រដ្ឋាភិបាលស្តីពីការប្រើប្រាស់ដីធ្លី	1992–93; 1996–97	-
LADIT, OXFAM-GB	1999–2000	LADIT
អង្កេតរបស់គណៈកម្មការទន្លេមេគង្គ	1995–96	MRC-95–96
Protracted Emergency Target, WFP	1998	PET-98
អង្កេតសេដ្ឋកិច្ច-សង្គមកិច្ច, វិជ្ជាស្ថានជាតិស្ថិតិ	1996	SES-96
អង្កេតសេដ្ឋកិច្ច-សង្គមកិច្ច, វិជ្ជាស្ថានជាតិស្ថិតិ	1997	SES-97
អង្កេតសេដ្ឋកិច្ច-សង្គមកិច្ច, វិជ្ជាស្ថានជាតិស្ថិតិ	1999	SES-99
អង្កេតតាមដានរបស់អង្គការយូនីសែហ្វ	2000	Follow-up-00
អង្កេតមូលដ្ឋានរបស់អង្គការយូនីសែហ្វ និងអង្គការមូលហេតុពិភពលោក	1998	Baseline–98

សេចក្តីថ្លែងអំណរគុណ

ឯកសារនេះគឺជាលទ្ធផលមួយចំណែកនៃការស្រាវជ្រាវដ៏ធំមួយក្នុងបញ្ហាដីធ្លី កំរិតជីវភាពនៅជនបទ និងសន្តិសុខស្បៀង, ដែល វិបសអ មានកម្មវិធីអនុវត្តពីឆ្នាំ២០០១ ដល់ ២០០៣ ។ គោលដៅចម្បងនៃកម្មវិធីនេះ គឺការកសាងទិន្នន័យច្បាស់លាស់ពីជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ជាពិសេសប្រជាជនរស់នៅក្នុងស្រុកសង្គមដែលងាយរងគ្រោះ ។ ក្នុងគោលដៅនេះ កម្មវិធីស្រាវជ្រាវរបស់ វិបសអ មានលក្ខណៈស្របគ្នានឹងអាទិភាពចម្បងរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស ។ មកទល់ពេលនេះ វិបសអ បានផ្តើមធ្វើការសិក្សាទិន្នន័យហើយ នៅក្នុងកិច្ចដំណើរការកម្មវិធី ។ ឯកសារនេះគឺជារបាយការណ៍នៃការសិក្សាទីពីរដែលនឹងត្រូវចប់សព្វគ្រប់ ។ ឯកសារសិក្សាទីមួយ គឺជា *ការវាយតម្លៃសង្គមពាក់ព័ន្ធនឹងដីធ្លីនៅកម្ពុជា* ។

នៅខែឧសភា ឆ្នាំ២០០១ ក្រសួងរៀបចំដែនដីជម្រក និងសំណង់ (MLMUPC) បានស្នើឱ្យ វិបសអ រៀបចំការសិក្សាមួយស្តីពីស្ថានភាពនៃការកាន់កាប់ដីធ្លីជាទូទៅនៅកម្ពុជា ដែលត្រូវក្លាយជាចំណែកមួយនៃកម្មវិធីគ្រប់គ្រងដីធ្លីរបស់ក្រសួង និងដែលបានទទួលមូលនិធិពី គម្រោងអភិវឌ្ឍន៍គោលនយោបាយ និងធនធានមនុស្សរបស់ធនាគារពិភពលោក ក្នុងក្របខ័ណ្ឌនៃប្រាក់អំណោយរបស់ជប៉ុន ។ របាយការណ៍ដំបូងមួយនៃការសិក្សានេះ ត្រូវបានដាក់ជូនទៅ MLMUPC ។ ក្រុមអ្នកនិពន្ធសូមថ្លែងអំណរគុណចំពោះ MLMUPC ដែលបានជួយប៉ះពាល់ចំណាយក្នុងការរៀបចំកំរងទិន្នន័យ និងជួយសំរួលឱ្យប្រើប្រាស់បាននូវកំរងទិន្នន័យមួយចំនួន ។

ក្រុមអ្នកនិពន្ធសូមអរគុណជាពិសេសចំពោះលោក ស៊ុក ប៊ុនក្ស អតីតអ្នកស្រាវជ្រាវនៅ វិបសអ ដែលបានជួយណែនាំបង្ហាញនូវមូលដ្ឋានទិន្នន័យស្តីពីដីធ្លីនៅកម្ពុជា ។ ជំពូក ៥ និង ៦ នៃឯកសារនេះ បានប្រើប្រាស់យ៉ាងច្រើននូវការស្រាវជ្រាវដែលលោក ស៊ុក ប៊ុនក្ស បានធ្វើក្នុងរយៈពេលដែលគាត់បំរើការនៅ វិបសអ ។ ក្រុមអ្នកនិពន្ធសូមអរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិទ្យាស្ថានជាតិស្ថិតិ, និងអង្គការស្បៀងអាហារពិភពលោក, ដែលបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់កំរងទិន្នន័យរបស់ខ្លួន ។ ក្រុមអ្នកនិពន្ធសូមអរគុណផងដែរចំពោះអង្គការ Oxfam ដែលមិនគ្រាន់តែបានចែករំលែកនូវលទ្ធផលនៃអង្កេតផ្សេងៗដែលអង្គការបានធ្វើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ទិន្នន័យដើមនៃអង្កេត LADIT ឱ្យប្រើប្រាស់ទៀតផង ។ ក្រុមអ្នកនិពន្ធសូមអរគុណថែមទៀតចំពោះមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលបានចែករំលែកទិន្នន័យរបស់ខ្លួនឱ្យប្រើប្រាស់ដែរ ។

ការសិក្សានេះ បានទទួលការជួយទ្រទ្រង់ច្រើនណាស់ពី លោកស្រី អេវ៉ា មីស្ទ្រីក ជានាយិកា និងលោក គិម-យាត ដាវ៉ារីទ្វ ជានាយករងនៃ វិបសអ ដែលបានលើកទឹកចិត្តក្រុមអ្នកនិពន្ធឱ្យធ្វើការសិក្សានេះនៅក្នុងឆ្នាំ ២០០១

ទោះបីមានបញ្ហាចោទច្រើនខាងបុគ្គលិក និងពេលវេលាក៏ដោយ និងបានផ្តល់លទ្ធភាពឱ្យមានការបត់បែន បានចំពោះម៉ោងពេល និងជាពិសេសចំពោះលោកស្រី អេវ៉ា មីស្ទ្រីក ដែលបានជួយមតិដ៏មានប្រយោជន៍ជាច្រើននៅ ពេលកំពុងរៀបចំឯកសារនេះ ។

ភ្នំពេញ, ខែសីហា ឆ្នាំ២០០១

ថ្ន-សុផល ទេព-សារ៉ាវី និង Sarthi Acharya

វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា

ជំពូក មួយ

សេចក្តីផ្តើម

១.១. មូលដ្ឋាន

ប្រជាជនកម្ពុជាជាងបីភាគបួន ត្រូវពឹងផ្អែកដោយផ្ទាល់លើកសិកម្ម និងសកម្មភាពនានាដែលពាក់ព័ន្ធនឹងដីធ្លី ដើម្បីចិញ្ចឹមជីវិតខ្លួន ។ ដូច្នេះដីធ្លី គឺជាទ្រព្យសម្បត្តិផលិតកម្មដ៏សំខាន់បំផុតរបស់អ្នកទាំងនេះ ។ វិធីប្រពៃណីដែល ប្រជាជនកម្ពុជាទទួលបានដីគឺ ការកាន់កាប់តាមគ្លងវង្ស ដែលក្នុងនេះអ្នកប្រើប្រាស់ដី ចាប់យកដីតាមទំហំដែល ខ្លួនត្រូវការដើម្បីចិញ្ចឹមជីវិត ដោយមិនប៉ះពាល់ដល់សិទ្ធិកាន់កាប់រួមរបស់សហគមន៍ទេ ។ តាមទ្រឹស្តី ដីទាំងអស់ គឺជាកម្មសិទ្ធិរបស់ស្តេច តែក្នុងការអនុវត្តជាក់ស្តែងវាជាកម្មសិទ្ធិរបស់អ្នកប្រើប្រាស់ដីដើម្បីធ្វើផលិតកម្ម (van Acker 1999) ^១ ។ ក្នុងរយៈពេលជាង ១០០ឆ្នាំ ពីឆ្នាំ១៨៨៤ ដល់ ១៩៨៩ ដីធ្លីត្រូវស្ថិតនៅក្រោមរបបច្បាប់ជាច្រើន ជាកម្មវត្ថុនៃការធ្វើសហការភារូបនីយកម្ម និងឯកជនភារូបនីយកម្មច្រើនបែបយ៉ាង ។ ប៉ុន្តែកសិករ និងអ្នកប្រើ ប្រាស់ដីធ្លី មិនទាន់បានបោះបង់ការកាន់កាប់ និងគ្រប់គ្រងដីធ្លីតាមរបបប្រពៃណីនេះចោលទាំងស្រុងទេ ។ ជាមួយ នឹងការធ្វើឯកជនភារូបនីយកម្មដីធ្លីជាផ្លូវការក្នុងឆ្នាំ១៩៨៩ និងការកែលម្អច្បាប់ភូមិបាលនានាឱ្យបានគ្រប់ជ្រុង ជ្រោយ និងពេញលេញក្នុងពេលថ្មីៗនេះទៀត យើងអាចសន្មតថា ដំណាក់កាលជាក់លាក់មួយសំរាប់ការដាក់អនុវត្ត គោលនយោបាយដីធ្លីដែលមានលក្ខណៈកាន់តែគ្រប់ជ្រុងជ្រោយថែមទៀត ត្រូវបានកំណត់ចេញហើយ ។ ក្នុងបរិបទ នេះ ការស្វែងយល់ពីស្ថានភាពដីធ្លីមានសារៈសំខាន់ណាស់ ដើម្បីជួយឱ្យការអនុវត្តគោលនយោបាយស្តីពីដីធ្លី មានភាពរលូនល្អ ។ ប៉ុន្តែការតាក់តែងឯកសារនេះ វាស្ថិតនៅជាងរឿងគោលនយោបាយដីធ្លីទៀត ពីព្រោះវាជាប់ ទាក់ទងនឹងការយកចិត្តទុកដាក់របស់ រូបសម្ព័ន្ធ អំពីបញ្ហាដីធ្លី និងសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា ដែលជា ចំណុចផ្តោតមួយដ៏ចម្បងនៃកម្មវិធីស្រាវជ្រាវរបស់ រូបសម្ព័ន្ធ ក្នុងឆ្នាំ២០០១-០៣ ។

១.២. គោលដៅនៃការសិក្សា

របាយការណ៍នេះមានបំណងកំណត់ ពិនិត្យពិចារណា ផ្តល់យោបល់លើគុណភាព និងភាពគ្រប់គ្រាន់នៃកំរង ទិន្នន័យទាំងឡាយដែលមានស្រាប់ (ទទួលបានពីក្រសួងរដ្ឋាភិបាល អង្គការអន្តរជាតិ វិទ្យាស្ថានស្រាវជ្រាវនានា...) ហើយ មានចុះព័ត៌មានស្តីពីការប្រើប្រាស់/ការកាន់កាប់ដីធ្លី និងបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងដីធ្លី ។ បន្ទាប់មក មានការ

^១ បញ្ហាដីស្តេចស្នាញនេះ ពុំមានការរំកិលនៅក្នុងឯកសារនេះទេ តែទិដ្ឋភាពមួយចំនួនមានរូបរាងនៅក្នុងការសិក្សារបស់ រូបសម្ព័ន្ធ ស្តីពី ការវាយតម្លៃសង្គមពាក់ព័ន្ធនឹងដីធ្លីនៅកម្ពុជា (So et al. 2001) ។

ធ្វើវិភាគទិន្នន័យដើម្បីកំណត់ពីចំណងទាក់ទងរវាងកំរិតជីវភាព/ភាពក្រីក្រ និងការកាន់កាប់ដី ។ គោលដៅនៃការសិក្សានេះ គឺដើម្បីស្វែងរកទិន្នន័យទាំងនោះនៅក្នុងអង្កេតសេដ្ឋកិច្ច-សង្គមកិច្ច និងអង្កេតស្តីពីការកាន់កាប់ដីផ្សេងៗនៅកម្ពុជា ធ្វើការវាយតម្លៃពីផលប្រយោជន៍នៃអង្កេតនានាសំរាប់ការស្វែងយល់ពីបញ្ហាផ្សេងៗដែលជាប់ទាក់ទិននឹងដីធ្លី និងផ្តល់មតិចំណុចខ្លះខាតនានាដែលត្រូវបំពេញក្នុងពេលអនាគត ។ ឯកសារមានគោលដៅត្រឹមតែធ្វើការប្រៀបធៀបទិន្នន័យដែលមានស្រាប់ប៉ុណ្ណោះ ដើម្បីទាញយកនូវសេចក្តីសន្និដ្ឋានផ្សេងៗ ។

គោលដៅជាក់លាក់មួយចំនួនមានដូចតទៅ៖

- ក. គោលដៅទីមួយគឺ រៀបរាប់ពីការប្រើប្រាស់ដីធ្លី តាមបែបបទខុសគ្នា និងតាមប្រភេទនៃអ្នកប្រើប្រាស់. ធ្វើការប៉ាន់ស្មានពីផ្ទៃដីសម្បទាន, និងផ្តល់ការពិពណ៌នាសង្ខេបពីប្រភេទដីសម្បទានដែលបានផ្តល់ហើយរហូតមកដល់សព្វថ្ងៃ ។ ការអធិប្បាយពន្យល់ពីដីធ្លីដែលត្រូវបានបែងចែកសំរាប់ការប្រើប្រាស់ខុសៗគ្នាក៏ជាចំណែកមួយនៃការសិក្សានេះដែរ ។ សរុបមក ជំពូកនេះមានចរិតជាការពិពណ៌នាជាសំខាន់ ។
- ខ. គោលដៅទីពីរជាប់ទាក់ទងច្រើននឹងការវិភាគ ។ វាតម្រូវឱ្យធ្វើការគណនាទិន្នន័យដែលបានមកពីកំរងទិន្នន័យនៃអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចនានាឡើងវិញ ។ ក្នុងនេះមានការប្រឹងប្រែងរាប់ចំនួនដីនៅកម្ពុជា ដោយមានការបំបែកចំនួនសរុបផ្សេងៗ នៅក្នុងកំរងទិន្នន័យទាំងនោះតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ទំហំជាមធ្យមនៃដីលំនៅដ្ឋាន ដីកសិកម្ម កំរិតនៃភាពគ្មានដីធ្លី និងវិសមភាពដីធ្លី ក៏ត្រូវបានគណនាផងដែរ ។ ចំណុចលំអិតដទៃទៀតស្តីពីដីធ្លី ដែលមាននៅក្នុងកំរងទិន្នន័យ ក៏ត្រូវបានយកមកពិនិត្យយ៉ាងលម្អិតល្អនូវដូចគ្នា ។
- គ. គោលដៅទីបីគឺ ការពិចារណាពីសំនួរដែលថា តើកម្មសិទ្ធិដីមានសារៈសំខាន់ប៉ុណ្ណា ក្នុងការកំណត់កំរិតជីវភាព/ភាពក្រីក្រនៃគ្រួសារនីមួយៗ ។ សំរាប់គោលដៅនេះ ទិន្នន័យត្រូវបានយកមកគណនាឡើងវិញ ដើម្បីវាយតម្លៃពីចំណងទាក់ទងរវាង កំរិតជីវភាព និងកម្មសិទ្ធិដីធ្លី ។ មានការខិតខំធ្វើវិភាគដោយមានអញ្ញាតច្រើន (multivariate analysis) ដើម្បីវិនិច្ឆ័យពីកំលាំងនៃចំណងទាក់ទងទាំងនេះ ។

១.៣. វិធីសាស្ត្រ

កំរងទិន្នន័យផ្សេងៗដែលបានយកមកធ្វើវិភាគមានដូចខាងក្រោម៖

- ១. កំណត់ត្រារបស់រដ្ឋាភិបាលស្តីពីការប្រើប្រាស់ដីធ្លី, ឆ្នាំ១៩៩២-៩៣ និង ១៩៩៦-៩៧
- ២. កំណត់ត្រារបស់រដ្ឋាភិបាលស្តីពីផ្ទៃដីដែលបានប្រគល់ជាដីព្រៃសម្បទាន និងដីសម្បទានកសិកម្ម ឆ្នាំ១៩៩៩ និង ២០០១
- ៣. កំណត់ត្រារបស់រដ្ឋាភិបាលស្តីពីឡូត៍នេសាទសម្បទានឆ្នាំ២០០១
- ៤. ទិន្នន័យនៃអង្កេតរបស់ CMAC ឆ្នាំ២០០១
- ៥. អង្កេតសេដ្ឋកិច្ច-សង្គមកិច្ច (SES) ឆ្នាំ១៩៩៦
- ៦. អង្កេតសេដ្ឋកិច្ច-សង្គមកិច្ច (SES) ឆ្នាំ១៩៩៧
- ៧. អង្កេតសេដ្ឋកិច្ច-សង្គមកិច្ច (SES) ឆ្នាំ១៩៩៩

- ៨. អង្កេតរបស់គណៈកម្មការទន្លេមេគង្គ ឆ្នាំ១៩៩៥-៩៦ (MRC - 95-96)
- ៩. អង្កេតមូលដ្ឋានឆ្នាំ១៩៩៨ របស់អង្គការ WFP-UNICEF (Baseline-98)
- ១០. ការអង្កេតឡើងវិញក្នុងឆ្នាំ២០០០ របស់អង្គការ UNICEF (Follow-up-00)
- ១១. អង្កេតមុខសញ្ញាសង្គ្រោះបន្ទាន់រយៈពេលយូរ ឆ្នាំ១៩៩៨ (PET-98)
- ១២. អង្កេត LADIT ឆ្នាំ១៩៩៩-២០០០^២ ។

ទិន្នន័យដែលបានរៀបរាប់ខាងលើ ត្រូវបានប្រមូលមកដោយប្រើវិធីសាស្ត្រផ្សេងៗគ្នា៖ រូបភាពថតពីលើអាកាស ប្រព័ន្ធពតិមានភូមិសាស្ត្រ ការចរចាផ្នែករដ្ឋបាល (ឧទាហរណ៍ ការផ្តល់សម្ភារៈ) និងអង្កេតផ្ទាល់នៅតាមមូលដ្ឋាននានា ។ អង្កេតពីលេខ៥ ដល់ ១២ គឺជាការចុះសិក្សាតាមមូលដ្ឋាន ហើយក្នុងនេះមានតែអង្កេត SES បីទេដែលគ្របដណ្តប់ទូទាំងប្រទេស (លើកលែងតែតំបន់មួយចំនួនដែលត្រូវដកចេញដោយសារបញ្ហាសន្តិសុខ) ។ SES ទាំងបី គឺជាអង្កេតលើគំរូតាង ដូច្នេះពុំមានលទ្ធភាពបំបែកតួលេខបានច្រើនទេ ។ អង្កេត MRC-95-96 គ្របដណ្តប់លើ ៨ខេត្ត និងធ្វើតែនៅក្នុងសហគមន៍នេសាទ ។ អង្កេត Baseline-98, Follow-up-00 និង PET-98 បានផ្តោតដូចគ្នាតែលើចំណែកខ្លះនៃសង្គម និងតំបន់គោលដៅមួយចំនួនដែលអង្គការមានកម្មវិធីកំពុងដំណើរការ ។ LADIT គឺជាអង្កេតតែមួយគត់ដែលមានគោលដៅចម្រុះប្រមូលទិន្នន័យស្តីពីជីវ្ណៈ ។ អង្កេតនេះបានគ្របដណ្តប់លើ ១៩ខេត្ត (១៨៣ភូមិ) ប៉ុន្តែទោះបីជាមានតំបន់គ្របដណ្តប់ធំដូច្នេះក៏ដោយ ក៏មិនអាចតំណាងឱ្យសភាពការណ៍ជាទូទៅបានដែរ ។ កំរងទិន្នន័យទាំង៨ អាចយកមកចងក្រងបានជារបាយការណ៍រួមដើម្បីបកស្រាយពីទិដ្ឋភាព (សេដ្ឋកិច្ច-សង្គមកិច្ច) មួយចំនួនដែលទាក់ទងនឹងជីវ្ណៈនៅក្នុងប្រទេសកម្ពុជា ។

ការបញ្ជាក់ពីចំណុចខ្សោយនៃការសិក្សានេះ មានសារៈសំខាន់ណាស់ ។ ការវិភាគទិន្នន័យអាចធ្វើបានគ្រប់ជ្រុងជ្រោយ និងពេញលេញ លុះត្រាតែទិន្នន័យដែលអាចរកបាន មានលក្ខណៈគួរទុកចិត្ត និងអាចតំណាងឱ្យប្រជាជនមុខសញ្ញាបាន ។ ដូចបានលើកឡើងហើយ ក្រៅពីការអង្កេត LADIT ចេញ ពុំមានការអង្កេតណាដែលផ្តោតទៅលើបញ្ហាជីវ្ណៈជាចម្បង ។ សូម្បីតែក្នុងអង្កេត LADIT នេះ ក៏ពុំមានរៀបរាប់ពីទំហំដី និងស្ថានភាពកាន់កាប់ដីដែរ ។ នៅក្នុងអង្កេតផ្សេងទៀត សំនួរទាក់ទងនឹងជីវ្ណៈត្រូវបានគេសាកសួរតាមរបៀបយកពត៌មានបន្ថែមក្នុងគំរូតាងនានាដែលគេកំពុងសិក្សា ។ ដូច្នេះហើយ សេចក្តីសន្និដ្ឋាននានានៅក្នុងរបាយការណ៍នេះ គឺគ្រាន់តែជាលទ្ធផលត្រួសៗ និងបណ្តោះអាសន្នប៉ុណ្ណោះ ។

១.៤. បេសសម្ព័ន្ធរបាយការណ៍

ជំពូក១ ដែលជាសេចក្តីផ្តើមនេះ បានកំណត់គោលដៅ និងវិធីសាស្ត្រនៃការសិក្សា ។ ជំពូក២ ធ្វើការវិភាគពីការប្រើប្រាស់ដី ដោយចែកចេញជាប្រភេទធំៗនៃការប្រើប្រាស់ដី ។ ជំពូក៣ គឺជាការរៀបរាប់លំអិតពីដីព្រៃសម្បទានដឹកសិកម្មសម្បទាន និងឡូត៍នេសាទសម្បទាននានា ។ ជំពូក៤ ពិពណ៌នាពីរដ្ឋអំណាចដែលគ្រប់គ្រងដី និងបញ្ហាចេញប័ណ្ណកម្មសិទ្ធិ និងអធិប្បាយលំអិតពីចំនួនប័ណ្ណកម្មសិទ្ធិដែលបានធ្វើរហូតមកដល់សព្វថ្ងៃ ។ ជំពូក៥ ផ្តល់ការពិពណ៌នាយ៉ាងខ្លីពីកំរងទិន្នន័យនៃអង្កេតគំរូតាងនានា ។ ជំពូក៦ ជាការវិភាគទិន្នន័យស្តីពីការកាន់កាប់ដី

^២ កំរងទិន្នន័យនេះ ត្រូវបានវិភាគពីអ្វីដែលមានចុះក្នុងរបាយការណ៍ផ្សាយដោយគំរោងសិក្សាពីជីវ្ណៈរបស់អង្គការ OXFAM ។ ដោយសារតែរបៀបទុកដាក់ទិន្នន័យនេះ ពុំមានការគណនាកំរងទិន្នន័យនេះឡើងវិញទេ ។ LADIT មានន័យថា ឧបករណ៍ស្រង់ពត៌មានពីភាពគ្មានដី និងការអភិវឌ្ឍន៍ (Landlessness and Development Information Tool) ។

និងអញ្ញាត (variables) ពាក់ព័ន្ធនានា ។ ជំពូក៧ ជាការសាកល្បងធ្វើវិភាគមានអញ្ញាតច្រើន ដើម្បីស្វែងរកចំណងទាក់ទងជាមួយហេតុ រវាងភាពក្រីក្រ និងការកាន់កាប់ដីធ្លី ។ ជំពូក៨ គឺជាសេចក្តីសន្និដ្ឋាននៃរបាយការណ៍ ។ ការពិពណ៌នា និងវិភាគក្នុងជំពូក ៥ និង ៦ គឺជាការពង្រីកនូវការវិភាគមួយដែលបានធ្វើដោយការសិក្សារបស់ វិបសអកាលពីមុន (Sik 2000) ហើយកំរងទិន្នន័យបួនទៀត ត្រូវបានដាក់ចូលបន្ថែមនៅក្នុងការវិភាគលើកនេះ ។

ជំពូក ពីរ

ការប្រើប្រាស់ដីធ្លី

២.១. ចំណាត់ថ្នាក់ដីធ្លី

នៅកម្ពុជាជាឆ្នាំថ្មីៗកន្លងទៅនេះ ពុំមានការធ្វើអង្កេតធំៗដើម្បីវាស់វែង និងត្រួតពិនិត្យទីទាំងអស់បានទេ ។ ព្រំសីមារដ្ឋបាល ក៏ដូចជាការកំណត់ព្រំដីដែលមានការប្រើប្រាស់ផ្សេងៗគ្នាដែរ គឺជាការស្មានៗ ។ ឧទាហរណ៍ ជានិច្ចកាល គេមិនបានកំណត់ខ័ណ្ឌសីមាដីព្រៃឈើ និងដីកសិកម្មឱ្យបានច្បាស់លាស់ទេ^១ ។ នៅតាមតំបន់ជនបទ គេនៅតែទទួលស្គាល់កម្មសិទ្ធិដីឯកជន និងការកំណត់ព្រំដី ដោយអនុលោមទៅតាមការឯកភាពគ្នានៅក្នុងសហគមន៍ ។ ការវិភាគទិន្នន័យផ្សេងៗ គឺត្រូវធ្វើឡើងនៅក្នុងបរិបទដូចបញ្ជាក់ខាងលើ ។

ក្នុងឆ្នាំថ្មីៗកន្លងមកនេះ រដ្ឋាភិបាលបានរៀបចំរបាយការណ៍ពីរ ព្រមទាំងផែនទី និងទិន្នន័យនានាស្តីពីការប្រើប្រាស់ដីនៅកម្ពុជា គឺរបាយការណ៍មួយសំរាប់ឆ្នាំ១៩៩២-៩៣ និងមួយទៀតសំរាប់ឆ្នាំ១៩៩៦-៩៧ ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចងក្រងរបាយការណ៍ទាំងពីរ ដោយមានជំនួយបច្ចេកទេសពីគណៈកម្មការទន្លេមេគង្គ ។ ការចងក្រងរបាយការណ៍ទាំងពីរ ផ្អែកលើរូបភាពថតពីអាកាស និងពីផ្កាយរណប ។

តារាង២.១ បង្ហាញទិន្នន័យក្រសួងកសិកម្មស្តីពីចំណាត់ថ្នាក់ និងការប្រើប្រាស់ដីសំរាប់ឆ្នាំ១៩៩២-៩៣ និង១៩៩៦-៩៧ ។ តារាងនេះត្រូវបានធ្វើឡើងវិញក្នុងទម្រង់ដូចគ្នាទៅនឹងច្បាប់ដើមដែលបានទទួលមក ដោយមិនមានការកែសម្រួលអ្វីទេ ។ ទិន្នន័យសំរាប់ឆ្នាំ១៩៩២-៩៣ និង ១៩៩៦-៩៧ បង្ហាញថា ដីព្រៃឈើមានច្រើនជាងគេគឺប្រហែល ៥៨-៥៩% នៃផ្ទៃដី, ដីកសិកម្មនៅតូចនៅឡើយគឺប្រហែល ២០% ដីវាលស្មៅ ដីមានព្រៃគុម្ព ឬមានរុក្ខជាតិប្រហាក់ប្រហែល គឺមានប្រហែល ១៥-១៦% ។ ក្រៅពីនេះគឺជាតំបន់ភ្នំ ទីប្រជុំជន ផ្ទៃទឹក...^២ ។

^១ សេចក្តីថ្លែងការណ៍ដែលធ្វើនៅក្នុងកិច្ចប្រជុំរបស់បេសកកម្មធនាគារពិភពលោក ជាមួយនឹងក្រសួង MLMUPC នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០១ បានបញ្ជាក់រឿងនេះ ។

^២ រាជរដ្ឋាភិបាលកម្ពុជា (១៩៩៨) បានបង្ហាញតួលេខស្តីពីការប្រើប្រាស់ដីដោយផ្អែកលើរូបភាពថតពីផ្កាយរណប (Landsat Satellite Imagery) ។ តួលេខនេះប្រហាក់ប្រហែលនឹងទិន្នន័យដែលចុះនៅក្នុងតារាង២.១ តែមិនដូចគ្នាទាំងស្រុងទេ ។ គេជឿថា ការប៉ាន់ស្មានទាំងពីរចេញមកពីប្រភពដូចគ្នា ប៉ុន្តែការបកស្រាយរូបភាពដែលបានមកពីផ្កាយរណប វាអាចខុសគ្នា ។

តារាង២.១ ចំណាត់ថ្នាក់ការប្រើប្រាស់ដី

	១៩៩២,៣ (ha)	%នៃដីសរុប	១៩៩៦/៧ (ha)	%នៃដីសរុប	បំរែបំរួលផ្ទៃដី 1992/3-1996/7 %	បំរែបំរួល 1992/3 - 1996/7
Wood Land ដីព្រៃ						
Evergreen Dense	654,442	3.61	625,177	3.44	-29,265	-4.47
Evergreen Disturbed	3,255,533	17.93	3,183,395	17.54	-72,138	-2.22
Evergreen Mosaic	129,902	0.72	178,147	0.98	48,245	37.14
Mixed Dense	99,124	0.55	95,560	0.53	-3,564	-3.60
Mixed Disturbed	1,325,353	7.30	1,284,446	7.08	-40,907	-3.09
Mixed Mosaic	110,066	0.61	125,320	0.69	15,254	13.86
Deciduous	4,008,000	22.08	3,931,219	21.66	-76,781	-1.92
Deciduous	342,204	1.89	350,178	1.93	7,974	2.33
Forest Re-growth	435,618	2.40	374,197	2.06	-61,421	-14.10
Inundated Forest Re-growth	21,623	0.12	20,819	0.11	-804	-4.26
Inundated Forest	229,266	1.26	219,906	1.21	-9,360	-4.08
Mangrove Forest	77,669	0.43	72,835	0.40	-4,834	-6.22
Forest Plantation	72,307	0.40	82,425	0.45	10,118	13.99
Inundated Forest Mosaic	98,587	0.54	94,582	0.52	-4,005	-4.06
Sub-Total	10,859,694	59.82	10,638,206	58.60	-221,488	-2.04
Non-Wood Land (ដីមិនមែនព្រៃ)						
Wood/Shrub and Evergreen	559,052	3.08	545,101	3.00	-13,951	-2.50
Grassland	476,804	2.63	488,643	2.69	11,839	2.48
Bamboo	32,224	0.18	33,730	0.19	1,506	4.67
Wood/Shrub-land Dry	1,267,770	6.98	1,165,377	6.42	-102,393	-8.08
Wood/Shrub-land Inundated	377,401	2.08	348,971	1.92	-28,430	-7.53
Mosaic of Cropping (<30%)	198,879	1.10	285,155	1.57	86,276	43.38
Mosaic of Cropping (>30%)	104,444	0.58	143,796	0.79	39,352	37.68
Agricultural Land (ដីកសិកម្ម)	3,692,356	20.34	3,901,869	21.49	209,513	5.67
Barren Land	15,090	0.08	18,136	0.10	3,046	20.19
Rocks	2,149	0.01	2,149	0.01	0	-
Urban/Built-Over Areas	26,625	0.15	27,615	0.15	990	3.72
Water	446,163	2.46	469,138	2.58	22,975	5.15
Other	1,756	0.01	1,756	0.01	0	-
Wetland	91,079	0.50	83,340	0.46	-7,739	-8.50
Cloud	1,497	0.01	1	0.00	-1,496	-
Sub-Total	7,293,289	40.18	7,514,777	41.40	221,488	3.04
Grand-Total	18,152,983		18,152,983			-

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

តាមទិន្នន័យទាំងនេះ ដីព្រៃបានថយចុះពី ១០,៨៦លានហិកតា មក ១០,៦៤លានហិកតា (ថយចុះប្រហែល ២,០៤%) ក្នុងរយៈពេលប្រាំឆ្នាំ ។ តំបន់ដែលបានកំណត់នៅក្នុងតារាងថាជាព្រៃឈើគ្របដណ្តប់ ៩៩,៨២% នៃផ្ទៃដីសរុបនៅក្នុងប្រទេសនាឆ្នាំ១៩៩២-៩៣ ហើយវាថយចុះមកនៅត្រឹម ៩៨,៦០% ក្នុងឆ្នាំ១៩៩៦-៩៧ ។ ទោះជាចំណាត់ថ្នាក់ព្រៃឈើមានលក្ខណៈលំអិតគួរសមក៏ដោយ ក៏តារាងមិនបានបង្ហាញពីការផ្លាស់ប្តូរគុណភាពព្រៃឈើទេ ។ ឧទាហរណ៍ ព្រៃឈើដែលត្រូវបានចែកចេញជាប្រភេទ “ព្រៃបៃតងក្រាស់ (evergreen dense)” និង “ព្រៃបៃតងដោយអន្លើ (evergreen disturbed)” បានថយចុះអស់ ២៩.២៦៥ហិកតា និង ៧២.១៣៨ហិកតា ។ ប៉ុន្តែ តើមានការកើនឡើងនូវដីព្រៃ “evergreen mosaic” ឬ “mixed mosaic” ឬក៏ដីផ្សេងៗទៀត ដែលជាលទ្ធផលនៃការថយចុះដីព្រៃឈើទាំងអស់នោះដែរឬទេ? ឬក៏ តើគុណភាពដីព្រៃបៃតងក្រាស់ (ឧទាហរណ៍ គិតជាដងស៊ីតេ

ឈើក្នុងមួយឯកតាផ្ទៃដី) មានការថយចុះដែរឬទេ? តារាងបានបង្ហាញថា ក្នុងចំណោមព្រៃឈើ ១៤ប្រភេទដែលបានធ្វើចំណាត់ថ្នាក់, មាន ១០ប្រភេទដែលបានថយចុះផ្ទៃក្រឡា ។ ប៉ុន្តែពុំមានចម្លើយចំពោះសំណួរដែលបានលើកឡើងទាំងនេះទេ ។ សំណួរទាំងនេះមានសារៈសំខាន់ណាស់ ពីព្រោះមានការអះអាងពីមជ្ឈដ្ឋានខ្លះថា មានការបាត់បង់ព្រៃឈើយ៉ាងឆាប់រហ័សនៅក្នុងទសវត្សរ៍១៩៩០^៣ ។

ផ្ទៃដីកសិកម្មកើនឡើងពី ៣,៦៩លានហិកតា ទៅ ៣,៩១លានហិកតាក្នុងរយៈពេលនេះ ។ ចំនួននេះវាធំជាងតួលេខ ២,៩៨លានហិកតា ដែលបានកត់ត្រាក្នុងឆ្នាំ១៩៦០ ។ ពិតហើយ មួយចំណែកនៃដីស្រែ ០,៩៣លានហិកតាដែលគេបានពង្រីកថែមដើម្បីដោះស្រាយតម្រូវការរបស់ប្រជាជនដែលបានកើនឡើង និងកំណើននៃកសិដ្ឋានពាណិជ្ជកម្ម និងដំណាំឧស្សាហកម្ម វាកើតចេញពីការកាប់រានដីព្រៃ ។ គួរកត់សំគាល់ដែរថា ផ្ទៃដី “mosaic of cropping” ដែលស្ថិតក្នុងតំបន់មិនមែនព្រៃឈើ បានកើនឡើងជាង ៤១% ហើយស្ថានភាពនេះបង្ហាញថា ដីរួមកាន់តែត្រូវបានប្រើប្រាស់ច្រើនឡើងហើយ ដើម្បីដោះស្រាយការចិញ្ចឹមជីវិត ។ ផ្ទៃដីគ្មានដីជាតិដីនៅក្នុងតំបន់ប្រជុំជននានា និងផ្ទៃទឹក បានកើនឡើង តែដីសើមធ្លាក់ចុះ ១០% ។

ទិន្នន័យទាំងនេះអាចនាំឱ្យគេជឿថា ការប្រើប្រាស់ដីកំពុងតែទទួលរងនូវការផ្លាស់ប្តូរមួយចំនួន គឺថាដីព្រៃថយចុះបន្តិច រីឯដីកសិកម្មកើនឡើងបន្តិចដែរ ។ ជាការពិតហើយ គេមិនអាចធ្វើសេចក្តីសន្និដ្ឋាន ដោយពុំមានការធ្វើអង្កេតស៊ីវិលយោធិឱ្យបានលម្អិតនោះទេ ។ ជាងនេះទៅទៀត តាំងពីឆ្នាំ១៩៩៧ មក ពុំមានការកត់ត្រាស្ថានភាពដីខាងលើនេះនៅកំរិតជាតិទេ ។

២.២. ការប្រើប្រាស់ដីសំរាប់ដាំដំណាំផ្សេងៗ

តារាង២.២.ក បង្ហាញទិន្នន័យកាន់តែលម្អិតថែមទៀត ស្តីពីដីធ្លីដែលស្ថិតក្រោមការប្រើប្រាស់ខុសៗគ្នា ។ ទិន្នន័យទាក់ទងនឹងឆ្នាំ១៩៩២-៩៣ បង្ហាញថា ក្នុងចំណោមដីដាំដុះប្រមាណ ៣,៩លានហិកតា មានប្រហែល ២,៨លានហិកតាជាដីស្រែ និងជាង ១លានហិកតាបន្តិចជាដីសំរាប់ដាំដំណាំផ្សេងៗ ។ ទិន្នន័យប្រហាក់ប្រហែលគ្នាសំរាប់ឆ្នាំ១៩៩៦-៩៧ ដែលមានចុះក្នុងតារាង២.២.ខ ក្នុងរូបភាពខុសគ្នាខ្លះៗ, គឺមិនអាចប្រៀបធៀបជាមួយទិន្នន័យមុនបានទេ ដោយសារមានចំណាត់ថ្នាក់ខុសគ្នា ។ តំបន់គ្របដណ្តប់ក្នុងឆ្នាំ១៩៩៦-៩៧ គឺតូចជាងមុន ព្រោះទិន្នន័យមិនអាចរកបានសំរាប់ភូមិភាគអគ្នេយ៍ (ខេត្តស្វាយរៀង និងមួយផ្នែកនៃខេត្តមណ្ឌលគីរី) និងប៉ៃកិនរី (ខេត្តកោះកុង និងមួយផ្នែកនៃខេត្តកំពត) ។ ទិន្នន័យឆ្នាំ១៩៩២-៩៣ គ្របដណ្តប់ប្រទេសទាំងមូល (១៨១.៥៣៥គ.ម^២) រីឯទិន្នន័យឆ្នាំ១៩៩៦-៩៧ គ្របដណ្តប់ផ្ទៃដីតែ ១៥០.៦០៥គ.ម^២ ប៉ុណ្ណោះ ។ ដូច្នេះហើយគេមិនអាចគណនាការផ្លាស់ប្តូរលំនាំនៃការដាំដុះ ឬការផ្លាស់ប្តូរប្រើប្រាស់ដីកសិកម្មរវាងរយៈពេលទាំងពីរនេះបានទេ ។ ផែនទីបង្ហាញពីការប្រើប្រាស់ដីក្នុងឆ្នាំ១៩៩២-៩៣ និង ១៩៩៦-៩៧ មានចុះនៅក្នុងផែនទី១ និង ផែនទី២ នៃជំពូកនេះ ។ ផែនទីសំរាប់ឆ្នាំ១៩៩៦-៩៧ មិនពេញលេញទេ ព្រោះទិន្នន័យក្នុងតំបន់មួយចំនួនមិនអាចរកបាន ។ *មូលហេតុដែលយើងយកទិន្នន័យ និងផែនទីទាំងនេះ មកចុះនៅក្នុងឯកសារ គឺដើម្បីបង្ហាញថា មានទិន្នន័យតែប៉ុណ្ណោះដែលអាចរកបាននៅក្នុងវិស័យសាធារណៈ* ។ ឯព័ត៌មានលម្អិតផ្សេងទៀត ឬមួយគ្មាន ឬមួយគេមិនព្រមផ្តល់ឱ្យ ដូច្នេះហើយការប្រៀបធៀបលំអិតតាមពេលវេលា មានការពិបាក ។

^៣ ការប្រជុំផ្សេងៗរបស់អ្នកផ្តល់ជំនួយស្តីពីប្រធានបទនេះ និងរបាយការណ៍ច្រើនរាប់មិនអស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ បានបញ្ជាក់អះអាងពីរឿងនេះ ។

តារាង ២.២.ក ការប្រើប្រាស់ដីនៅកម្ពុជាឆ្នាំ១៩៩២-៩៣

ល.រ.	ចំណាត់ថ្នាក់ដី	ក្រឡាផ្ទៃ គ.ម ^២
1	Urban cities (ទីប្រជុំជន)	45
2	Paddy fields (ដីស្រែ)	26,097
3	Receding rice fields (ដីស្រែប្រដេញទឹក)	293
4	Up land Crops (ដីលើសំរាប់ដំណាំចំការ)	4,665
5	Swidden agriculture (ដីកសិកម្មពនេធន)	1,856
6	Orchards (ដីចំការ)	188
7	Plantation (ដីចំការកៅស៊ូ... ។ល ។)	746
8	Field crops (ដីដំណាំផ្សេងៗ)	5,299
9	Evergreen forest	47,633
10	Coniferous forest	98
11	Deciduous forest	43,012
12	Mixed forest	9,773
13	Secondary forest	5,170
14	Flooded forest (ដីព្រៃលិចទឹក)	3,707
15	Flooded secondary forest	2,598
16	Mangrove forest (ដីព្រៃកោងកាង)	851
17	Woodlands	6,563
18	Natural shrub-lands	13,501
19	Abandoned shrub-lands	2,528
20	Marshes	14
21	Grasslands	24
22	Grass savannan	468
23	Flooded grasslands	849
24	Abandoned grasslands	1,095
25	Marshes	15
26	Water surfaces (ផ្ទៃទឹក)	4,111
27	Barren lands	336
Total Area (ផ្ទៃដីសរុប)		181,535*

* តួលេខនេះមិនច្បាស់លាស់ទេ ។ វាមានចំនួនខ្ពស់ជាងផ្ទៃដីសរុប ១៨១.០៣៥គ.ម^២ នៃប្រទេសកម្ពុជា ។ ប្រភព៖ ក្រសួងកសិកម្ម ។

តំបន់អភិរក្ស និងតំបន់ការពារ អាចចែកចេញជាឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារ និងតំបន់ពហុគ្រប់គ្រង និងប្រើប្រាស់ ។ ចំណាត់ថ្នាក់ដីធ្លីលំអិតសំរាប់ឆ្នាំ១៩៩២-៩៣ មានបង្ហាញក្នុងតារាង២.៣ ។ តំបន់ការពារដែលសំដៅជាចំបងដល់តំបន់ព្រៃអភិរក្ស ដែនជម្រកសត្វព្រៃ ឧទ្យានជាតិ និងសណ្ឋានដីដទៃទៀត ដូចជាតំបន់អង្គរវត្តជាដើម មានប្រហែល ៣.៣លានហិកតា ឬ ១៨.៣% នៃផ្ទៃដីទូទាំងប្រទេស ។ ការសំភាសន៍ជាមួយនឹងអាជ្ញាធរនានានៅក្រសួងកសិកម្មបានបង្ហាញថា តំបន់រក្សាទុកជាព្រៃបំរុង នឹងកើនឡើងដោយសារព្រៃសម្បទានរបស់ក្រុមហ៊ុនមួយចំនួនត្រូវបានលុបចោល ហើយដីទាំងនេះមិនត្រូវបានប្រគល់ឱ្យទៅក្រុមហ៊ុនដទៃទៀតទេ ។ ការប្រៀបធៀបតាមឆ្នាំមិនអាចធ្វើទៅបានទេ ពីព្រោះគេមិនអាចរកទិន្នន័យដែលស៊ីគ្នាបាន សំរាប់ផ្ទៃដីព្រៃបំរុងឆ្នាំ១៩៩៦-៩៧ ។

តារាង២.៤ ផ្តល់ការបែងចែកដីព្រៃលើតាមខេត្ត ។ តួលេខសរុបនៃដីនៅក្នុងតារាងនេះ មិនអាចប្រៀបធៀបនឹងតួលេខដែលមាននៅក្នុងតារាង២.១ ទេ ដូច្នេះហើយការប្រៀបធៀបរវាងតារាង២.១ និង តារាង២.៤ អាចជាការមិនល្អ ។ ទោះជាយ៉ាងណាក៏ដោយ ការប្រៀបធៀបបានបង្ហាញថា ទំហំផ្ទៃដីព្រៃបានថយចុះក្នុងគ្រប់ខេត្តក្នុងរយៈពេលប្រាំឆ្នាំនេះ ។

តារាង ២.២.ខ ការប្រើប្រាស់ដីឆ្នាំ១៩៩៦-៩៧

ល.រ.	ចំណាត់ថ្នាក់ដី	ផ្ទៃក្រ.ម ^២
1	Agricultural plantation (rubber, tea, coffee, etc.) ដំណាំកសិកម្ម (កៅស៊ូ តែ កាហ្វេ.... ។ល ។)	68
2	Bamboo forest (ត្រៃប្លូស្ស៊ី)	218
3	Barren land	126
4	City, town and build-up areas (ទីប្រជុំជន ទីក្រុង និងតំបន់សាងសង់)	1,745
5	Closed evergreen forest	3,075
6	Coniferous forest (pure)	49
7	Deciduous forest; continuous cover	36,798
8	Deciduous wood and shrub-land, including thicket	14,186
9	Evergreen wood and shrub-land	616
10	Field crop (ដីសំរាប់ដាំដំណាំ)	2,003
11	Flooding forest (ដីព្រៃលិចទឹក)	3,051
12	Flooding secondary forest	1,054
13	Forest plantation	493
14	Grassland (dry land and flooded)	5,090
15	Mangrove forest (ព្រៃកោងកាង)	0.1
16	Marsh and swamp (inland)	447
17	Mixed coniferous forest with broadleaf trees	2
18	Mosaic of closed and opened evergreen forest	997
19	Mosaic of deciduous forest blocks	2,535
20	Mosaic of semi-evergreen forest blocks	929
21	Open/disturbed evergreen forest	23,978
22	Other	452
23	Permanent paddy field (single & narks sops)	23,025
24	Receding and floating paddy field (ដីស្រូវប្រដេញទឹក និងដីស្រូវឡើងទឹក)	390
25	Secondary forest	4,840
26	Semi-evergreen forest, closed cover	1,063
27	Semi-evergreen forest; open/disturbed cover	11,446
28	Shifting cultivation (ដីកសិកម្មផ្លាស់ទី)	4,698
29	Swamp forest	2,227
30	Upland and perennial crop	135
31	Water (lake, pond) ផ្ទៃទឹក (បឹង ត្រពាំង)	4,269
32	Village and build-up areas (ភូមិ និងតំបន់សាងសង់)	605
Total (excluding a few provinces) (មិនរាប់បញ្ចូលខេត្ត ពីរ-បី)		150,609

កំណត់សំគាល់: តំបន់គ្របដណ្តប់នៃទិន្នន័យនៅក្នុងតារាងនេះមិនពេញលេញទេ ។ ប្រភព: ក្រសួងកសិកម្ម ។

ផែនទី១៖ ប្រភេទនៃការគ្របដណ្តប់លើផ្ទៃដីកម្ពុជា

ផែនទី២: ការប្រើប្រាស់ដីនៅប្រទេសកម្ពុជា (១៩៩៧)

តារាង២.៣. ការបង្កើត និងការកំណត់តំបន់អភិរក្ស

តំបន់អភិរក្ស	ក្រឡាផ្ទៃ (ហិកតា)	ទីតាំង
ឧទ្យានជាតិ		
- គិរីម្យ	35.000	កោះកុង
- ភ្នំបូកគោ	140.000	កំពត
- កែប	5.000	កំពត
- រាម	21.000	កំពង់សោម
- បុទុមសាគរ	171.250	កំពត និងកំពង់សោម
- ភ្នំគូលេន	37.500	សៀមរាប
- វិរៈជ័យ	332.500	រតនគិរី និងស្ទឹងត្រែង
ដែនជម្រកសត្វព្រៃ		
- ឱរ៉ាល់	253,750	កោះកុង ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ
- បឹងព័រ	242,500	កំពង់ធំ
- ពាមក្រសោប	23,750	កោះកុង
- ភ្នំសំកុស	333,750	កោះកុង
- រនាមដូនសំ	178,750	បាត់ដំបង
- គូលេនព្រៃទេព	402,500	សៀមរាប ព្រះវិហារ
- លំផាត់	250,000	រតនគិរី និងមណ្ឌលគិរី
- ភ្នំព្រិច	222,500	មណ្ឌលគិរី
- ភ្នំណាមលី	47,500	មណ្ឌលគិរី
- ស្នួល	75,000	ក្រចេះ
តំបន់អភិរក្ស		
- អង្គរ	10,800	សៀមរាប
- បន្ទាយស្នា	81,200	បន្ទាយមានជ័យ
- ព្រះវិហារ	5,000	ព្រះវិហារ
តំបន់គ្រប់គ្រងប្រើប្រាស់ចម្រុះ		
- ដងពែង	27,700	កោះកុង
- សំឡូត	60,000	បាត់ដំបង
- ទន្លេសាប	316,250	កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង សៀមរាប កំពង់ធំ
សរុប	3,273,200	

ប្រភព៖ ព្រះរាជក្រឹត្យ ស្តីពីការបង្កើត និងការត្រួតពិនិត្យតំបន់ការពារចុះនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៩៣ ។ កំណត់ចំណាំ៖ តារាងនេះត្រូវបានធ្វើឡើងវិញតាមច្បាប់ដើម ដោយមិនមានការកែសម្រួលទេ ។

២.៣. ផ្ទៃដីដែលមានមិន

តំបន់មានមិនពិតជាមិនអាចចាត់ចូលជាការប្រើប្រាស់ដីធ្លីទេ តែវាបញ្ជាក់ថា ដីមិនមានចំនួន ១០៩.៧៧៥ ហិកតានៅក្នុងប្រទេសកម្ពុជា ។ របាយការណ៍របស់ CMAC (CMAC 2001) បញ្ជាក់ថាមានមិនច្បាស់លាស់នៅលើផ្ទៃដី ១០៩.៧៧៥ហិកតា ។ ប៉ុន្តែតួលេខនេះប្រហែលមិនមែនជាការប៉ាន់ស្មានពីផ្ទៃសរុបនៃតំបន់មានមិននៅក្នុងទូទាំងប្រទេសជាក់លាក់ប៉ុន្មានទេ ពីព្រោះគេរកឃើញតំបន់ថ្មីៗផ្សេងទៀតដែលមានមិនជាបន្តបន្ទាប់ ។ តាមពិត CMAC បានរាយការណ៍ថា មានដី ១៩៩.៩៧៤ហិកតាដែលនៅត្រូវការសកម្មភាពសំអាតមិន ។ ទោះបីផ្ទៃដី ១០៩.៧៧៥ហិកតា មើលទៅហាក់ដូចជាមិនធំប៉ុន្មាន តែមិនគឺជាកត្តាគ្រោះថ្នាក់ខ្លាំងណាស់ (ប្រជាជនរាប់ពាន់នាក់

ទទួលគ្រោះថ្នាក់ ឬត្រូវស្លាប់ដោយសារមិនក្នុងមួយឆ្នាំ។) ដែលធ្វើឱ្យតំបន់មានមិន ក្លាយជាចំណុចកង្វល់មួយយ៉ាងធំ ។ ដូចមានចុះក្នុងផែនទី៣ តំបន់មានមិននៅរាយប៉ាយពាសពេញផ្ទៃប្រទេស ដែលធ្វើឱ្យបញ្ហាកាន់តែពិបាកដោះស្រាយថែមទៀត ។ ទិន្នន័យប៉ាន់ស្មានស្តីពីតំបន់ដែលសង្ស័យថាមានមិន និងតំបន់ដែលបញ្ជាក់ច្បាស់ថា មានមិនគឺបានទទួលមកពី CMAC និងមានចុះនៅក្នុងតារាង២.៥ ។

តារាង ២.៤. តំបន់ព្រៃឈើ ឆ្នាំ១៩៩២-៩៣ និង ១៩៩៦-៩៧ បែងចែកតាមខេត្ត

ខេត្ត	1992-93	1996-97	ការប្រែប្រួល	ផ្ទៃដីសរុប	% នៃព្រៃឈើ ១៩៩៦-៩៧
បន្ទាយមានជ័យ	199,889	175,122	-24,767	671,476	26.08
បាត់ដំបង	588,499	581,349	-7,150	1,244,621	46.71
កំពង់ចាម	266,097	265,174	- 923	942,466	28.14
កំពង់ឆ្នាំង	173,829	172,305	-1,524	529,095	32.57
កំពង់ស្ពឺ	356,375	339,147	-17,228	681,773	49.74
កំពង់ធំ	647,594	633,898	-13,696	1,244,748	50.92
កំពត	239,416	233,292	- 6,124	468,582	49.79
កណ្តាល	21,363	20,890	- 473	357,112	5.85
កោះកុង	1,079,154	1,048,454	-30,700	1,238,532	84.65
ក្រចេះ	908,370	904,291	-4,079	1,197,278	75.53
មណ្ឌលគិរី	1,132,455	1,125,913	-6,542	1,366,385	82.40
ភ្នំពេញ	1,118	1,118	-	37,313	3.00
ព្រះវិហារ	1,252,260	1,242,088	-10,172	1,401,540	88.62
ព្រៃវែង	9,076	7,607	-1,469	481,553	1.58
ពោធិសាត់	811,255	807,597	-3,658	1,159,674	69.64
រតនគិរី	1,012,241	985,339	-26,902	1,189,730	82.82
សៀមរាប	617,415	596,120	-21,295	1,196,390	49.83
ក្រុងព្រះសីហនុ	88,186	85,937	-2,249	139,125	61.77
ស្ទឹងត្រែង	1,067,283	1,055,410	-11,873	1,189,669	88.71
ស្វាយរៀង	5,026	4,641	-385	285,626	1.62
តាកែវ	15,600	5,218	-10,382	349,389	1.49
ឧត្តរមានជ័យ	360,756	340,858	-19,898	511,349	66.66
ក្រុងកែប	3,273	3,273	-	14,704	22.26
សរុប	10,856,530	10,635,041	-221,489	17,898,130	59.42

ប្រភព៖ ក្រសួងកសិកម្ម ។

តារាង២.៥ តំបន់ដែលសង្ស័យថាមានមីន និងតំបន់ដែលបានបញ្ជាក់ច្បាស់ថាមានមីន ឆ្នាំ២០០១

ខេត្ត	សង្ស័យថាមានមីន (ហិកតា)	បញ្ជាក់ថាមានមីន (ហិកតា)
បាត់ដំបង	29,065	27,056
ឧត្តរមានជ័យ	27,223	16,028
កំពត	10,361	15,017
បន្ទាយមានជ័យ	6,923	11,408
កំពង់ស្ពឺ	3,873	8,236
ប៉ៃលិន	2,448	7,678
កំពង់ចាម	1,915	5,205
ព្រះវិហារ	1,751	5,178
សៀមរាប	1,251	4,095
កំពង់ធំ	1,193	2,274
ស្វាយរៀង	1,174	2,038
ពោធិសាត់	1,098	1,427
កែប	897	1,382
តាកែវ	701	658
ក្រុងព្រះសីហនុ	284	575
កោះកុង	35	561
ក្រចេះ	0	507
កំពង់ឆ្នាំង	0	444
ស្ទឹងត្រែង	0	0
រតនគិរី	0	0
ព្រៃវែង	0	0
ភ្នំពេញ	0	0
មណ្ឌលគិរី	0	0
កណ្តាល	0	0
សរុប (ទូទាំងប្រទេសកម្ពុជា)	90199	109775

ប្រភព៖ CMAC ។

ផែនទី៣ ដីមានគ្រោះថ្នាក់គ្រាប់មីននៅក្នុងប្រទេសកម្ពុជា (កក្កដា ២០០១)

ជំពូក បី

ដីសម្បទាន

៣.១ ប្រព័ន្ធផ្តល់សម្បទាន

គេគួររំលឹកថា ដីព្រៃសម្បទានត្រូវបានប្រគល់ឱ្យទៅក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនជាតិ សំរាប់កាប់យក ឈើតាមលក្ខណៈវិទ្យាសាស្ត្រ ដីសម្បទានកសិកម្មត្រូវបានផ្តល់ឱ្យក្រុមហ៊ុនសំរាប់ធ្វើកសិកម្មជាលក្ខណៈពាណិជ្ជកម្ម និងដើម្បីបង្កើតផលិតផលកសិកម្មសំរាប់ទីផ្សារអន្តរជាតិ និងក្នុងស្រុក រីឯឡូត៍នេសាទសម្បទានត្រូវបានអនុវត្ត ដើម្បីបង្កើនផលិតផលត្រីឱ្យបានលើសសំរាប់ទីផ្សារ ។ កិច្ចសន្យាសម្បទានទាំងអស់គឺសំដៅបង្កើនចំណូលរដ្ឋ ។ ប្រព័ន្ធផ្តល់សម្បទាននៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្បទានឡូត៍នេសាទ បានចាប់អនុវត្តតាំងពីដើមសតវត្សរ៍ទី ២០ មកម្ល៉េះ ។

៣.២. ការផ្តល់ព្រៃសម្បទាន

ប្រព័ន្ធផ្តល់សម្បទានព្រៃឈើមានដូចតទៅ៖

- ក) ក្រុមហ៊ុនដាក់ពាក្យសុំដោយផ្ទាល់ទៅក្រុមប្រឹក្សារដ្ឋមន្ត្រី ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ខ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្គុំ និងពិនិត្យមើលពាក្យសុំទាំងអស់
- គ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាឱ្យនាយកដ្ឋានរុក្ខាប្រមាញ់ ពិនិត្យផ្នែកបច្ចេកទេស
- ឃ) ដោយមានរបាយការណ៍ពីនាយកដ្ឋានរុក្ខាប្រមាញ់ ក្រសួងកសិកម្មធ្វើសំណើ និងបញ្ជូនសំណើទៅកាន់ ក្រុមប្រឹក្សារដ្ឋមន្ត្រីដើម្បីសម្រេច
- ង) ក្រុមប្រឹក្សារដ្ឋមន្ត្រីធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន
- ច) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនដើម្បីប្រើប្រាស់ព្រៃសម្បទាន
- ឆ) ក្រុមហ៊ុននឹងត្រូវធ្វើផែនការមេមួយ ជាមួយនឹងនាយកដ្ឋានរុក្ខាប្រមាញ់ និងក្រសួងកសិកម្ម ។

តាមទិន្នន័យបានមកពីក្រសួងកសិកម្មសំរាប់ឆ្នាំ១៩៩៩, រហូតមកដល់ឆ្នាំនោះ មាន ៣០ក្រុមហ៊ុនដែលបាន ទទួលដីព្រៃសម្បទាន ។ គេជឿថា ពុំមានការផ្តល់សម្បទានព្រៃឈើថែមទៀតទេតាំងពីពេលនោះមក ។ បញ្ជី ឈ្មោះក្រុមហ៊ុនទាំង៣០ និងផ្ទៃដីព្រៃសម្បទានមានចុះក្នុងតារាង៣.១ ។ តារាងនេះបង្ហាញថា ដីព្រៃសម្បទាន ទាំងអស់មាន ៦.៣៧០.០៩៩ហិកតា គឺ ១,៦៣លានហិកតាតិចជាងតួលេខ ៨លានហិកតាដែលរបាយការណ៍

Oxfam រកឃើញថា ជាទំហំព្រៃសម្បទានក្នុងឆ្នាំ១៩៩៨ (Williams 1999: Table 2)^១ ។ ការសិក្សារបស់ Oxfam បានលើកផែនការសកម្មភាពបរិស្ថានជាតិរបស់រដ្ឋាភិបាល (National Environment Action Plan: RGC 1999:5) ដើម្បីអះអាងពីតួលេខនេះ ។ ប៉ុន្តែឯកសាររដ្ឋាភិបាលនេះបញ្ជាក់ថា ដីព្រៃសម្បទានមាន “ជាង ៦លានហិកតា” ។ សម្បទានព្រៃឈើអាចមានរយៈពេលវែងដល់ប្រហែល ៣០ឆ្នាំ ។ ក្រុមស្រាវជ្រាវមិនអាចពិនិត្យកិច្ចសន្យានីមួយៗ ដើម្បីសិក្សាពីរយៈពេល ពាក្យពេចន៍ និងលក្ខខណ្ឌដែលមានចែងក្នុងកិច្ចសន្យាទេ ។

ក្នុងតារាង៣.១ ក្រុមហ៊ុននានាត្រូវបានគេចែកចេញជាបីក្រុម៖ សម្បទានដែលបានធ្វើបញ្ជីសារពើភ័ណ្ឌ និង បានដំណើរការហើយ, សម្បទានដែលកំពុងធ្វើសារពើភ័ណ្ឌ តែមិនទាន់មានសកម្មភាព, និងសម្បទានមិនទាន់ធ្វើ សារពើភ័ណ្ឌ ។ បើតាមច្បាប់សម្បទាន មានតែក្រុមហ៊ុនប្រភេទទី១ទេ ដែលត្រូវអនុញ្ញាតឱ្យធ្វើអាជីវកម្ម ។ តាម គោលការណ៍នេះ អាជីវកម្មពាណិជ្ជកម្មក្នុងឆ្នាំ១៩៩៩ មិនគួរធំជាង ២,២លានហិកតាទេ ។ បើសិនយកតួលេខ ដែលបានកត់ត្រានេះជាបានការ ចំនួនអាជីវកម្មព្រៃឈើក្នុងឆ្នាំ១៩៩៩ មិនទាន់ឡើងហួសកំរិត ២/៣ នៃដីព្រៃឈើ ដែលបានចុះកិច្ចសន្យាទាំងអស់ទេ ។ ទិន្នន័យនេះវាមិនស្របគ្នានឹងការយល់ឃើញជាទូទៅនៅចុងទសវត្សរ៍១៩៩០ ដែលថា បើសិនជាការកាប់បំផ្លាញព្រៃឈើនៅតែបន្តនៅក្នុងកំរិតនេះទៀត ឆ្នាំ២០០៣ ខាងមុខនឹងពុំមានព្រៃឈើ នៅសល់ទេនៅ ។ តារាងនេះបង្ហាញទៀតថា សម្បទានព្រៃឈើធំៗ ប្រមូលផ្តុំនៅខាងភាគឦសាននៃប្រទេសនៅ ក្នុងខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងក្នុងខេត្តខ្លះទៀតនៅភាគខាងលិច (កោះកុង ពោធិសាត់ និងកំពង់ស្ពឺ) ។ ខេត្តទាំងអស់នេះគឺជាខេត្តមានព្រៃឈើក្រាស់ និងមានប្រជាជនតិចរស់នៅរាយប៉ាយ ។ ជាទូទៅ សម្បទានព្រៃឈើនីមួយៗមានទំហំធំ គឺលើសពី ១០០.០០០ហិកតា ។

សម្បទានរបស់ក្រុមហ៊ុនមួយចំនួនត្រូវបានលុបចោល និងក្នុងករណីខ្លះមានការផ្ទេរទៅឱ្យក្រុមហ៊ុនដទៃ ហើយក្រោយមកត្រូវលុបចោលទៀត ។ តាមតួលេខបណ្តោះអាសន្ន (គ្មានចុះក្នុងឯកសារនេះទេ) បានបង្ហាញថា សកម្មភាពផ្ទេរ ឬលុបចោលសម្បទាន បានកើនឡើងគួរសមក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ។ ការលុបចោល សម្បទានសរុបនៅក្នុងឆ្នាំ២០០១ មានទំហំប្រហែល ២,១៦លានហិកតា (ជាងមួយភាគបីនៃដីព្រៃសម្បទានទាំង អស់) ហើយដីព្រៃសម្បទាននៅសល់មានប្រហែល ៤,១២លានហិកតា ។ សម្បទានមួយចំនួនដែលត្រូវបានលុប ចោលគឺមានទំហំធំ៖ ទិន្នន័យរបស់ក្រសួងកសិកម្ម (មិនបានចុះក្នុងឯកសារនេះទេ) បង្ហាញថា ដីព្រៃសម្បទានដែល ធំជាងគេបំផុត (១,៤លានហិកតា) ឥឡូវនេះត្រូវបានលុបចោលហើយ ។ កិច្ចសន្យាមួយចំនួនត្រូវបានលុបចោល ដោយសារការរំលោភលើកិច្ចព្រមព្រៀង និង/ឬ ការមិនបានប្រើប្រាស់ធនធាន ។ ការផ្ទេរដ្ឋាភិបាលដាច់ស្រេចនូវ ទិន្នន័យក្នុងតារាង៣.១ វាជាការមានប្រយោជន៍ណាស់ ដើម្បីបំបាត់ចោលនូវចំណាប់អារម្មណ៍ខុសឆ្គងនានាក្នុង ស្រទាប់មហាជនស្តីពីការប្រើប្រាស់ព្រៃឈើក្នុងប្រទេសកម្ពុជាត្រឹមត្រូវ ឬមិនត្រឹមត្រូវ ។ មួយចំណែកទៀត ការ ផ្សព្វផ្សាយបញ្ជីឈ្មោះក្រុមហ៊ុនមានព្រៃសម្បទាន និងតំបន់គ្រប់គ្រងរបស់ពួកគេជាទៀងទាត់ដោយអាជ្ញាធរមាន សមត្ថកិច្ចអាចជួយបញ្ចៀសបាននូវការប្រកែកប្រណាំងគ្នាដោយគ្មានមូលដ្ឋាននៅពេលអនាគត ក៏ដូចជាជួយបង្កើន ចំណូលពីព្រៃឈើឱ្យបានខ្ពស់បំផុតទៅឱ្យរដ្ឋ និងសង្គមផងដែរ ។

^១ គេដឹងមិនច្បាស់ដែរថា ហេតុអ្វីបានជាតួលេខ ៨លានហិកតានេះត្រូវបានយកទៅប្រើប្រាស់នៅក្នុងកិច្ចប្រជុំមួយចំនួនរបស់ អ្នកផ្តល់ជំនួយ ។

ផែនទី៤ : ព្រៃឈើ និង ដីសម្បទាន នៅឆ្នាំ១៩៩៦-៩៧

តារាង ៣.១ សម្បទានព្រៃឈើ

ក្រុមហ៊ុន		១៩៩៩ ក្រឡា ផ្ទៃ (ហិកតា)	២០០១* ក្រឡា ផ្ទៃ (ហិកតា)	ទីតាំង
I. សម្បទានដែលបានចុះបញ្ជីសារពើភ័ណ្ឌ និងធ្វើអាជីវកម្ម				
1	GAT International Co., Ltd	215,720	215,720	កោះកុង និងពោធិសាត់
		149,780	149,780	កំពង់ធំ ក្រចេះ
2	Colexim Enterprise	147,187	147,187	កំពង់ធំ
3	Casotim Co., Ltd	131,380	131,380	ក្រចេះ
4	Samling Cooperation, SDN. BHD.	467,484	467,484	ក្រចេះ កំពង់ចាម មណ្ឌលគីរី
		298,598	298,598	កំពង់ស្ពឺ និងកោះកុង
5	Mieng Ly Heng Investment Co., Ltd	198,500	198,500	កំពង់ធំ ព្រះវិហារ កំពង់ចាម
6	Long Day Machinery Industry Co., Ltd	98,000		កំពត និងកំពង់ស្ពឺ
7	Pheapimex Funchan Cambodia Co., Ltd	358,725	358,725	ក្រចេះ ស្ទឹងត្រែង ព្រះវិហារ
				កំពង់ធំ
8	Lang Song Interantional Co., Ltd	132,000		ព្រះវិហារ
សរុបរង		2,197,374	1,967,374	
II. សម្បទានបានចុះបញ្ជីសារពើភ័ណ្ឌ តែមិនទាន់ធ្វើអាជីវកម្ម				
9	Hero Taiwan Co.	60,150	60,150	រតនគិរី
10	Lang Song International Co., Ltd	119,300		កំពង់ធំ
11	king Wood Industry Pte ., Ltd	301,200	301,200	ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី
12	Cambodia Chender Plywood MFG Co., Ltd	103,300	103,300	ព្រះវិហារ
13	Som Rong Wood Industry Pte ., Ltd	200,050	200,050	សៀមរាប
14	Evenbright CIG Wood Co., Ltd	136,376	136,376	ក្រចេះ ស្ទឹងត្រែង
15	Super Wood IPEP Ltd	94,419	94,419	ពោធិសាត់ កំពង់ស្ពឺ
16	Talam Resource SDN BHD	111,500		កំពង់ស្ពឺ កោះកុង
17	Timas Resources Ltd	161,450	161,450	កំពង់ចាម ក្រចេះ ព្រះវិហារ
18	Silverroad wood Product Ltd	10,000	10,000	កោះកុង
		215,460		កោះកុង ពោធិសាត់
សរុបរង		1,513,205	1,066,945	
III. សម្បទានមិនទាន់ចុះបញ្ជីសារពើភ័ណ្ឌ				
19	Chung Shing Cambodia Co., Ltd	374,350		ក្រចេះ ព្រះវិហារ មណ្ឌលគីរី
20	Pacific Craft Co., Ltd	24,537		ស្ទឹងត្រែង
21	Thai Boon Rong	119,700		មណ្ឌលគីរី
		297,000		ក្រចេះ មណ្ឌលគីរី
22	Mekong Sawmitt Furniture and Particles Boads Enterprise Pty ., Ltd	99,400		សៀមរាប ព្រះវិហារ
23	Samling Cooperation, SDN. BHD.	218,059	218,059	មណ្ឌលគីរី
24	YouRysaco Co.	214,000	214,000	ពោធិសាត់ បាត់ដំបង
25	TPP Cambodia Timber Products Pte., Ltd	395,900	395,900	សៀមរាប ព្រះវិហារ
				ពោធិសាត់
26	Woot Tee Teanich Import Export Co., Ltd	63,050		កោះកុង
27	Chang Ling Lumber Co., Ltd	236,500		ស្ទឹងត្រែង
28	North Eastern Forest Devt. Ltd	232,100		រតនគិរី ស្ទឹងត្រែង
29	Phearpionex Fuchan Cambodia Co., Ltd	350,000	350,000	ស្ទឹងត្រែង រតនគិរី
30	Camboda Timber Product Pty., Ltd	34,924		កំពត
សរុបរង		2,659,520	1,177,959	
សរុបទាំងអស់		6,370,099	4,212,278	

* យោងតាមព័ត៌មានផ្តល់ឱ្យដោយមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ សម្បទានមួយចំនួនដែលនៅសល់ ត្រូវបានកាត់បន្ថយ តែមិនទាន់មានទិន្នន័យនៅឡើយទេ ។ ប្រភព៖ នាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ១៩៩៩ ។

៣.៣. សម្បទានកសិកម្ម

នីតិវិធីដែលបានអនុវត្តក្នុងការផ្តល់សម្បទានកសិកម្មមិនមែនតែមួយដូចគ្នានោះទេ ។ នីតិវិធីមួយដែលត្រូវបានអនុវត្តជាញឹកញាប់មានដូចតទៅ៖

- ក) ក្រុមហ៊ុនទាក់ទងជាមួយរដ្ឋអំណាចមូលដ្ឋាន (ឃុំ ស្រុក និង/ឬ ខេត្ត) សំរាប់ដីធ្លី
- ខ) ក្រុមហ៊ុនធ្វើសំណើទៅក្រសួងកសិកម្ម ដោយមានភ្ជាប់ជាមួយនូវកិច្ចព្រមព្រៀងពីអាជ្ញាធរមូលដ្ឋាន
- គ) ក្រសួងកសិកម្មសិក្សាពីលក្ខណៈភូមិសាស្ត្រ និងលទ្ធភាពអាចធ្វើបាននៃតំបន់ដែលស្នើសុំសម្បទាន
- ឃ) បន្ទាប់ពីបានសិក្សាលទ្ធភាពអាចធ្វើបាន ក្រសួងកសិកម្មលើកសំណើទៅកាន់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដោយបញ្ជាក់លំអិតពីគោលដៅរបស់ក្រុមហ៊ុន និងសុំ “ការឯកភាពជាគោលការណ៍” ពីក្រុមប្រឹក្សារដ្ឋមន្ត្រី
- ង) ក្រុមប្រឹក្សារដ្ឋមន្ត្រីឯកភាពតាមសំណើក្រសួងកសិកម្ម
- ច) ដោយមានការឯកភាពជាគោលការណ៍ពីក្រុមប្រឹក្សារដ្ឋមន្ត្រីនៅក្នុងដៃ ក្រសួងកសិកម្មធ្វើសំណើទៅក្រុមប្រឹក្សារដ្ឋមន្ត្រីម្តងទៀត ដើម្បីសុំសិទ្ធិសម្បទាន
- ឆ) បើសិនក្រុមប្រឹក្សារដ្ឋមន្ត្រីយល់ព្រម ក្រសួងកសិកម្មធ្វើកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន ។ បន្ទាប់មកក្រុមហ៊ុនត្រូវបង់ប្រាក់កក់ឱ្យក្រសួងកសិកម្ម ។ កិច្ចសន្យាពិតប្រាកដ គឺផ្អែកលើការសិក្សាលំអិតមួយទៀតដែលធ្វើរួមគ្នាជាមួយនឹងមន្ត្រីបច្ចេកទេសរបស់ក្រសួងកសិកម្ម ។ ដំណាច់ដែលកាន់កាប់ដោយកសិករ/អ្នករស់នៅទីនោះ ឬមានអ្នកកាន់កាប់ហើយ ត្រូវកាត់ចេញពីដីផ្តល់សម្បទាន មុននឹងចុះហត្ថលេខាលើកិច្ចសន្យាបញ្ចប់ ។
- ជ) នៅទីបញ្ចប់ ក្រុមហ៊ុនធ្វើផែនការមេមួយដើម្បីដាក់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រួតពិនិត្យ សំរាប់ធ្វើសមកាលកម្ម (synchronisation) ជាមួយកិច្ចសន្យា ។

នីតិវិធីដទៃទៀតដែលត្រូវបានអនុវត្តផងដែរគឺក្រុមហ៊ុនទាក់ទងទៅក្រុមប្រឹក្សារដ្ឋមន្ត្រីដោយផ្ទាល់ ដើម្បីសុំគោលការណ៍ឯកភាពជាពិសេសជាមួយក្រុមប្រឹក្សារដ្ឋមន្ត្រី ។ ក្រុមប្រឹក្សារដ្ឋមន្ត្រីបញ្ជូនសំណុំបែបបទទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។ បន្ទាប់មក CDC រៀបចំការប្រជុំជាមួយនឹងក្រសួងពាក់ព័ន្ធនានាដើម្បីពិនិត្យឱ្យច្បាស់ថាដីនោះអាចធ្វើសម្បទានបានដោយគ្មានបញ្ហា ។ បន្ទាប់ពីមានការបញ្ជាក់យ៉ាងច្បាស់លាស់ចំពោះដីនោះពីអង្គប្រជុំអន្តរក្រសួងមក CDC លើកសំណើទៅកាន់ក្រុមប្រឹក្សាមន្ត្រីដើម្បីអនុម័តសំរេចប្រគល់សម្បទាន ។ វិធីមួយទៀតនៃការផ្តល់សម្បទាន គឺជាដំបូងក្រុមហ៊ុនទាក់ទងសុំទៅ CDC ។ បន្ទាប់មក CDC បញ្ជូនពាក្យសុំនេះទៅក្រសួងកសិកម្មដើម្បីបញ្ជាក់ផ្នែកបច្ចេកទេស ។ ក្នុងវិធីពីរចុងក្រោយ គេធ្វើវិលវង់រដ្ឋអំណាចមូលដ្ឋាន ។ ការឆ្លងកាត់អាជ្ញាធរមូលដ្ឋានទំនងជាចំណាយពេលច្រើន និងប្រាក់ច្រើន ។ ប៉ុន្តែវាជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព បើតាមមតិរបស់មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ការធ្វើវិលវង់រដ្ឋអំណាចមូលដ្ឋានដោយក្រុមហ៊ុនម្តងហើយម្តងទៀត បានធ្វើឱ្យរដ្ឋអំណាចមូលដ្ឋានខូចទឹកចិត្ត និងធ្វើឱ្យសហគមន៍ទទួលរងគ្រោះ (So et al. 2001) ។

តារាង៣.២ បង្ហាញថា ផ្ទៃដីសម្បទានកសិកម្មនៅឆ្នាំ១៩៩៩ មានទំហំសរុប ៦៦២.៤៩៦ហិកតា និងបានប្រគល់ទៅឱ្យ ៤៦ក្រុមហ៊ុន ។ ព័ត៌មានអំពីការបែងចែកសម្បទានទាំងនេះបង្ហាញថា សម្បទានមានទីតាំងនៅក្នុងតំបន់ព្រៃ មិនមែនតំបន់ដីស្រែទេ ។ សម្បទានកសិកម្មស្ទើរតែទាំងអស់សំរាប់ដាំដំណាំឧស្សាហកម្ម និងដំណាំប្រចាំ

ឆ្នាំផ្សេងៗ ហើយមានតែបួនប៉ុណ្ណោះដែលសំរាប់ផលិតកម្មស្រូវ ។ ដីសម្បទានកសិកម្មស្ទើរតែទាំងអស់មានផ្ទៃដីធំៗ ហើយសម្បទានមួយចំនួនធំលើសពី ១០.០០០ហិកតា (ដែលរដ្ឋចង់កំណត់យកជាទំហំអតិបរមា បើតាមសំដីមន្ត្រី ដែលបានឆ្លើយសំភាសន៍ក្នុងឆ្នាំ២០០១) ។ ដីសម្បទានធំបំផុតជារបស់ក្រុមហ៊ុន Pheapimex និងមានទំហំ ៣១៥.០០០ហិកតា (តារាង៣.២) ។ ដីសម្បទានកសិកម្មអាចមានរយៈពេលរហូតដល់៧០ឆ្នាំ ។

ការសំភាសន៍ជាមួយនឹងមន្ត្រីក្រសួងកសិកម្មក្នុងខែកក្កដាឆ្នាំ២០០១ និងទិន្នន័យដែលផ្សព្វផ្សាយចុងក្រោយ បង្កប់បានបង្ហាញថា ចំនួនដីសម្បទានកសិកម្មបានកើនឡើងដល់ ៥៥ មុននឹងធ្លាក់ចុះមកត្រឹម ៣៩ ដូចមានចុះក្នុង តារាង៣.៣ ។ ១៦សម្បទានកសិកម្ម ត្រូវបានលុបចោល ឬដកហូតមកវិញនៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ។ ៣៩ក្រុមហ៊ុនដែលនៅសល់ កំពុងកាន់កាប់ដីសរុប ៧០៥.៣៩៤ហិកតា ។ មានក្រុមហ៊ុនពីរ-បី ប្រហែលនឹងត្រូវ បាត់បង់ដីសម្បទានរបស់ខ្លួន ឬត្រូវដកហូតយកដីសម្បទានមកវិញ (ក្រុមហ៊ុនពីរកំពុងតែស្ថិតក្នុងដំណើរការដកហូត ដីសម្បទានវិញ) ។ ជាផ្ទៃម្តងទៀត មានការខុសគ្នាខ្លះៗរវាងតួលេខចុងក្រោយបង្អស់ (តារាង៣.៣) និងទិន្នន័យឆ្នាំ ១៩៩៩ (តារាង៣.២) ដែលអាចកើតចេញពីការរៀបចំឡើងវិញនៃសម្បទានកសិកម្ម ឬក៏ភាពត្រឹមត្រូវនៃកំរង ទិន្នន័យ ។ ដូច្នេះ ចាំបាច់ត្រូវធ្វើអង្កេតឱ្យបានល្អិតល្អន់ដើម្បីរកឃើញការពិត ។

អ្នកកាន់កាប់សម្បទានកសិកម្ម គឺមានទាំងជនបរទេស (ពិសេសចិន និងម៉ាឡេស៊ី) និងជនជាតិកម្ពុជា ។

តារាង ៣.២ សម្បទានកសិកម្ម ឆ្នាំ១៩៩៩

ល.រ	ឈ្មោះ	ក្រឡាផ្ទៃ (ហិកតា) ទីតាំង	ដំណាំ
1	Pheapimex	315,000 កំពង់ឆ្នាំង	ស្វាយចន្ទី
2	Talam Plantation Holding SDN BHD	36,700 កោះកុង	កៅស៊ូ និងដូងប្រេង
3	Cambodia Haining Group	23,000 កំពង់ស្ពឺ	ដំឡូង
4	Angkor Industrial Crop Development	20,000 កំពង់ស្ពឺ	អំពៅ និងវាលស្មៅ (សំរាប់ចិញ្ចឹមសត្វ)
5	Mensarun Friendship & Rama Khmer	20,000 រតនគិរី	ដូងប្រេង
6	Unique International Commerce	20,000 មណ្ឌលគិរី	កៅស៊ូ និងការហ្វេ
7	Chiel Jadang	18,300 កំពង់ស្ពឺ	ដំឡូងជ្វា
8	Un Borin Trading & Agr. Devt.	16,600 កំពង់ស្ពឺ	ដំឡូងបារាំង
9	Cambodia Palm Oil	15,200 កោះកុង	ដូងប្រេង
10	M . Consolidated Plan	12,700 កំពង់ស្ពឺ	ដំឡូងមី និងស្រូវ
11	Development of Industrial Crop	12,506 កំពង់ស្ពឺ	ស្វាយចន្ទី
12	Cambo Came	11,400 កំពង់ធំ	ស្រូវ
13	Mong Rithy	11,000 ក្រុងព្រះសីហនុ	ដូងប្រេង
14	Maca Plantation	10,800 កំពង់ស្ពឺ	ដំណាំកសិកម្ម
15	Cambodia Eversky	10,000 កំពង់ធំ	ដំណាំកសិកម្ម
16	Shing Yue Commercial	10,000 កំពត	កៅស៊ូ និងដូងប្រេង
17	Sokimex	9,900 កំពង់ចាម	កៅស៊ូ
18	China National Coecld	8,000 កំពង់ស្ពឺ	ដំណាំកសិឧស្សាហកម្ម
19	China Cambodia State Farm 999 Int .	7,500 កោះកុង	វាលស្មៅ (ចិញ្ចឹមសត្វ)
20	Potato Powder Ltd.	7,400 ស្ទឹងត្រែង	ស្វាយចន្ទី
21	Sin Thai Kampot	5,700 កំពត	ស្វាយចន្ទី និងចូរេន
22	Cambodia Tapioca Ent.	5,100 កំពត	ដូងប្រេង
23	Bopha Angkorimex Trankong	5,000 កំពង់ចាម	កៅស៊ូ

24	Henan Economic	4,200 កំពង់ស្ពឺ	ដំណាំកសិកម្ម
25	Asia Golden Dragon	4,000 កំពង់ចាម	ដំឡូងមី
26	China Evergreen Cambodia Agr. Devt.	4,000 កំពត	ដំណាំកសិឧស្សាហកម្ម
27	S.K. Chamreung Devt.	4,000 រតនគិរី	កៅស៊ូ
28	Cambodia Shan Shoei	3,830 កោះកុង	ចំការ
29	Yea Jan Trading Co.	3,800 កំពត	ដំឡូងមី
30	Mieng Ly Heng	3,000 កំពង់ចាម	កៅស៊ូ
31	Ratana Visal Devt.	3,000 ពោធិសាត់	ស្វាយចន្ទី
32	Wat Vanny	3,000 កំពង់ធំ	ស្រូវ
33	Agrostar	2,400 កំពង់ចាម	ស្វាយចន្ទី
34	Hur Hong Investment	2,040 កំពង់ស្ពឺ	ដំណាំកសិកម្ម
35	Nacorice	2,000 បាត់ដំបង	ស្រូវ
36	Tay Seng Import-Export	2,000 រតនគិរី	កៅស៊ូ
37	Chung Shing Cambodia	1,600 កោះកុង	ដូងប្រេង
38	Khem Len Imp . Exp .	1,600 កំពត	ដូងប្រេង
39	Sor Uth	1,550 កំពង់ស្ពឺ	តែ និងការហ្វេ
40	TTY	1,070 កំពង់ចាម	កៅស៊ូ
41	Lim Kry	1,050 តាកែវ	ស្រូវ
42	Chung Thai Investment	550 កោះកុង	ដំឡូងមី និងឈើហូបផ្លែ
43	Family Agr . Devt . Community	500 កំពង់ចាម	កៅស៊ូ
44	Heng Savath	500 កំពង់ចាម	ស្វាយចន្ទី
45	Ly Seng	500 តាកែវ	ស្វាយចន្ទី
46	Sour Kear	300 ពោធិសាត់	ស្វាយចន្ទី
47	Ford Thai	200 មណ្ឌលគិរី	កសិកម្ម

សរុប

662,496

ប្រភព៖ នាយកដ្ឋានផែនការស្ថិតិឆ្នាំ១៩៩៩ ។

តារាង៣.៣ ស្ថិតិ និងសកម្មភាពក្រុមហ៊ុនវិនិយោគលើដីសម្បទានសុំតាមរយៈក្រសួងកសិកម្ម (31/01/2001)

ល.រ	ឈ្មោះក្រុមហ៊ុន	ទីតាំង	ទំហំដី (ហិកតា)	ប្រភេទដំណាំ	ថ្ងៃខែ កិច្ចសន្យា	កំណត់សម្គាល់
1	Agrostar	កំពង់ចាម	2,400	ស្វាយចន្ទី	០៩/០១/៩៩	បាននិងកំពុងដាំដុះ
2	សហគមន៍គ្រួសារ ហេង សាវ៉ាត់	កំពង់ចាម	500	ស្វាយចន្ទី	២៣/០១/៩២	បាត់ទំនាក់ទំនង
3	Sokimex Invest- ment on rubber	កំពង់ចាម	9,900	កៅស៊ូ	២៧/០៩/៩៨	ត្រូវបិទបិទកំណត់ចំណុច គោលដីសម្បទាន
4	TTY Company	កំពង់ចាម	1,070	កៅស៊ូ	០២/០៥/០០	បាត់ទំនាក់ទំនង
5	CAMBODA EVERSKY	កំពង់ធំ	10,000	ដំណាំឧស្សាហកម្ម	០៣/១១/៩៨	ក្រុមការងារខេត្ត កំពុងស្រង់ស្ថិតិ
6	Cam Chi International Agri. Dev.	កំពង់ធំ	26,500	ដំឡូងមី	០៣/០៣/០០	ក្រុមការងារខេត្ត កំពុងស្រង់ស្ថិតិ
7	លាងហូរហ្លួង អភិវ. ឧស្សា. និងកែច្នៃ	បាត់ដំបង	8,000	អំពៅ ដំឡូងបារាំង	០៧/០៦/០០	ក្រុមការងារខេត្ត កំពុងស្រង់ស្ថិតិ
8	RATANA VISAL Co	ពោធិសាត់	3,000	ស្វាយចន្ទី ដូងប្រេង	១៥/១០/៩៩	បាត់ទំនាក់ទំនង
9	PHEAPIMEX Co	ពោធិសាត់		ដាំដើមឈើ		ក្រសួងកំពុងជួយ

	LTD	និងកំពង់ចាម	315,028	រោងចក្រក្រដាស	08/09/00	អន្តរាគមន៍ទៅខេត្ត
10	Mong Rithy Investment CAMBODIA OIL PALM Co LTD	ក្រុងព្រះសីហនុ	11,000	ដូងប្រេង	09/09/99	បាននិងកំពុងដាំដុះ
11	ម៉ុង រិទ្ធី វិនិយោគ ដំឡូងមី កម្ពុជា	ក្រុងព្រះសីហនុ	1,800	ដំឡូងមី	08/03/00	បាត់ទំនាក់ទំនង
12	China Cambodia State Farm 999 International	កោះកុង	7,500	ដំណាំកសិកម្ម ចិញ្ចឹមសត្វ	06/00/99	ក្រសួងកំពុងជួយ អន្តរាគមន៍ទៅខេត្ត
13	TALAM Plantation Holding SDN BHD	កោះកុង	36,700	កៅស៊ូ ដូងប្រេង	09/00/99	ក្រុមការងារខេត្ត កំពុងស្រង់ស្ថិតិ
14	The Green Rich Co.; LTD	កោះកុង	60,200	ដូងប្រេង អាកាស្យា	09/09/99	សុំពន្យាក្នុងត្រា. ត្រូវបង់ប្រាក់ធានា
15	HENAN (Cambodia) Economic & Trade Dev. Zone	កំពង់ស្ពឺ	4,100	ដំណាំឧស្សាហកម្ម ចិញ្ចឹមសត្វ	09/07/99	ក្រុមការងារខេត្ត កំពុងស្រង់ស្ថិតិ
16	Cambodia Haining Group Co.,Ltd	កំពង់ស្ពឺ	23,000	ដំឡូងមី ដូងប្រេង	03/07/99	បានធ្វើអន្តរាគមន៍ ទៅ MLMUPC
17	Corporation C J Cambodia Ltd	កំពង់ស្ពឺ	3,000	ដំឡូងមី	09/09/99	សជណ ឱ្យ កសក ចុះក្នុងត្រាតែទំព័រធ្វើ
18	ផលិតម្សៅដំឡូងមី ចំកាត់	ស្ទឹងត្រែង	7,400	តែ ការហ្វូ	03/09/99	ក្រសួងកំពុងសិក្សា ប្លង់មេក្រុមហ៊ុន
19	មិត្តភាពម៉ែន សារុន និងរាម៉ាខ្មែរ	រតនគិរី	20,000	ដូងប្រេង	09/02/99	បាត់ទំនាក់ទំនង
20	CHINA NATIONAL COECLD Co; LTD	កំពង់ស្ពឺ	8,000	ដំណាំកសិឧស្សាហកម្ម	06/09/00	ត្រូវប្រែចុះកំណត់ចំណុច គោលដីសម្បទាន
21	KIMSVILLE CORP	កំពង់ស្ពឺ	3,200	ដំឡូងមី	09/00/00	កំណត់ចំណុចដីសម្បទាន កំពុងស្រង់ស្ថិតិ
22	Keim Lein Imp-Exp	កំពត	16,400	ដូងប្រេង	06/00/00	បាត់ទំនាក់ទំនង
23	FORD THAI	មណ្ឌលគិរី	200	កសិកម្ម	ពុំទាន់ចុះក្នុងត្រា	បាត់ទំនាក់ទំនង
24	Shing Yui Commercial	កំពត	10,000	កៅស៊ូ ដូងប្រេង	ពុំទាន់ចុះក្នុងត្រា	បាត់ទំនាក់ទំនង
25	China Evergret Cambodia Agri. Dev.	កំពត	4,000	កៅស៊ូ ដូងប្រេង	ពុំទាន់ចុះក្នុងត្រា	បាត់ទំនាក់ទំនង
26	បុព្វអង្គវិមុច្ចត្រង់កុង	កំពង់ចាម	5,000	កៅស៊ូ	ពុំទាន់ចុះក្នុងត្រា	បាត់ទំនាក់ទំនង
27	Cambo Victor & In-vesting Developing	កំពង់ស្ពឺ	28,500	ដំណាំកសិកម្ម	ពុំទាន់ចុះក្នុងត្រា	មានសិទ្ធិប្រទាន កំពុង តវ៉ាទីតាំង ជាន់គ្នា
28	Ouk Khun Industrial Crop Development	កំពង់ស្ពឺ	12,506	ស្វាយចន្ទី	ពុំទាន់ចុះក្នុងត្រា	កំពុងសុំចុះហត្ថលេខាលើកិច្ចសន្យា
29	Hour Hong Invest.	កំពង់ស្ពឺ	2,040	ដំណាំកសិកម្ម	ពុំទាន់ចុះក្នុងត្រា	បាត់ទំនាក់ទំនង
30	Unborin Trade Agriculture Dev.	កំពង់ស្ពឺ	16,600	ដំឡូងបារាំង	ពុំទាន់ចុះក្នុងត្រា	បាត់ទំនាក់ទំនង

31	Tai Seng Im-Export	រតនគិរី	2,000	កៅស៊ូ	ពុំទាន់ចុះក្នុងត្រា	បាត់ទំនាក់ទំនង
32	Meang Ly Heng Investment	កំពង់ចាម	3,000	កៅស៊ូ	ពុំទាន់ចុះក្នុងត្រា	បានប្រជុំត្រៀមចុះពិនិត្យទីតាំងសារថ្មី
33	Lim Kry Agricultural Development	តាកែវ	1,050	ដាំស្រូវ	ពុំទាន់ចុះក្នុងត្រា	បានប្រជុំត្រៀមចុះពិនិត្យទីតាំងសារថ្មី
34	Sour Kea Co, LTD	ពោធិ៍សាត់	300	ស្វាយចន្ទី	ពុំទាន់ចុះក្នុងត្រា	
35	Cambodia Tapioca Enter	កំពត	5,100	ដំឡូងមី	ពុំទាន់ចុះក្នុងត្រា	អន្តរាគមន៍ទៅគណៈកម្មការបាតុភាពដីធ្លីខេត្ត/ក្រុង
36	Sin Thai Kampot Co Ltd	កំពត	5,700	ស្វាយចន្ទី ធុរេន	ពុំទាន់ចុះក្នុងត្រា	បាត់ទំនាក់ទំនង
37	Chung Shing Cambodia	កោះកុង	16,000	ដូងប្រេង	ពុំទាន់ចុះក្នុងត្រា	បាត់ទំនាក់ទំនង
38	M. Consolidated Plantation	កំពង់ស្ពឺ	12,700	ដំឡូងបារាំង ស្រូវ	ពុំទាន់ចុះក្នុងត្រា	សុំសិទ្ធិប្រទាន
39	NACO Rice	បាត់ដំបង	2,000	ស្រូវ	ពុំទាន់ចុះក្នុងត្រា	បាត់ទំនាក់ទំនង
40	Angkor Industrial Crop Development	កំពង់ស្ពឺ	20,000	អំពៅ ដំណាំចំណីសត្វ	លុបក្នុងត្រា	ប្រកាសលេខ ៤០៦ ប្រក.កសក.ផ.ផក. ចុះ ១៥/០៩/៩៨
41	សរ អ៊ុត	កំពង់ស្ពឺ	1,550	ការហ្មៅ តែ	លុបក្នុងត្រា	
42	Ly Seng Import Export	តាកែវ	500	ស្វាយចន្ទី	លុបក្នុងត្រា	៤៤២ សជណ.កស. ចុះថ្ងៃ ២០/៣/០០
43	Yean Jan Trading Co Ltd, Cambodia Tapioca Corp. Ltd	កំពត	3,800	ស្វាយចន្ទី	លុបក្នុងត្រា	៤៤២ សជណ.កស. ចុះថ្ងៃ ២០/៣/០០
44	Chel Jadang (C & J Cambodia)	កំពង់ស្ពឺ	18,300	ដំឡូងមី	លុបក្នុងត្រា	៤៤២ សជណ.កស. ចុះថ្ងៃ ២០/៣/០០
45	អេស ខេ ចំរើន អភិវឌ្ឍន៍	រតនគិរី	4,000	កៅស៊ូ	លុបក្នុងត្រា	៤៤២ សជណ.កស. ចុះថ្ងៃ ២០/៣/០០
46	យូនីកងកភាព ពាណិជ្ជអន្តរជាតិ	មណ្ឌលគិរី	20,000	កៅស៊ូ ការហ្មៅ	លុបក្នុងត្រា	៤៤២ សជណ.កស. ចុះថ្ងៃ ២០/៣/០០
47	Asia Golden Dragon	កំពង់ចាម	4,000	កៅស៊ូ	លុបក្នុងត្រា	៣៣៣ប្រក.កសក.ផ. ផកចុះ៣១/០៥/០០
48	គ.ឈ. ហៀស៊ីន សហគ្រាស	កំពង់ចាម	6,250	ដំឡូងមី	លុបក្នុងត្រា	៣៣៣ប្រក.កសក.ផ. ផកចុះ៣១/០៥/០០
49	Cambodia Palm Oil	កោះកុង	15,200	ដូងប្រេង	លុបក្នុងត្រា	៣៣៣ប្រក.កសក.ផ. ផកចុះ៣១/០៥/០០
50	សមាគមន៍អភិវឌ្ឍន៍ កសិកម្ម	កំពង់ចាម	500	កៅស៊ូ	កិច្ចសន្យាត្រូវ លុបចោល	១៣៨១សជណ.សរ ចុះ១៤/០៨/០០
51	វ៉ាត វ៉ានី	កំពង់ធំ	3,000	ស្រូវ	លុបក្នុងត្រា	១៣៨១សជណ.សរ ចុះ១៤/០៨/០០
52	Cambo Can Co LTD	កំពង់ធំ	11,400	ស្រូវឡើងទឹក	លុបក្នុងត្រា	១៣៨១សជណ.សរ ចុះ១៤/០៨/០០
						១៣៨១សជណ.សរ

53	Maca Plantation	កំពង់ស្ពឺ	10,800	កៅស៊ូ	លុបក្នុងត្រា	ចុះ១៤/០៨/០០
54	Chung Thai Investment	កោះកុង	550	ដំឡូងមីឈើបូបផ្លែ	លុបក្នុងត្រា	១៣៨១សជណ.សរ ចុះ១៤/០៨/០០
55	Cambodia Shan Shoei	កោះកុង	3,830	ឈើបូបផ្លែ ចិញ្ចឹមសត្វ	លុបក្នុងត្រា	១៣៨១សជណ.សរ ចុះ១៤/០៨/០០
សរុបទូទាំងប្រទេស			829,074			

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

៣.៤. តួនាទីរបស់យោធាក្នុងការផ្តល់ដីសម្បទាន

ក្នុងឆ្នាំ១៩៩៤ រដ្ឋាភិបាលបានពង្រីកសិទ្ធិឱ្យយោធាដើម្បីគ្រប់គ្រងផ្ទៃកន្លែងនៃព្រៃឈើ និងដីផ្សេងទៀតដោយសារតែហេតុផលខាងសន្តិសុខ ។ ជាលទ្ធផល យោធាបានចាប់ផ្តើមគ្រប់គ្រងដីធ្លីដីច្រើនសន្ធឹក ។ បន្ទាប់ពីការស្តារសន្តិភាពក្នុងឆ្នាំ១៩៩៧ យោធាបានបន្តកាន់កាប់ផ្ទៃដីដែលមានទំហំមិនច្បាស់លាស់ ហើយមួយផ្នែកនៃដីទាំងនេះ បានប្រគល់ជាសម្បទានទៅឱ្យក្រុមហ៊ុន ។ យោធាមានផែនទីផ្ទាល់ខ្លួនសម្រាប់ដីសម្បទានដែលខុសគ្នាពីផែនទីដែលក្រសួងកសិកម្មមាន ។ យោធាជាពិភាក្សាបញ្ជាក់ផ្ទៃដីក្នុងក្រសួងកសិកម្មក្នុងការផ្តល់ដីសម្បទានកសិកម្ម ដូច្នេះហើយក្រសួងកសិកម្មមិនបានរាយការណ៍ទៅក្រសួងមួយចំនួនដែលត្រូវបានធ្វើ និងប្រគល់ដោយយោធា ។ ប៉ុន្តែខាងយោធាក៏បានសុំសេចក្តីព្រមព្រៀងពីនាយករដ្ឋមន្ត្រីដែរ ។ ក្នុងករណីមួយចំនួន យោធាក៏បានពិគ្រោះយោបល់ជាមួយរដ្ឋអំណាចមូលដ្ឋាន និងក្រសួងកសិកម្មដែរ ។ យោធាមិនបានផ្តល់ និងមិនផ្តល់ដី សម្បទានព្រៃឈើទេ បើតាមសំដីរបស់មន្ត្រីក្រសួងកសិកម្ម ។

៣.៥. មូលហេតុដែលក្រុមហ៊ុនមិនអនុវត្តកិច្ចសន្យា

មានមូលហេតុមួយចំនួនដែលធ្វើឱ្យក្រុមហ៊ុននានាមិនអាចអនុវត្តកិច្ចសន្យា ។ មូលហេតុចម្បងមួយ គឺមានភាគីច្រើននាក់ដែលទាមទារសិទ្ធិជាម្ចាស់លើដីមុខសញ្ញា ។ រឿងដែលខុស្បាតកើតមានគឺថា បន្ទាប់ពីក្រុមហ៊ុនធ្វើការសិក្សាពីលទ្ធភាពដោយខ្លួនឯង និងបានទទួលការយល់ព្រមពីក្រុមប្រឹក្សារដ្ឋមន្ត្រី និងក្រសួងកសិកម្មរួចមក មានអ្នកផ្សេងទៀតបានចាប់យក និងព័ទ្ធរបងលើដីនោះ ។ គេទទួលស្គាល់ថា ការសិក្សាលទ្ធភាពមួយចំនួន មិនបានធ្វើត្រឹមត្រូវទេ ហើយក្រុមហ៊ុនមួយចំនួន មិនបានដឹងពីប្រព័ន្ធគ្រប់គ្រងដីនៅក្នុងមូលដ្ឋាន ។ ក្នុងករណីខ្លះ ពួកអ្នកមានឥទ្ធិពលនៅមូលដ្ឋានបានរំលោភយកដី ។ បញ្ហាវិវាទតែស្តុកស្តាញឡើង នៅពេលជនទាំងនេះ អាចទទួលបានក្រដាសស្នាមសម្រាប់ដីជាប់ទាក់ទិន ។ ក្នុងករណីមួយចំនួនទៀត ក្រុមហ៊ុនបានដកខ្លួនចេញវិញ ពីព្រោះពួកគេបានប៉ាន់ស្មានចំណូលដែលអាចទទួលបានពីការធ្វើអាជីវកម្មលើស ។ ហើយក៏មានគេរាយការណ៍ពីក្រុមហ៊ុនមួយចំនួនដែលបានទិញដីទុកលក់យកចំណេញ ជាជាងសម្រាប់ប្រើប្រាស់ធ្វើផលិតកម្ម ។

៣.៦. ឡូត៍នេសាទសម្បទាន

ប្រទេសកម្ពុជាមានធនធានទឹកសាបយ៉ាងធំ៖ គេប៉ាន់ស្មានថា ប្រហែល ១០% នៃផ្ទៃប្រទេសត្រូវលិចទឹករហូត ឬលិចច្រើនខែ^២ ។ ក្នុងន័យនេះ កម្ពុជាជាប្រទេសមានធនធានទឹកសាបប្រសើរជាងគេបំផុតក្នុងទ្វីបអាស៊ី (World Bank 2001) ។ បរិស្ថានទឹកនៅក្នុងតំបន់បឹងទន្លេសាបដែលជាតំបន់នេសាទត្រីទឹកសាបដ៏ធំ គឺមានលក្ខណៈ

^២ តារាង២.១ បង្ហាញតួលេខត្រឹមតែ ០.៥លានហិកតារប៉ុណ្ណោះដែលគ្របដណ្តប់ដោយផ្ទៃទឹក ។ តួលេខនេះប្រហែលជាតំបន់ដែលលិចទឹកជានិច្ចកាលតែប៉ុណ្ណោះ ។

ពិសេសខុសគេ ។ ទន្លេសាបនាំទឹកហូរចេញពីបឹងធំ ទៅជួបប្រសព្វជាមួយនឹងទន្លេមេគង្គនៅត្រង់ទីក្រុងភ្នំពេញ រួចហូរឆ្ពោះទៅទិសខាងត្បូងតាមទន្លេមេគង្គក្រោម និងទន្លេសាប ។ នៅរដូវវស្សា ទឹកទន្លេមេគង្គឡើងខ្ពស់ហើយ រុញទឹកឱ្យហូរបញ្ជាសម្រាប់ក្នុងបឹងទន្លេសាប ។ នៅរដូវប្រាំងទឹកហូរចេញពីបឹងធំឆ្ពោះទៅទន្លេមេគង្គក្រោមវិញ ។ ចរន្តទឹកនេះបានបង្កើតលក្ខខណ្ឌបរិស្ថានប្រសើរបំផុតសំរាប់សកម្មភាពជីវសាស្ត្រនៅក្នុងទឹក៖ ត្រីក៏ដូចជាដំណាំនិងរុក្ខជាតិផ្សេងៗលូតលាស់បានល្អ ។ ទោះជាមុនមានផ្ទៃដីតូចក៏ដោយ ក៏មានចំណាត់ថ្នាក់ខ្ពស់ក្នុងពិភពលោកចំពោះទំហំផលិតផលត្រីទឹកសាប ។ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំចុងក្រោយ ប្រព័ន្ធផលផលកម្ពុជាបានទទួលរងការខូចខាតដោយសារការដុះដីល្បប់ធ្វើឱ្យទឹករាក់ ការបំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរ និងដោយសារធារទឹកមានលក្ខណៈមិនទៀងទាត់ ។ ដូច្នេះហើយ គេពិបាកនឹងកំណត់ទំហំផ្ទៃដីលិចទឹកឱ្យបានពិតប្រាកដនៅក្នុងតំបន់មួយចំនួន ។

កិច្ចសន្យានេសាទធ្វើសំរាប់រយៈពេលពី ១-៥ឆ្នាំ ។ ឡូត៍នេសាទមានបីប្រភេទ៖ ខ្នាតធំ មធ្យម និងតូច ។ គេប៉ាន់ថា ផ្ទៃទឹកសរុប ១.០០០.០០០ហិកតាត្រូវបានដាក់ឱ្យដេញថ្លៃ និងផ្តល់កិច្ចសន្យានេសាទជារៀងរាល់ឆ្នាំ (កំណត់ត្រារដ្ឋាភិបាល) ។ ឡូត៍នេសាទធំៗមានចំនួន ១៦៨ ។ សម្បទានឡូត៍នេសាទបែងចែកតាមទំហំឡូត៍ មានចុះនៅក្នុងតារាង៣.៤ ហើយផែនទី និងទីតាំងឡូត៍នេសាទក្នុងទូទាំងប្រទេសមានបង្ហាញក្នុងផែនទី៥ ។ តារាងបង្ហាញថា កិច្ចសន្យានីមួយៗមានទំហំមិនធំណាស់ណាទេ បើធៀបនឹងទំហំដែលមាននៅក្នុងកិច្ចសន្យាព្រៃសម្បទាននិងដីសម្បទានកសិកម្ម ។ វាបង្ហាញផងដែរពីការផ្តល់សម្បទាននេសាទឱ្យធ្វើអាជីវកម្ម ទាំងនៅតាមដងទន្លេសាបនិងតាមដងទន្លេមេគង្គ^៣ ។

នាយកដ្ឋានផលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ជាអ្នកកសាងច្បាប់ស្តីពីការនេសាទ និងគ្រប់គ្រងតំបន់លិចទឹកទាំងអស់ ។ ចាប់តាំងពីឆ្នាំ១៩៩៣ មក មានព្រះរាជក្រឹត្យការពារផ្ទៃទឹកសាបទាំងអស់ ។ អ្នកធ្វើអាជីវកម្មមានបីប្រភេទ៖ អាជីវករធំៗដែលគេគិតថា តែងប្រកបអាជីវកម្មតាមតំបន់ឡូត៍សម្បទាននេសាទជាក់លាក់ដែលបានចុះហត្ថលេខា (ច្បាប់អនុញ្ញាតរយៈពេលឆ្នាំ) អាជីវករមធ្យមដែលធ្វើអាជីវកម្មក្នុងតំបន់ចំហទូទៅ ក៏ដូចជាក្នុងតំបន់មានព្រំប្រទល់កំណត់ជាក់លាក់ ហើយមានអាជ្ញាប័ណ្ណ និងអ្នកនេសាទខ្នាតតូច (គ្រួសារ) ដែលធ្វើការនេសាទត្រីតែតាមតំបន់ចំហប៉ុណ្ណោះ ។

នាឆ្នាំថ្មីៗកន្លងទៅនេះ បណ្តាសហគមន៍ដែលរស់នៅតាមមាត់ទឹក មានសិទ្ធិនេសាទលើផ្ទៃទឹកកាន់តែតូចទៅៗ ដោយសារតំបន់នេសាទរបស់អាជីវករខ្នាតធំ និងមធ្យមកាន់តែរីកធំឡើងៗ ។ ជាងនេះទៅទៀត ដោយសារសម្ពាធប្រជាជន មានការកាប់រានព្រៃលិចទឹកនានា យកដីធ្វើកសិកម្មនៅតាមតំបន់ជុំវិញទន្លេសាប និងតំបន់រងទឹកភ្លៀងនានា ។ ADB (2001) រាយការណ៍ថា កាកសំណល់ពីវាលស្រែ (ដែលអាចមានដូចជា ល្បាប់ម៉ដ្ឋ ជីគីមី និងថ្នាំពុលផ្សេងៗ) អាចមានឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដល់សក្តានុពលនេសាទនៃតំបន់បឹងទន្លេសាប ។ គេគិតថាការបូមភក់ពីបាតទន្លេ ឬបឹង មិនអាចធ្វើទៅកើតទេ ។

កាលពីឆ្នាំ២០០០ រដ្ឋាភិបាលបានប្រកាសលុបចោលឡូត៍នេសាទមួយចំនួន ដែលមានប្រសិទ្ធភាពចាប់ពីខែមិថុនា ឆ្នាំ២០០១ ។ សេចក្តីសម្រេចនេះនឹងពង្រីកតំបន់នេសាទចំណានា ហើយគឺជាជំហានដំបូងមួយសំដៅពង្រឹងសន្តិសុខស្បៀងនៅកំរិតគ្រួសារ នៅតាមតំបន់ទាំងឡាយ ។

^៣ គេមិនផ្តល់សម្បទាននេសាទនៅក្នុងទន្លេទេ ។ សម្បទាននេសាទធ្វើនៅតាមព្រែក បឹង និងផ្ទៃទឹកនានា ។

ផែនទី៥៖ ឡូត៍នេសាទ និងតំបន់ទ្រនាប់ ១០គម

តារាង៣.៤. ទំហំ និងចំនួនឡូត៍នេសាទ ឆ្នាំ២០០០

ទំហំឡូត៍នេសាទ គ.ម ^២	ចំនួនឡូត៍នេសាទ	ភាគរយនៃឡូត៍នីមួយៗធៀបនឹង ផ្ទៃឡូត៍នេសាទទាំងអស់
<10	39	23
10 - <20	20	12
20 - <40	33	20
40 - <60	18	11
60 - <80	19	11
80 - <100	8	5
100 - <150	17	10
>150	14	8
ផ្ទៃសរុប = 9,634 km²	សរុប = 168	100

ប្រភព: នាយកដ្ឋានជលផល ឆ្នាំ២០០១ ។

៣.៧. ទស្សនៈស្តីពីការគ្រប់គ្រងដីធ្លី

ការវែកញែកខាងលើបានបង្ហាញថា ដី ៤,១២លានហិកតាគឺជាព្រៃសម្បទាន និង ៣,២០លានហិកតាជាដីព្រៃបម្រុង ។ តាមការប្រៀបធៀបជាមួយទិន្នន័យក្នុងតារាង២.១ គេឃើញថា ដីព្រៃជាមូស្សិម្និទ្ធដូច ដែលមិនមែនជាដីសម្បទាន ឬតំបន់អភិរក្ស មានចំនួន ៣,៣២លានហិកតា ។ ឡូត៍នេសាទមានប្រហែល ១លានហិកតា ដីដាំដុះរបស់កសិករមាន ២,៧១លានហិកតា និងដីកសិកម្មគ្រប់គ្រងដោយម្ចាស់សម្បទានមានប្រហែល ០,៨៣លានហិកតា ។ តំបន់ទីប្រជុំជន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹកនានា... គ្របដណ្តប់ផ្ទៃដីប្រហែល ១លានហិកតា ហើយដីប្រហែល ០,១លានហិកតាជាតំបន់មិន ។ ដូច្នេះវាមានន័យថា ដីព្រៃឈ្មោះ ដីដែលគ្មានដើមឈើ ដីមានកូនឈើតូចៗ និងតំបន់មិនប្រើប្រាស់ប្រហាក់ប្រហែលគ្នានេះ ដែលមិនទាន់បានប្រកាសថា សំរាប់ការប្រើប្រាស់អ្វីជាក់លាក់ ឬស្ថិតក្រោមកម្មសិទ្ធិ ឬការគ្រប់គ្រងរបស់អ្នកណាមួយក្រៅពីរដ្ឋ គឺមានប្រហែល ១,៧៣លានហិកតា យោងតាមទិន្នន័យដែលបានវិភាគហើយ ។ ដីនេះអាចយកទៅប្រើប្រាស់ ធ្វើជាដីឡូត៍ផ្តល់ឱ្យអ្នកគ្មានដីធ្លី កសាងមជ្ឈមណ្ឌល ឧស្សាហកម្ម ធ្វើទីក្រុង ឬពង្រីកដំណាំពាណិជ្ជកម្ម ដោយគ្មានប៉ះពាល់អ្វីដល់ការប្រើប្រាស់ដីក្នុងពេលបច្ចុប្បន្ន ។ ប៉ុន្តែត្រូវប្រុងប្រយ័ត្នលើចំណុចសំខាន់មួយ៖ ដីនេះមួយចំណែកប្រហែលជាខាងយោធាបានផ្តល់ជាសម្បទានរួចទៅហើយ ដូច្នេះត្រូវដកវាចេញពីចំនួន ១,៧៣លានហិកតា ក្នុងការគណនាផ្សេងៗអំពីការបែងចែកដីនៅសល់ ។

**រដ្ឋបាលដីធ្លី: ការទទួលខុសត្រូវ
និងការផ្តល់ប័ណ្ណកម្មសិទ្ធិ**

៤.១. សាវតារ

មុននឹងពិភាក្សាលំអិតពីរដ្ឋបាលដីធ្លី និងប្រព័ន្ធផ្តល់ប័ណ្ណកម្មសិទ្ធិ យើងគួររំលឹកពីការបែងចែកដីនៅឆ្នាំ ១៩៨៩ ជាមុនសិន ។ ការបែងចែកដីនៅចុងទសវត្សរ៍១៩៨០ គឺជាការទទួលស្គាល់ស្ថានភាពជាក់ស្តែងមួយនៃដីធ្លី ដែលប្រជាជនបានគ្រប់គ្រងរួចហើយតាម *ប្រព័ន្ធក្រុមសាមគ្គី* ប៉ុន្តែក៏មានការបែងចែកដីខ្លះដែរ ។ កម្ពុជាទើបតែ ងើបចេញពីរបបធ្វើសហករកសិកម្ម និងកសិកម្មសមូហភាពអស់រយៈពេលមួយទសវត្សរ៍កន្លះ ហើយប្រជាជន និង រដ្ឋបាល មិនបានទទួលស្គាល់ ឬអនុវត្តទស្សនៈនៃទ្រព្យសម្បត្តិឯកជនឱ្យបានឯកភាពគ្នានៅឡើយ ។ ទោះបីជាដី ត្រូវបានបែងចែក និងក្លាយជាកម្មសិទ្ធិឯកជនក៏ដោយ ក៏មិនទាន់បានកំណត់ព្រំដីនីមួយៗឱ្យបានច្បាស់លាស់ជាផ្លូវការ នៅឡើយ ។ គេមិនបានបំពាក់សំភារៈ និងមធ្យោបាយឱ្យអាជ្ញាធរ សំរាប់ធ្វើកិច្ចការនេះទេ^១ ឯកសិករក៏មិនយកចិត្ត ទុកដាក់លើបញ្ហានេះដែរ ពីព្រោះគេទាំងអស់គ្នាស្គាល់អ្នកជិតខាង និងព្រំប្រទល់ដីខ្លួនហើយ ។ ម្យ៉ាងវិញទៀត កសិករភាគច្រើនក៏មិនសូវចេះអក្សរ និងមិនសូវបានដឹងពីច្បាប់ ដូច្នេះហើយក៏ធ្វើការគ្រប់គ្រងដីរបស់ខ្លួនតាម ប្រព័ន្ធប្រពៃណី និងមិនចាប់អារម្មណ៍ពីក្រដាសស្នាមផ្លូវការនោះទេ ។

ប្រព័ន្ធចុះបញ្ជីដីធ្លី និងធ្វើប័ណ្ណកម្មសិទ្ធិនៅក្នុងប្រទេសកម្ពុជា គឺខុសគ្នាពីប្រព័ន្ធនៅក្នុងប្រទេសជាច្រើន ទៀត ។ ឧទាហរណ៍ អាជ្ញាធរតែមួយទទួលខុសត្រូវ និងធ្វើការចុះបញ្ជីទាំងដីកសិកម្ម និងដីលំនៅដ្ឋាន នៅក្នុងតំបន់ ជនបទក៏ដូចជានៅទីប្រជុំជននានា ។ ក្នុងឆ្នាំ១៩៨៩-៩៤ នាយកដ្ឋានសុរិយោដីស្ថិតនៅក្រោមក្រសួងកសិកម្ម ។ មន្ត្រីសុរិយោដីខេត្ត និងស្រុកនៃនាយកដ្ឋានសុរិយោដី ទទួលអនុវត្តការងារ ហើយអភិបាលខេត្តគឺជាអាជ្ញាធរចុង ក្រោយបង្អស់ក្នុងការចេញប័ណ្ណសំរាប់ទាំងដីកសិកម្ម និងដីលំនៅដ្ឋាន ។ ក្នុងឆ្នាំ១៩៩៥-៩៨ នាយកដ្ឋានសុរិយោដី ត្រូវបានផ្ទេរឱ្យទៅក្រុមប្រឹក្សារដ្ឋមន្ត្រី ។ សិទ្ធិសំរេចចុងក្រោយ ក៏បានប្តូរពីអភិបាលខេត្ត ទៅប្រធាននាយកដ្ឋាន សុរិយោដី ។ នៅឆ្នាំ១៩៩៨ នាយកដ្ឋានសុរិយោដី (បច្ចុប្បន្នហៅថា អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ) ត្រូវ ផ្ទេរម្តងទៀត ទៅនៅក្រោមក្រសួងដែលទើបបង្កើតថ្មីឈ្មោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ តួនាទីចម្បងមួយរបស់ក្រសួងនេះ គឺធ្វើអង្កេតដីទូលាយមួយ ធ្វើផែនទី និងចុះបញ្ជីដីទាំងអស់ក្នុងប្រទេស ។

^១ ការិយាល័យសុរិយោដីមជ្ឈិមបានបញ្ជាក់ពីបញ្ហានេះ ។

៤.២. ការចុះបញ្ជីចោទៗ (Sporadic Registration)

យន្តការផ្លូវការនៃការផ្តល់ប្លង់ដី និងការចុះបញ្ជីនៅក្នុង *ប្រព័ន្ធចុះបញ្ជីចោទៗ* ដោយយោលទៅតាមគោលនយោបាយបច្ចុប្បន្ន មានដូចតទៅ ៖

- ក. អ្នកស្នើសុំ ធ្វើពាក្យសុំតាមគំរូស្តង់ដារមួយ ដាក់ជូនទៅប្រធានឃុំរបស់ខ្លួន ។ ពាក្យសុំដែលបានបំពេញសព្វគ្រប់ ត្រូវបានចុះបញ្ជាក់ដោយប្រធានឃុំ និងបញ្ជូនទៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល (OLMUPCL) នៅថ្នាក់ស្រុក ។ ម្ចាស់ដីបានទទួលបង្កាន់ដៃមួយ ចំពោះការដាក់ពាក្យសុំរបស់ខ្លួន ។
- ខ. អនុគណៈកម្មការមួយត្រូវបានបង្កើតឡើងដែលមានប្រធានឃុំជាប្រធាន ប្រធានភូមិ (នៃភូមិអ្នកដាក់ពាក្យសុំ) មន្ត្រីម្នាក់ ឬពីរនាក់នៃ OLMUPCL (ថ្នាក់ស្រុក) និងចាស់ព្រឹទ្ធាចារ្យម្នាក់ដែលមកពីសហគមន៍ និងដែលមានចំណេះដឹង ហើយមានគោរពរាប់អាននៅក្នុងភូមិជាប់ពាក់ព័ន្ធ ។
- គ. ដោយមានការពិគ្រោះជាមួយអ្នកដាក់ពាក្យសុំ អនុគណៈកម្មការកំណត់កាលបរិច្ឆេទសំរាប់ធ្វើអធិការកិច្ច ។ ម្ចាស់ដីដែលនៅជិតខាងអ្នកដាក់ពាក្យសុំក៏ត្រូវបានអញ្ជើញមកបញ្ជាក់ និងឯកភាពទៅវិញទៅមកអំពីព្រំដី នៅក្នុងដំណើរការវាស់វែង ។
- ឃ. មុនពេលចុះទៅពិនិត្យ មានសេចក្តីប្រកាសមួយ (ធ្វើឡើងដោយអភិបាលស្រុក) អំពីគោលបំណងរបស់បេក្ខជនដាក់ពាក្យសុំ ដើម្បីសុំប័ណ្ណកម្មសិទ្ធិលើដីរបស់ខ្លួន ។ សេចក្តីប្រកាសទុករយៈពេល ១០-១៥ថ្ងៃ សំរាប់ឱ្យភាគីមានជាប់ទាក់ទិនណាមួយ ដើម្បីធ្វើការជំទាស់ ឬប្រឆាំងនឹងពាក្យសុំ ។ សេចក្តីប្រកាសនេះត្រូវបានបិទផ្សាយនៅទីតាំងដី ឬនៅជិតទីនោះ (ឧទាហរណ៍ ក្នុងភូមិ ឬនៅការិយាល័យឃុំ ឬការិយាល័យស្រុកដែលពាក់ព័ន្ធ) ។
- ង. នៅក្នុងអំឡុងពេលចុះពិនិត្យ បេក្ខជនត្រូវដោតបង្គោលនៅត្រង់កន្លែងសមស្រប ដើម្បីកំណត់ព្រំដី និងកំណត់ទំហំដីរបស់ខ្លួន ។ ក្នុងដំណាក់កាលនេះ អ្នកជិតខាងអាចលើកការជំទាស់បាន ប្រសិនបើមាន ។ អង្កេតដីត្រូវបានបញ្ចប់នៅពេលដែលមានការពេញចិត្តលើការដៅព្រំដី ។ មានគំរូពាក្យមួយដែលត្រូវបំពេញ ហើយត្រូវបញ្ជាក់ដោយអ្នកជិតខាង និងសមាសភាពនៅក្នុងអនុគណៈកម្មការ ។ មានការកត់ត្រាសារីតាបេក្ខជន ព័ត៌មានលំអិតអំពីគ្រួសារ និងវិធីនៃការបានទទួលដីមកកាន់កាប់ (ឧទាហរណ៍ បន្តមរតក ទិញ) ។ មានការកត់ត្រាដំណាំ ឬសំណង់លើដីនោះផងដែរ ។ ក្នុងករណីដែលមានអ្នកជិតខាងមួយ ឬច្រើនជាស្ថាប័នរដ្ឋ ត្រូវអញ្ជើញអ្នកតំណាងនៃស្ថាប័ននោះមកចូលរួមធ្វើអធិការកិច្ចព្រំដី ។
- ច. ក្នុងករណីមានទំនាស់ជាប់ទាក់ទងនឹងពាក្យសុំរបស់បេក្ខជន កិច្ចការខាងលើត្រូវផ្អាកសិន រហូតទាល់តែមានដំណោះស្រាយរួចរាល់ ។ ប្រសិនបើគ្មានទំនាស់ទេ គំរូពាក្យនោះត្រូវបានចុះហត្ថលេខាដោយប្រធានឃុំក្នុងសមត្ថកិច្ចខ្លួនជាប្រធាន ហើយបញ្ជូនទៅកាន់ OLMUPCL ថ្នាក់ស្រុក ដោយមានអនុសាសន៍សុំឱ្យចេញវិញ្ញាបនប័ត្រ ។ បន្ទាប់មកឯកសារពាក់ព័ន្ធត្រូវបានបញ្ជូនទៅអភិបាលស្រុក ។
- ឆ. ក្នុងករណីដឹកសិកម្ម អភិបាលស្រុកអាចផ្តល់ការឯកភាពឱ្យចេញវិញ្ញាបនប័ត្រ ប្រសិនបើខ្លួនពេញចិត្តហើយ ។ អភិបាលស្រុក អាចកោះហៅឱ្យមានការបញ្ជាក់ពីអ្នកពាក់ព័ន្ធ បើសិនមានការចាំបាច់ ។ នៅក្នុងករណីដីលំនៅដ្ឋាន ប្រធានការិយាល័យសុរិយោដីថ្នាក់ស្រុក លើកអនុសាសន៍ជូនអភិបាលស្រុកសំរាប់

ពិនិត្យផ្ទៀងផ្ទាត់ ហើយអភិបាលស្រុកបញ្ជូនករណីនោះ ទៅកាន់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (DLMUPCC) ថ្នាក់ខេត្ត ។ មន្ទីរនេះដាក់ឯកសារបញ្ជូនទៅអភិបាលខេត្ត ដើម្បីសុំ ការឯកភាពជាចុងក្រោយ និងចេញវិញ្ញាបនប័ត្រ ។

ជ. ដំណើរការមិនមែនចប់នៅត្រឹមនេះទេ ។ នៅក្នុងករណីដឹកសិកម្ម OLMUPCLថ្នាក់ស្រុក បញ្ជូនសំណុំ រឿងទៅកាន់ អាជ្ញាធរថ្នាក់មជ្ឈិម (ការិយាល័យសុរិយោដីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី) ដើម្បីពិនិត្យមើលភាពស្របច្បាប់ ហើយពិនិត្យមើលថាតើនីតិវិធីទាំងឡាយ ត្រូវបានប្រតិបត្តិតាមត្រឹមត្រូវដែរឬទេ ។ ក្នុងករណីដល់នៅដ្ឋាន អាជ្ញាធរខេត្តបញ្ជូនសំណុំបែបបទមក កាន់អាជ្ញាធរមជ្ឈិម ដើម្បីត្រួតពិនិត្យពិនិត្យ និងភាពស្របច្បាប់ដូចគ្នា ។ នៅក្នុងករណីទាំងពីរនេះ ប័ណ្ណកម្មសិទ្ធិត្រូវបានចេញឱ្យនៅក្រោយពេលដែលការិយាល័យសុរិយោដីកណ្តាល បានផ្ទៀងផ្ទាត់នីតិវិធី និងលក្ខណៈស្របច្បាប់ រួចចុះពត៌មានលំអិតនៃករណីនោះនៅក្នុងបញ្ជីកម្មសិទ្ធិអចលនទ្រព្យ ។ សំណុំ ឯកសារមួយត្រូវបានបង្កើតឡើងនៅការិយាល័យសុរិយោដីកណ្តាល សំរាប់ជិនីមួយៗ ដែលមានចេញ ប័ណ្ណកម្មសិទ្ធិ ។


៤.៣. ការចុះបញ្ជីជាប្រព័ន្ធ (Systematic Registration)

ក្នុងករណីនៃការចុះបញ្ជីជាប្រព័ន្ធ ដែលជាប្រព័ន្ធមួយត្រូវបានដាក់អនុវត្តក្នុងមកដោយមានជំនួយបច្ចេក ទេសពី GTZ និង FinnMap នីតិវិធីពឹងផ្អែកលើរូបថតពីអាកាសសំរាប់ការគូរផែនទី ។ កន្លងមកប្រព័ន្ធនេះ ត្រូវបាន អនុវត្តនៅផ្នែកខ្លះនៃក្រុងព្រះសីហនុ តាកែវ កណ្តាល កំពត និងកំពង់ធំ ។ នីតិវិធីមានបង្ហាញក្នុងក្រាហ្វិក១ ។

លក្ខណៈខុសគ្នាជាមូលដ្ឋានអំពីប្រព័ន្ធចុះបញ្ជីដីធ្លីដោយចោទៗ គឺថា នៅក្នុងប្រព័ន្ធចុះបញ្ជីដីធ្លីជាប្រព័ន្ធ កសិករមិនគ្រាន់តែពឹងផ្អែកលើការវាស់វែងរូបវន្តដោយការប្រើម៉ែត្រសំរាប់វាស់វែងប៉ុណ្ណោះទេ ប៉ុន្តែមានការប្រើ ប្រាស់យ៉ាងទូលំទូលាយនូវផែនទីលំអិតដែលត្រូវបានចេញមកពីរូបថតពីលើអាកាស ។ មួយចំណែកទៀត ដំណើរការ ពិគ្រោះយោបល់មានភាពទូលំទូលាយជាង និងត្រូវបានធ្វើវិមជ្ឈការ ។ មិនតែប៉ុណ្ណោះ ការចុះបញ្ជីជាប្រព័ន្ធមានតំលៃ ថោកជាង បើគណនាសំរាប់ការធ្វើប័ណ្ណកម្មសិទ្ធិនីមួយៗ (នាយកដ្ឋានសុរិយោដីមជ្ឈិម បានផ្តល់ពត៌មានឱ្យនៅពេល ជួបពិភាក្សាជាមួយគ្នា) ។

ចំនួនប័ណ្ណកម្មសិទ្ធិដែលបានចេញឱ្យរហូតមកដល់ពេលនេះ មានបង្ហាញនៅក្នុងតារាង៤.១ ។ ក្នុងនេះគេ អាចឃើញច្បាស់ថា ការផ្តល់ប័ណ្ណកម្មសិទ្ធិគិតតាមខេត្ត មានការខុសគ្នាខ្លាំងណាស់ ។

នីតិវិធីបង្កើតផែនទីសន្ទស្សន៍សុរិយោដី និងបញ្ជីដីធ្លី (ការកាត់ក្តីព្រំដីជាប្រចាំ)



ចំនួនប័ណ្ណកម្មសិទ្ធិដែលបានផ្តល់នៅក្នុងខេត្តកណ្តាល តាកែវ កំពត បណ្តាខេត្តមានប្រជាជនជាច្រើនទៀត នៅភាគខាងត្បូងនៃប្រទេស និងនៅខេត្តសៀមរាប មានសមាមាត្រខ្ពស់បួសគេជាខ្លាំង ។ លក្ខណៈផ្ទុយគ្នាមួយ ដែលគួរឱ្យចាប់អារម្មណ៍ គឺពុំមានការចេញប័ណ្ណកម្មសិទ្ធិសោះនៅខេត្តមណ្ឌលគីរី ។ តារាងក៏បានបង្ហាញដែរថា ក្នុង ឆ្នាំ១៩៨៩-៩៥ មានការចេញប័ណ្ណបញ្ជាក់កម្មសិទ្ធិឱ្យច្រើនជាងក្នុងឆ្នាំ១៩៩៥-២០០០ ។ ទោះបីជាពុំមានហេតុផល ជាផ្លូវការសំរាប់បញ្ជាក់រឿងនេះក្តី ក៏គេគិតថា ប្រហែលមកពីករណីងាយស្រួលនានាត្រូវបានបញ្ចប់យ៉ាងលឿនតាំង ពីដើមដំបូងមកម្ល៉េះ ។ ទំនាស់កាន់តែកើនឡើងនៅក្រោយឆ្នាំ១៩៩២-៩៣ ហើយលក្ខណៈភូមិសាស្ត្រដ៏លំបាក និង កង្វះខាតសំភារៈនិងបុគ្គលិក គឺជាកត្តាមួយចំនួនដែលរារាំងដល់ការចេញប័ណ្ណកម្មសិទ្ធិ ។ ចំណុចចុងក្រោយដែលគួរ ចាប់អារម្មណ៍ គឺប័ណ្ណកម្មសិទ្ធិដែលបានផ្តល់ហើយ ទាំងក្នុងដំណើរការចុះបញ្ជីដោយចោទៗ និងជាលក្ខណៈប្រព័ន្ធ មានទាំងអស់តែជាងកន្លះលានប៉ុណ្ណោះ ធៀបនឹងបង្កាន់ដៃចំនួន ៤,៥លានដែលបានចេញរួចហើយ ។ ជាសង្ខេប ប្រហែល ១២% នៃពាក្យសុំត្រូវបានពិនិត្យ និងឯកភាពចេញជាប័ណ្ណឱ្យ ។

តារាង៤.១ ការរីកចំរើនក្នុងការចុះបញ្ជីសិទ្ធិ (ចាប់ពីឆ្នាំ១៩៨៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០០)

ខេត្ត/ក្រុង	ក. ប័ណ្ណកម្មសិទ្ធិ (១៩៨៩-៩៥)	ខ. ប័ណ្ណកម្មសិទ្ធិ (១៩៩៥ ដល់ចុង ២០០០)	សរុប ក និង ខ
កណ្តាល	109,749	9,675	119,424
កំពត	54,462	1,668	56,130
តាកែវ	43,336	2,770	46,106
ស្វាយរៀង	38,530	1,808	40,338
ព្រៃវែង	36,884	2,061	38,945
សៀមរាប	28,098	5,041	33,139
កំពង់ឆ្នាំង	25,981	3,291	29,272
កំពង់ស្ពឺ	22,469	4,204	26,673
បាត់ដំបង	19,432	6,683	26,115
កំពង់ចាម	16,618	6,505	23,123
ក្រុងព្រះសីហនុ	11,659	5,779	17,438
បន្ទាយមានជ័យ	13,641	3,745	17,386
ពោធិសាត់	10,857	4,140	14,997
កោះកុង	6,490	2,756	9,246
កំពង់ធំ	4,973	2,152	7,125
ភ្នំពេញ	1,028	4,621	5,649
ក្រចេះ	3,064	1,261	4,325
រតនគិរី	436	1,056	1,492
កែប	570	783	1,353
ស្ទឹងត្រែង	00	128	128
ព្រះវិហារ	00	104	104
ឧត្តរមានជ័យ	00	95	95
ប៉ៃលិន	00	31	31
មណ្ឌលគីរី	00	00	00
សរុប	448,277	70,357	518,258

កំណត់តំណាំ: ទិន្នន័យទាក់ទងទាំងការចុះបញ្ជីដោយចោទៗ និងការចុះបញ្ជីជាប្រព័ន្ធ ។ ប្រភព: MLMUPC ។

ជំពូក ប្រាំ

ការពិពណ៌នាពីទិន្នន័យដែលទាក់ទងនឹង

ការកាន់កាប់ និងគ្រប់គ្រងដីធ្លី^១

នៅពេលនេះ យើងចាំបាច់ត្រូវរំលឹកថា កំរងទិន្នន័យនានាដែលនឹងពិពណ៌នានៅខាងក្រោម គឺបានមកពីប្រភពផ្សេងៗគ្នា ។ ទិន្នន័យទាំងនេះមិនបានគ្របដណ្តប់ប្រជាជនដូចគ្នាទេ ហើយអង្កេតនានាក៏ត្រូវបានធ្វើឡើងដោយមានគោលដៅខុសៗគ្នាដែរ ។ ដូច្នេះ វាមានការលំបាកណាស់ក្នុងការប្រៀបធៀបលទ្ធផលនៃអង្កេតមួយទៅនឹងអង្កេតមួយទៀត ។ ជាការពិតហើយ ការប្រៀបធៀបច្បាស់ៗអាចធ្វើទៅបានរវាងគំរូតាងទាំងអស់ ។ តាមនេះ គេអាចប្រៀបធៀបខ្លះៗ រវាងអង្កេតសេដ្ឋកិច្ច-សង្គមកិច្ច (SES) ចំនួន ៣ និងប្រៀបធៀបលំអិតរវាងអង្កេតមូលដ្ឋានឆ្នាំ១៩៩៨ (Baseline-98) និងអង្កេតតាមដាននៅឆ្នាំ២០០០ (Follow-up-00) ។ ប៉ុន្តែអង្កេត PET-98 អង្កេត MRC-95-96 និងអង្កេត LADIT-00 មិនអាចប្រៀបធៀបនឹងអង្កេតដទៃទៀតបានទេ ។ ការវិភាគដូចខាងក្រោម ត្រូវបានធ្វើឡើងដោយមានការយល់ដឹងយ៉ាងច្បាស់ពីរឿងនេះ ។ ការវិភាគបែបនេះ តាមបែបបទរបស់វា ត្រូវមានការសិក្សាយ៉ាងលំអិតនូវរបាយការណ៍ជំរឿនកសិកម្ម កំណត់ត្រាដីធ្លី និងអង្កេតដីធ្លីនៅទីក្រុងជាបន្ថែមទៅលើអង្កេតដោយប្រើគំរូតាងពិសេសៗ ប៉ុន្តែនៅកម្ពុជាមិនទាន់មានទិន្នន័យដូច្នេះនៅឡើយទេ ។ នៅខាងក្រោម គឺជាការពិពណ៌នាកំរងទិន្នន័យទាំង៨ ដោយសង្ខេបម្តងមួយៗ ។

**៥.១. អង្កេតសេដ្ឋកិច្ច-សង្គមកិច្ចគ្រួសារ ក្នុងសហគមន៍នេសាទរបស់គណៈកម្មការទន្លេមេគង្គ
ទៅឆ្នាំ១៩៩៥-៩៦ (MRC-95-96)**

អង្កេតសេដ្ឋកិច្ច-សង្គមកិច្ច គ្រួសារនៃបណ្តាសហគមន៍នេសាទនៅកម្ពុជា ត្រូវបានធ្វើដោយគណៈកម្មការទន្លេមេគង្គ (MRC) នៅក្នុងគំរោង ការគ្រប់គ្រងការនេសាទត្រីទឹកសាបនៅកម្ពុជា ។ គោលបំណងចម្បងនៃអង្កេត គឺការវាយតម្លៃលក្ខខណ្ឌសេដ្ឋកិច្ច-សង្គមកិច្ចនៃគ្រួសាររស់នៅតាមបណ្តាយដែលពឹងផ្អែកលើការនេសាទ ដើម្បីផ្តល់ព័ត៌មានចាំបាច់ និងទស្សនៈសមស្រប សំរាប់គ្រប់គ្រងការនេសាទត្រីទឹកសាបឱ្យមានចីរភាពនៅកម្ពុជា ។

ការសិក្សានេះជ្រើសរើសយក ៨ខេត្ត (សៀមរាប បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កណ្តាល ភ្នំពេញ កំពង់ចាម និងកំពង់ធំ) ដែលមានប្រជាជនប្រហែល ៤,១៩លាននាក់រស់នៅក្នុងសហគមន៍នេសាទទឹកសាប ។ ក្នុងខេត្តទាំង៨ គំរូតាង ៥.១១៧គ្រួសារដែលគ្របដណ្តប់ ៨៣ឃុំ នៅក្នុង ៥១ស្រុកនេសាទ ត្រូវបានជ្រើសរើសតាម

^១ ការពិពណ៌នាពីទិន្នន័យបួនក្នុងចំណោមកំរងទិន្នន័យទាំង៨ ត្រូវបានដកស្រង់ចេញពីខ្លឹមសារអត្ថបទលោក ស៊ុក (២០០០) ។

វិធីចៃដន្យ (randomly selected) ដើម្បីតំណាងឱ្យ ៣២៨ឃុំនេសាទ ។ ឃុំជ្រើសរើសទាំងនេះគ្របដណ្តប់ប្រព័ន្ធទឹក ព័រធំៗដែលទាក់ទិននឹងការនេសាទត្រីទឹកសាបៈ ប្រព័ន្ធបឹងទន្លេសាប និងទន្លេសាប, និងប្រព័ន្ធទន្លេមេគង្គ-បាសាក់ និងប្រព័ន្ធដីលីចទឹក ។

៥.២. អង្កេតសេដ្ឋកិច្ច-សង្គមកិច្ចនៅកម្ពុជា ឆ្នាំ១៩៩៦ (SES-96)

SES-96 ជាអង្កេតធ្វើដោយវិជ្ជាស្ថានជាតិស្ថិតិ ដែលពិនិត្យបញ្ហាខាងប្រជាសាស្ត្រ និងពលកម្មជាសំខាន់ ។ អង្កេតប្រើវិធីជ្រើសរើសគំរូតាងដោយចៃដន្យជាពីរដំណាក់ ដោយយកភូមិធ្វើជាឯកតាគំរូតាងនៅដំណាក់ទី១ និងយក គ្រួសារធ្វើជាឯកតាគំរូតាងនៅដំណាក់ទី២ ។ ៩.០០០គ្រួសារគំរូតាង ត្រូវបានជ្រើសរើសចេញពី ៧៥០ភូមិគំរូតាង ដែល ត្រូវគ្របដណ្តប់លើប្រទេសទាំងមូល ប៉ុន្តែជាក់ស្តែងមាន ២ខេត្ត និងច្រើនភូមិនៅក្នុងខេត្តឯទៀត ដែលត្រូវកាត់ ចោលដោយសារហេតុផលខាងសន្តិសុខ ។ អង្កេតនេះផ្តល់ព័ត៌មានខាងជីវិតចិត្តចណាស់ ដូច្នេះហើយមិនសូវមាន លើកឡើងក្នុងឯកសារនេះទេ ហើយបើមានលើកខ្លះៗក៏ច្រើនតែនៅក្នុងកំណត់បញ្ជាក់ប៉ុណ្ណោះ ។

៥.៣. អង្កេតសេដ្ឋកិច្ច-សង្គមកិច្ចនៅកម្ពុជា ឆ្នាំ១៩៩៧ (SES-97)

វិជ្ជាស្ថានជាតិស្ថិតិ (NIS) បានធ្វើអង្កេតសេដ្ឋកិច្ច-សង្គមកិច្ច ដែលជាអង្កេតគ្រួសារខ្នាតធំទី១ មានពហុ គោលដៅ នៅចន្លោះខែឧសភា និងមិថុនា ឆ្នាំ១៩៩៧ ។ អង្កេតមានគោលដៅចំបងប្រមូលទិន្នន័យសំរាប់វាស់វែង កំរិតជីវភាព និងសំរាប់ធ្វើការតាមដាននិងវិភាគភាពក្រីក្រ ។ អង្កេតត្រូវធ្វើឡើងតាមវិធីជ្រើសរើសគំរូតាងចៃដន្យជា ពីរដំណាក់ ដោយយកភូមិធ្វើជាឯកតាគំរូតាងដំបូង និងគ្រួសារជាឯកតាគំរូតាងទីពីរ ។ គំរោងកាត់ខ្លី (truncated frame) ដែលប្រើប្រាស់សំរាប់ធ្វើអង្កេត បានគ្របដណ្តប់ភូមិនានាបាន ១០០% នៅភ្នំពេញ ៩១,២% នៅតាមទីប្រជុំ ជនដទៃទៀត និង ៨៦,៣% នៅតាមជនបទ ។ ដោយសារហេតុផលខាងសន្តិសុខ ខេត្តពីរ និងឃុំមួយចំនួននៅក្នុង ១៥ខេត្តផ្សេងទៀត មិនបានរាប់បញ្ចូលក្នុងគំរោងអង្កេតទេ ។ សមាមាត្រនៃគ្រួសារដែលមិនបានរាប់បញ្ចូល មាន ចំនួនតិចតួចប្រហែលតែ ៤,៨% នៃគ្រួសារទាំងអស់នៅក្នុង "តំបន់ទីប្រជុំជនផ្សេងទៀត" និង ១,៦% នៃគ្រួសារនៅ ក្នុងតំបន់ជនបទ ។

ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យខាងលើ ៦.០១០គ្រួសារត្រូវបានជ្រើសរើសសំរាប់សំភាសន៍ ដោយមានការ បែងចែកដូចខាងក្រោម៖

ទីក្រុងភ្នំពេញ	ភូមិគំរូតាង ១២០ និង គ្រួសារគំរូតាង ១.២០០
ទីប្រជុំជនដទៃទៀត	ភូមិគំរូតាង ១០០ និង គ្រួសារគំរូតាង ១.០០០
តំបន់ជនបទ	ភូមិគំរូតាង ២៥៤ និង គ្រួសារគំរូតាង ៣.៨១០
សរុប	ភូមិគំរូតាង ៤៧៤ និង គ្រួសារគំរូតាង ៦.០១០

៥.៤. អង្កេតមូលដ្ឋាននៅកម្ពុជាឆ្នាំ១៩៩៨ សំរាប់គំរោងសកម្មភាពសហគមន៍ដើម្បីអភិវឌ្ឍន៍ សង្គម (CASD) និងតំបន់គោលដៅរបស់ WFP (Baseline-98)

អង្កេតមូលដ្ឋានរួមគ្នារបស់អង្គការ WFP និង UNICEF ត្រូវបានធ្វើឡើងក្នុងខែឧសភា-មិថុនាឆ្នាំ១៩៩៨ ។ អង្កេតនេះមានគោលបំណងចំបងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ សំរាប់យកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ ការកំណត់គោលដៅ និងការវាយតម្លៃ កម្មវិធីពីរបស់អង្គការ គឺ ១-កម្មវិធីសកម្មភាពសហគមន៍ដើម្បីអភិវឌ្ឍន៍

សង្គម (CASD) ដែលផ្តោតទៅលើបញ្ហាសុខភាព និងអាហារូបត្ថម្ភ និង ២-កម្មវិធីរបស់ WFP ក្នុងវិស័យសន្តិសុខស្បៀង និងភាពងាយទទួលបានគ្រោះ ។ អង្កេតផ្តោតលើខេត្តមួយចំនួន ដោយជ្រើសរើសយកភូមិដែលមានគំរោង CASD និង WFP ។ អង្កេតកំណត់យកគំរោងតែត្រូវការណាដែលមានកុមារអាយុក្រោមប្រាំឆ្នាំ ១នាក់យ៉ាងតិច ។

អង្កេតផ្នែកលើវិធីជ្រើសរើសគំរោងចែងឱ្យមានច្រើនថ្នាក់ ដោយយកភូមិជាឯកតាគំរោងគោល ។ ភូមិប្រហែល ៥០ ត្រូវបានជ្រើសរើសដោយចៃដន្យពីខេត្តគោលដៅចំនួន ៦ ដែលមានកម្មវិធី CASD-UNICEF ។ បន្ថែមលើនេះ ១៣ភូមិផ្សេងទៀតរបស់កម្មវិធី CASD-PFD ត្រូវបានជ្រើសរើសតាមវិធីចៃដន្យពីខេត្តក្រចេះ និងស្ទឹងត្រែង ។ ៦២ភូមិគំរោងផ្សេងទៀតត្រូវបានជ្រើសរើសចេញពី ៥តំបន់សេដ្ឋកិច្ចស្បៀងរបស់ WFP ដោយផ្អែកលើការបែងចែកភូមិនានាជាតំបន់នៅកំរិតជាតិ ។ សរុបមកគេបានជ្រើសយក ១២៥ភូមិសំរាប់ធ្វើអង្កេត ។

នៅក្នុងភូមិគំរោងទាំងនេះ គ្រួសារមានកូនអាយុក្រោមប្រាំឆ្នាំ ត្រូវបានជ្រើសយកជាក្រុមគោលតាមវិធីចៃដន្យ ។ ចំនួនគ្រួសារជ្រើសយកអាស្រ័យទៅតាមទំហំភូមិ គឺក្នុងករណីខ្លះមានរហូតដល់ ៣០០គ្រួសារ និងក្នុងករណីខ្លះទៀតមានត្រឹម ៥០គ្រួសារ ។ អង្កេតបានកំណត់ធ្វើសំភាសន៍តែ ៨គ្រួសារបើសិនភូមិមានប្រជាជនសរុបតែ ៨០គ្រួសារ, ១០គ្រួសារបើសិនភូមិមានប្រជាជន ៨០-១២០គ្រួសារ, និង ១២គ្រួសារបើសិនភូមិមានប្រជាជនច្រើនជាង ១២០គ្រួសារ ។ សរុបមកមាន ១.២៣០គ្រួសារត្រូវបានជ្រើសរើសសំរាប់ធ្វើសំភាសន៍ ។

៥.៥. អង្កេតមុខសញ្ញាសង្គ្រោះរយៈពេលយូរឆ្នាំ១៩៩៨ (PET-98)

អង្កេត PET ត្រូវបានធ្វើឡើងដោយ WFP នៅខែធ្នូ ឆ្នាំ១៩៩៨ ។ គោលបំណងចម្បងនៃអង្កេត គឺដើម្បីផ្តល់ព័ត៌មានជាមូលដ្ឋានមួយចំនួន ដូចជា លក្ខខណ្ឌសង្គម ស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាជនមាតុភូមិនិរន្តរ៍ និងជនភៀសស៊ីកក្នុងស្រុក (IDP)^២ ដើម្បីយកមកប្រៀបធៀប និងវាស់វែងពីផលប៉ះពាល់នៃកម្មវិធីជំនួយក្នុងឆ្នាំ២០០០ ។ ដូចក្នុងអង្កេតមូលដ្ឋានដែរ អង្កេត PET ផ្តោតតែលើចំណែកខ្លះនៃខេត្តជ្រើសរើស ហើយក្នុងនេះ ភូមិធ្វើអង្កេតត្រូវបានជ្រើសចេញពីឃុំគោលដៅរបស់ PET តាមវិធីចៃដន្យ ។ គ្រួសារគោលដៅ គឺគ្រួសារទាំងឡាយណាដែលមានកូនអាយុក្រោមប្រាំឆ្នាំយ៉ាងតិច ១នាក់ ដែលមានម្តាយនៅជាមួយ ។

ផ្អែកលើការបែងចែកជាក្រុមតាមតំបន់ តាមលក្ខណៈដូចគ្នានៃស្ថានភាពសង្គម និងប្រភពដើមនៃជនភៀសស៊ីកក្នុងស្រុក គំរោងត្រូវបានបែងចែកជាបួនតំបន់ ហើយវិធីចៃដន្យមានពីរដំណាក់ ត្រូវបានប្រើប្រាស់ដើម្បីជ្រើសគំរោង ។ ក្នុងដំណាក់ទី១ ឃុំប្រាំត្រូវបានជ្រើសចេញពីតំបន់នីមួយៗរបស់ PET តាមវិធីចៃដន្យ ។ ក្នុងដំណាក់ទី២ ក្នុងឃុំនីមួយៗ ភូមិពីរដែលស្របតាមលក្ខណៈវិនិច្ឆ័យរបស់ WFP ត្រូវបានជ្រើសយក រីឯភូមិណាដែលមិននៅក្នុងគោលដៅរបស់ PET ត្រូវបានជម្រុះចោល ។ ការជ្រើសរើសភូមិ ត្រូវបានធ្វើឡើងដោយប្រើតារាងចៃដន្យ ។ ប៉ុន្តែឃុំនិងភូមិទាំងឡាយណាដែលមានគ្រោះថ្នាក់ខ្លាំងពេកដោយសារគ្រាប់មីន ដូចជាមានមីននៅតាមផ្លូវចូលទៅឃុំជាដើម គឺត្រូវបានដកចេញពីគំរោង ។

ដើម្បីយកឱ្យបាន ១.០៤០គ្រួសារ, ២៦គ្រួសារគំរោងត្រូវបានជ្រើសចេញពីភូមិគំរោងនីមួយៗ ។ គ្រួសារដែលស្របនឹងលក្ខណៈវិនិច្ឆ័យរបស់ PET ដែលយ៉ាងហោចណាស់មានកូនម្នាក់អាយុក្រោមប្រាំឆ្នាំដែលមានម្តាយនៅជាមួយ ត្រូវបានគេជ្រើសរើសតាមវិធីចៃដន្យ និងតាមវិធីសាស្ត្រជ្រើសរើសមានចន្លោះ (interval selection) ។

^២ WFP-Cambodia បានឱ្យនិយមន័យជនភៀសស៊ីកថា “ជនទាំងឡាយណាដែលត្រូវបានជំនួសចេញពីកន្លែងរស់នៅធម្មតារបស់ពួកគេ ដោយសារតែការប្រយុទ្ធគ្នាចាប់តាំងពីក្នុងអំឡុងឆ្នាំ១៩៨៩” (Helmerts and Kenefick 1999:12) ។

ក្នុងករណីតិចតួចដែលភូមិមានប្រជាជនតិចពេក គឺពុំមានម្តាយ-កូនគ្រប់ចំនួន ដើម្បីជ្រើសយក ២៦គ្រួសារស្របតាមលក្ខណៈវិនិច្ឆ័យ គេជ្រើសយកភូមិទីបីមួយទៀតដោយចៃដន្យ ហើយជ្រើសយកគ្រួសារពីភូមិទីបីនោះថែមដើម្បីបង្កប់ចំនួនដែលត្រូវបញ្ចូលទៅក្នុងអង្កេត ។

៥.៦. អង្កេតសេដ្ឋកិច្ច-សង្គមកិច្ចនៅកម្ពុជាឆ្នាំ១៩៩៩ (SES-99)^៣

អង្កេត SES-99 ជ្រើសរើសគំរូតាមវិធីចៃដន្យមានពីរដំណាក់ ដោយជ្រើសយកភូមិគំរូតាមជាងកតានៅដំណាក់ទី១ និងគ្រួសារគំរូតាមជាងកតានៅដំណាក់ទី២ ។ ដោយសារហេតុផលខាងសន្តិសុខ គេបានប្រើប្រាស់ក្របខ័ណ្ឌកាត់ខ្លី (truncated frame) នៃការជ្រើសរើស ដោយកាត់ភូមិចេញអស់ ៤,៥% ពីព្រោះមានការលំបាកធ្វើអង្កេតនៅក្នុងភូមិដែលមានអសន្តិសុខ ។ អង្កេត SES-99 គ្របដណ្តប់ ៦.០០០គ្រួសារ ដែលចែកចេញជា ៦០០ភូមិនៅក្នុងប្រទេស ។ អង្កេតបានធ្វើឡើងជា ២វគ្គ ដើម្បីប្រមូលព័ត៌មានពីការផ្លាស់ប្តូរតាមរដូវកាល ។ វិធីជ្រើសរើសគំរូតាមបែបនេះ អនុញ្ញាតឱ្យធ្វើការប៉ាន់ស្មានផ្សេងៗបាន ទាំងសំរាប់ទីប្រជុំជន ជនបទ និងទីក្រុងភ្នំពេញ, និងសំរាប់តំបន់អេកូឡូស៊ីទាំង៤ គឺមាន វាលទំនាប ទន្លេសាប មាត់សមុទ្រ ខ្ពង់រាប និងតំបន់ភ្នំ ។

រចនាសម្ព័ន្ធគំរូតាង

ភ្នំពេញ	ភូមិគំរូតាង ១២០ និង គ្រួសារគំរូតាង ១.២០០
ទីប្រជុំជនដទៃទៀត	ភូមិគំរូតាង ១៧២ និង គ្រួសារគំរូតាង ១.៧២០
តំបន់ជនបទ	ភូមិគំរូតាង ៣០៨ និង គ្រួសារគំរូតាង ៣.០៨០

ទិន្នន័យត្រូវបានប្រមូលតាមរយៈការចុះជួបគ្រួសារគំរូតាងដោយអ្នកចុះអង្កេត ដើម្បីធ្វើសំភាសន៍សមាជិកមួយចំនួននៃគ្រួសារនោះ ។ ការចុះអង្កេតវគ្គ១ ធ្វើឡើងនៅចន្លោះខែមករា-មីនា ឆ្នាំ១៩៩៩ ឯអង្កេតវគ្គ២ នៅចន្លោះខែមិថុនា-កញ្ញា ឆ្នាំ១៩៩៩ ។ ខាងអាជ្ញាធរបានអះអាងថា អង្កេតនេះបានផ្តល់ទិន្នន័យយ៉ាងទូលំទូលាយ និងពេញលេញស្តីពីចំណូលនិងចំណាយ ។ ហើយនេះគឺជាគំរូតាងដែលអាចយកជាតំណាងបាន ដូច្នេះគេអាចធ្វើការគណនាសំរាប់ប្រជាជនទាំងអស់ ដោយប្រើប្រាស់មេគុណសមស្រប (multipliers) ។

ដូចក្នុងអង្កេតមុនដែរ (SES-97), ចំណែកនៃអង្កេតដែលស្រង់ព័ត៌មានពីដីធ្លីនៅមានទំហំតូចនៅឡើយ ទោះជាមានសំនួរចាំទាក់ទងនឹងដីកសិកម្មនៅក្នុងបញ្ជីសំនួរខុសពីមុនក៏ដោយ ។ ក្នុងឆ្នាំ១៩៩៩ សន្លឹកព័ត៌មានដាច់ដោយឡែកត្រូវបានផ្តល់ឱ្យសំរាប់ស្រង់ព័ត៌មានស្តីពីដីលំនៅដ្ឋាន និងដីកសិកម្ម ។ បញ្ជីសំនួរទាក់ទងនឹងដីធ្លីសំរាប់អង្កេត SES-99 មានចុះក្នុងឧបសម្ព័ន្ធនៃឯកសារនេះ ។

^៣ ផ្នែកនេះដែលដកស្រង់ចេញពីឯកសារ RGC (2000) បកស្រាយយ៉ាងច្បាស់ថា គោលដៅចំបងនៃអង្កេតគឺដើម្បីទទួលបាននូវការប៉ាន់ស្មានពីចំណូល និងចំណាយ ។ ទិន្នន័យដីធ្លីត្រូវបានប្រមូលជាព័ត៌មានបន្ថែមប៉ុណ្ណោះ ។

^៤ ចំពោះអង្កេតទាំង៨, សំនួរទាក់ទងនឹងដីធ្លីដែលស្រង់ចេញពីបញ្ជីសំនួរសំរាប់អង្កេត SES-96, SES-99, និង LADIT-00, មានចុះនៅក្នុងឧបសម្ព័ន្ធ ។ សំរាប់អង្កេត Follow-up-00 បញ្ជីសំនួរគឺដូចគ្នានឹង Baseline-98 ដែរ ។ សំរង់ចេញពីបញ្ជីសំនួរសំរាប់អង្កេតបួនផ្សេងទៀត មានចុះនៅក្នុងឯកសាររបស់លោក ស៊ីក (២០០០) ។

៥.៧. អង្កេតតាមដានឆ្នាំ២០០០ (Follow-up-00)

ឧបករណ៍អង្កេតដែលប្រើប្រាស់នៅក្នុងអង្កេត Follow-up-00 គឺដូចគ្នានឹងសំណួរដែលបានប្រើប្រាស់ក្នុងអង្កេត Baseline-98 ដែលបានបង្ហាញខាងលើ ។ របៀបអង្កេតក្នុង Follow-up-00 ក៏ដូចគ្នានឹង Baseline-98 ដែរ ដូច្នេះហើយ វាជាកំរងទិន្នន័យទីពីរបន្ទាប់ពី SES ដែលអនុញ្ញាតឱ្យមានចំណុចប្រៀបធៀបពីរ ។ អង្កេតនេះមាន ១.២៩៨គ្រួសារ បានមកពី ១២៤ភូមិ៖ ៥៩ភូមិមកពីឃុំ WFP, ៥២ភូមិមកពីឃុំ CASD, និង ១៣ភូមិមកពីខេត្តក្រចេះ និងស្ទឹងត្រែង ។ បន្ទាប់ពីសំអាតទិន្នន័យរួចហើយ មាន ១.១៦៤គ្រួសារអង្កេត ដែលអាចប្រើប្រាស់បាន ។

៥.៨. ការអង្កេតភាពគ្មានដីធ្លី និងអភិវឌ្ឍន៍ (LADIT-00)^៥

អង្កេតនេះត្រូវបានធ្វើឡើងនៅក្នុង ១៨៣ភូមិនៃ ១៩ខេត្ត ក្នុងឆ្នាំ១៩៩៩-២០០០ ។ គំរូតាងដំបូងចំនួន ១៤៦ភូមិ (ប្រហែល ១% នៃភូមិទាំងអស់ក្នុងប្រទេសកម្ពុជា) ត្រូវបានស្រាវជ្រាវក្នុងអំឡុងពេលពីខែកញ្ញា ឆ្នាំ១៩៩៩ ដល់ខែមេសា ឆ្នាំ២០០០ ។ គំរូតាងទាំងនេះមិនមែនជ្រើសរើសដោយមានបំណង ឬដោយចៃដន្យទេ ។ ទោះបីជាបានខិតខំគ្របដណ្តប់បណ្តាខេត្តនៅតាមតំបន់ទំនាបឱ្យបានច្រើនតាមអាចធ្វើបាន ប៉ុន្តែការជ្រើសរើសភូមិគឺផ្អែកទាំងស្រុងទៅលើកន្លែងដែលដៃគូស្រាវជ្រាវរបស់ Oxfam កំពុងធ្វើការ ។ ក្នុងខែកក្កដា ឆ្នាំ២០០០ មន្ត្រីអភិវឌ្ឍន៍ជនបទ មកពីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនានា បានទទួលការបំពាក់បំប៉នពីរបៀបស្រាវជ្រាវ LADIT ។ បន្ទាប់មកពួកគេបានពង្រីកការស្រាវជ្រាវទៅក្នុង ៣៧ភូមិផ្សេងទៀត នៅក្នុង ១៨ ខេត្ត ។

LADIT ដែលមានន័យថា ឧបករណ៍ស្រង់ព័ត៌មានពី ភាពគ្មានដីធ្លី និងការអភិវឌ្ឍន៍ (Ladlessness and Development Information Tool) គឺជាដំណើរការស្រាវជ្រាវមួយដែលអង្គការ Oxfam-GB កសាងឡើងដោយសហការជាមួយនឹង NGOs កម្ពុជា មួយចំនួន ។ LADIT មានគោលដៅស្វែងយល់ពីមូលហេតុនៃភាពគ្មានដីធ្លី និងប្រសិទ្ធភាពនៃការងារអភិវឌ្ឍន៍ចំពោះជនក្រីក្រ ។ អង្កេត LADIT ត្រូវបានរចនាឡើងដើម្បីជួយសំរួលការពិភាក្សារវាងអ្នកស្រាវជ្រាវ និងអ្នកភូមិ ។ ប៉ុន្តែគេបានបញ្ជាក់ពីចំណុចមួយដែលត្រូវប្រុងប្រយ័ត្នគឺថា ឧបករណ៍នេះត្រូវបានកសាងឡើងសំរាប់តំបន់ទំនាបតាមជនបទក្នុងប្រទេសកម្ពុជា ដូច្នេះវាពុំមានប្រសិទ្ធភាពសំរាប់តំបន់ទីប្រជុំជនទេ ពីព្រោះវាផ្តោតទៅលើដីកសិកម្ម ហើយវាក៏គ្មានប្រសិទ្ធភាពដែរសំរាប់តំបន់ខ្ពង់រាបដែលជាកន្លែងមានលំនាំកាន់កាប់ និងប្រើប្រាស់ដីធ្លីដ៏ស្មុគស្មាញ ។

“អង្កេត LADIT នីមួយៗ ផ្តល់ព័ត៌មានស្តីពីវិសាលភាព មូលហេតុនៃភាពគ្មានដីធ្លី និងពីផលប៉ះពាល់នៃសកម្មភាពអភិវឌ្ឍន៍ទៅលើភាពគ្មានដីធ្លីនៅក្នុងភូមិណាមួយ” (Biddulph 2000) ។ អ្នកស្រាវជ្រាវប្រមូលទិន្នន័យដោយប្រើប្រាស់វិធីសាស្ត្រដូចខាងក្រោម៖

- សំភាសន៍ជាមួយប្រធានភូមិ
- អង្កេតពីផ្ទះមួយទៅផ្ទះមួយនៃគ្រួសារដែលគ្មានដីធ្លីទាំងអស់នៅក្នុងភូមិ ដើម្បីស្រង់ព័ត៌មានពីពេលណា និងមូលហេតុអ្វីដែលពួកគេបានក្លាយជាអ្នកគ្មានដីធ្លី និង
- ក្រុមពិភាក្សារបស់ LADIT (អ្នកភូមិ ១២នាក់៖ ប្រុស ៦នាក់ ស្ត្រី ៦នាក់ - មនុស្សចាស់ ៤នាក់ ចាស់ព្រឹទ្ធាចារ្យ ៤នាក់ និងតំណាងគ្រួសារគ្មានដីធ្លី ៤នាក់) ។

^៥ សេចក្តីលំអិតដែលបានបង្ហាញនៅទីនេះ ដកស្រង់ចេញពីអត្ថបទរបស់ Biddulph (2000) ។

ការពិនិត្យជារួមថា តើកំរងទិន្នន័យទាំងនេះមានន័យយ៉ាងដូចម្តេចចំពោះការវិភាគពីដីធ្លី មានចុះនៅក្នុងតារាង៥.១ ។ តារាងនេះបង្ហាញថា មិនមែនកំរងទិន្នន័យទាំងអស់សុទ្ធតែអនុញ្ញាតឱ្យធ្វើការសិក្សាពីដីធ្លីយ៉ាងពេញលេញបាននោះទេ ។ អង្កេត SES-99, SES-97, និង PET-98, ហាក់ដូចគ្របដណ្តប់ចំណុចផ្សេងៗបានទូលំទូលាយជាងគេ ។ អង្កេត SES នានា មានសារៈសំខាន់ថែមមួយកម្រិតទៀត ដោយសារវាគំណាងឱ្យប្រទេសទាំងមូល ។

តារាង ៥.១. ការពិនិត្យជារួមនូវទិន្នន័យស្តីពីដីធ្លីដែលអាចរកបានពីកំរងទិន្នន័យផ្សេងៗ

ប្រភេទ	SES-97	SES-99	MRC-95-96	Baseline-98	Followup-00	PET-98	LADIT-00
ចំនួនក្បាលដី		+					
ចំនួនម្ចាស់កម្មសិទ្ធិ	+	+					
ប្រភេទម្ចាស់កម្មសិទ្ធិ	+	+	+	+	+	+	
ការទទួលបានដី						+	
ទំហំក្បាលដី	+	+	+	+	+	+	
ការសុំសិទ្ធិជាម្ចាស់	+	+				+	
ការបែងចែក	+	+	+	+	+	+	
ភាពគ្មានដីធ្លី	+	+	+	+	+	+	+
ការជួល	+	+	+	+		+	
ថ្លៃ	+	+					

ជំពូក ប្រាំមួយ

លទ្ធផលសំខាន់ៗស្តីពីការកាន់កាប់ដី

ប្រមូលធានពីអង្កេតនៅមូលដ្ឋាន ^១

៦.១. ចំនួន ទំហំដីកសិកម្មជាមធ្យម និងដីលំនៅដ្ឋាន

ចំនួនសរុបនៃក្បាលដីស្រែនៅកម្ពុជាក្នុងឆ្នាំ១៩៩៩ មាន ២.៨៧៧.០៧៦ហិកតា យោងតាមអង្កេត SES-99 ដែលជាអង្កេតមានតំបន់គ្របដណ្តប់ធំជាងគេបំផុត ^២ ។ ទំហំក្បាលដីជាមធ្យមគឺ ០.៨៩៩៦ហិកតា ។ ទិន្នន័យស្តីពី ចំនួនក្បាលដីពុំមានប្រមូលនៅក្នុងអង្កេតណាមួយផ្សេងទៀតទេ រួមទាំងអង្កេត SES-97 ផង ដូច្នេះគេពិបាកនឹង និយាយថា ការពុះចែកដី ឬការចែករំលែកកាន់តែតូចទៅៗ បានកើតឡើងឬទេនាឆ្នាំថ្មីៗក្នុងទៅនេះ និងមាន វិសាលភាពប៉ុណ្ណា ។ តាមពិត ទំហំដីជាមធ្យមគឺតូច បើពិនិត្យពីអត្រាពលកម្មធៀបនឹងដីនៅក្នុងប្រទេស (Godfrey et al. 2001) ។ គំលាតស្តង់ដា (standard deviation) ទំហំ១,១០ និងគំលាតនៃមេគុណ (coefficient of variation) ទំហំប្រហែល ៨១% ^៣ បានឆ្លុះបញ្ចាំងថា ភាពខុសគ្នានៃទំហំក្បាលដីគឺមានកំរិតខ្ពស់ណាស់ ។

ទំហំដីកសិកម្មជាមធ្យមដែលបានគណនាសំរាប់ខេត្តផ្សេងៗមានបង្ហាញក្នុងតារាង៦.១ (ជួរទី ៦) ។ ទំហំ ក្បាលដីជាមធ្យមគឺធំជាង ១ហិកតានៅក្នុង១៣ខេត្ត (ក្នុងចំណោម ២៤ខេត្ត-ក្រុង) ដែលមានខេត្ត បន្ទាយមាន ជ័យ បាត់ដំបង ក្រចេះ មណ្ឌលគីរី ព្រះវិហារ ព្រៃវែង រតនគិរី សៀមរាប ក្រុងព្រះសីហនុ ស្ទឹងត្រែង តាកែវ ឧត្តរមានជ័យ និងប៉ៃលិន ។ នៅខេត្តផ្សេងទៀត ទំហំដីជាមធ្យមគឺតូចជាង ១ហិកតា ។ មានទំនាក់ទំនងបញ្ជ្រាស់ មួយចំនួនរវាងដីស្រែប្រជាជន (ប្រជាជនក្នុង ១ហិកតាដី) និងទំហំដីជាមធ្យម ប៉ុន្តែទំនាក់ទំនងនេះវាខ្សោយ ទេ ។ ករណីលើកលែងខ្លះៗគឺ៖ មណ្ឌលគីរីជាខេត្តមានប្រជាជនតិចណាស់ និងមានផ្ទៃដីធំទូលាយ តែនៅទីនោះ ក្បាលដីនានាមិនមែនធំជាងគេទេ ប៉ុន្តែក្នុងខេត្តតាមដងទន្លេមេគង្គក្រោមមួយចំនួន គេបែរជាឃើញមាន ក្បាលដី ធំៗទៅវិញ ។ គំលាតមេគុណ (coefficient of variation) ដូចក្នុងករណីពលកម្មសរុប ក៏មានទំហំធំគួរសមដែរក្នុង ខេត្តភាគច្រើន ។ ទាំងអស់នេះមានន័យថា ទំហំក្បាលដីមានភាពខុសគ្នាខ្លាំង ទាំងនៅកំរិតជាតិក៏ដូចជានៅកំរិត

^១ ជំពូកនេះគឺជាអត្ថបទលំអិតថែម ស្តីពីការងារមួយចំនួនដែល វេបសាយ បានធ្វើពីមុននៅលើកំរងទិន្នន័យទាំងនេះ ។ សូមអាន អត្ថបទ លោក ស៊ុក (២០០០) ។

^២ ក្បាលដីគឺជាដីមួយដុំ/ចំណែកដីជាងកកមូសឱ្យ ។

^៣ គំលាតនៃមេគុណ (coefficient of variation) ត្រូវបានគណនាឡើងដោយយកគំលាតស្តង់ដា (standard deviation) ទៅចែក នឹងមេដ្យាន (mean) រួចគុណប្រភាគនេះនឹង ១០០ ។ និន្នាការកណ្តាលត្រូវបានចាត់ទុកថាខ្សោយ ប្រសិនបើគំលាតមេគុណ coefficient of variation ធំជាង ១០-១៥% ។

ខេត្ត ។ មួយចំណែកទៀតគួរប្រុងប្រយ័ត្នក្នុងការបកស្រាយទិន្នន័យលំអិតតាមខេត្ត ពីព្រោះគំរូតាងនានាត្រូវបានជ្រើសរើសឡើងដើម្បីតំណាងឱ្យកំរិតជាតិប៉ុណ្ណោះ ។

ចំនួនគ្រួសារសរុបក្នុងអង្កេត SES-99 មាន ២.០៩៣.១៥២គ្រួសារ គឺនៅទីប្រជុំជនមាន ៣១០.៨០២គ្រួសារ និងនៅតាមជនបទមាន ១.៧៨២.៣៥០គ្រួសារ^៤ ។ ការបែងចែកតាមខេត្តនីមួយៗមានចុះក្នុងតារាង៦.២ ។ ដូចបានពិនិត្យឃើញក្នុងបរិបទនៃកថាខ័ណ្ឌមុនៗ ចំនួនក្បាលដីមានច្រើនជាងចំនួនគ្រួសារ ។ ដោយហេតុថា យ៉ាងហោចណាស់ ២៥% នៃកំលាំងពលកម្មធ្វើការងារមិនមែនកសិកម្ម ដូច្នេះ អត្រាគ្រួសារធៀបនឹងក្បាលដី មានលក្ខណៈល្អគួរសមដែរ ។ ទិដ្ឋភាពនេះនឹងលើកមកពិភាក្សាលំអិតនៅពេលក្រោយ ។

យោងតាមអង្កេត SES-99 ចំនួនក្បាលដីលំនៅដ្ឋានសរុបដែលរាប់បញ្ចូលទាំង "មានប័ណ្ណប្លង់ដី និងកាន់កាប់ដោយគ្មានប័ណ្ណ" និង "កម្មសិទ្ធិមិនទាន់ដាច់ស្រេច/កាន់កាប់ដោយសេរី" មាន ២.០២៩.១៦០ គឺប្រហែល ៩៧% នៃចំនួនគ្រួសារដែលបញ្ជាក់ក្នុងកថាខ័ណ្ឌខាងលើ ។ ដូច្នេះ ប្រហែល ៣% នៃគ្រួសារទាំងអស់ ហាក់ដូចជាស្នាក់នៅជាមួយអ្នកដទៃ ឬក៏គ្មានផ្ទះសំបែង ។ តួលេខលំអិតអំពីចំនួនដីកាន់កាប់សំរាប់លំនៅដ្ឋានតាមខេត្តមានចុះក្នុងតារាង៦.២ ។ ក្នុងគំរូតាងនេះ ក្នុងចំនួនក្បាលដីសរុបដែលកំណត់ដោយអ្នកឆ្លើយសំភាសន៍ថា មិនមែនដីកសិកម្ម គឺមានប្រហែល ៩០% ស្ថិតក្នុងប្រភេទ "មានប័ណ្ណប្លង់ដី និងកាន់កាប់ដោយគ្មានប័ណ្ណ" ហើយក្រៅពីនេះស្ថិតក្នុងប្រភេទ "កម្មសិទ្ធិមិនទាន់ដាច់ស្រេច/កាន់កាប់ដោយសេរី" ។ គេយល់ថា ការចាប់យកដីគឺស្ថិតនៅក្នុងប្រភេទទីពីរនេះ ។ ជាង ៩៨% នៃក្បាលដីទាំងអស់ដែលអ្នកឆ្លើយសំភាសន៍សំគាល់ថា "មានប័ណ្ណប្លង់ដី និងកាន់កាប់ដោយគ្មានប័ណ្ណ" គឺជាដីលំនៅដ្ឋាន ដូច្នេះ ដីសំរាប់ឧស្សាហកម្ម និងពាណិជ្ជកម្ម មានតិចតួចណាស់នៅកម្ពុជា ។ ក្នុងប្រភេទ "កម្មសិទ្ធិមិនទាន់ដាច់ស្រេច ឬកាន់កាប់ដោយសេរី" ជាង ៩៥% ត្រូវបានប្រើប្រាស់ជា ដីលំនៅដ្ឋាន គឺបានន័យថា លំនៅដ្ឋានគ្របដណ្តប់លើដីមិនមែនកសិកម្មភាគច្រើន ។ ក្នុងចំណោមដីលំនៅដ្ឋានទាំងអស់ ប្រហែល ៩០% ស្ថិតក្នុងស្ថានភាព "មានម្ចាស់ និងមានការកាន់កាប់" ហើយក្រៅពីនេះស្ថិតក្នុងស្ថានភាព "កម្មសិទ្ធិមិនទាន់ដាច់ស្រេច/កាន់កាប់ដោយសេរី" ។ កំរមានគេរាយការណ៍ពីដីជួលណាស់៖ ចំនួនដីជួលសរុប មានតិចជាងមួយភាគរយនៃចំនួនក្បាលដីទាំងអស់ ។

ដីលំនៅដ្ឋាន "មានប័ណ្ណប្លង់ដី និងកាន់កាប់ដោយគ្មានប័ណ្ណ" មានទំហំជាមធ្យម ៨៨៨,១៣ម៉ែត្រការ៉េ យោងតាមគំរូតាងនៃអង្កេត SES-99 ។ នៅតាមជនបទ ក្បាលដីមានទំហំ ៩១៨,៥០ម៉ែត្រការ៉េ ឯនៅទីប្រជុំជនវាមានទំហំ ៦១៦,១៥ម៉ែត្រការ៉េ ។ ទិន្នន័យតាមខេត្តនីមួយៗមានចុះក្នុងតារាង៦.២ ។ បើពិនិត្យក្នុងបរិបទអន្តរជាតិវិញ ទំហំនេះហាក់ដូចជាធំគួរសម ។ ប៉ុន្តែគេត្រូវកត់សំគាល់ថា ផ្ទះជាប្រពៃណីរបស់ខ្មែរ ជាពិសេសនៅតាមតំបន់ជនបទ តែងសង់ឡើងនៅលើដីធំៗដែលគេប្រើប្រាស់សំរាប់ដាំដំណាំខ្លះៗផង ។ ក្នុងន័យនេះ ដីលំនៅដ្ឋានក៏ត្រូវបានប្រើប្រាស់សំរាប់គោលដៅផលិតកម្មដែរ ។

^៤ ជំរឿនប្រជាជនរាប់ឃើញទាំងអស់ ២.១៨៨.៦៦៣ក្បាលដី ។

តារាង៦.១. ដីមធ្យមក្នុងមួយគ្រួសារ និងទំហំក្បាលដី តាមខេត្តនីមួយៗ (ជាហិកតា)

ខេត្ត	MRC-95-96 (ដី/គ្រួសារ)	SES-97 (ជនបទ) (ដី/គ្រួសារ)	SES-99 (ជនបទ) (ដី/គ្រួសារ)	SESC-99 (ដី/គ្រួសារ)	SES-99 (Parcels)	Baseline-00 (ដី/គ្រួសារ)	Follow-up-00 (ដី/គ្រួសារ)
ប.មានជ័យ		2.05	1.81	1.82	1.64		1.63
បាត់ដំបង	1.76	1.15	1.81	1.64	1.33	1.32	1.38
កំពង់ចាម	0.51	0.63	1.51	1.47	0.79	0.91	0.96
កំពង់ឆ្នាំង	0.81	0.43	1.10	1.05	0.64	0.44	1.10
កំពង់ស្ពឺ		0.91	0.66	0.64	0.56	0.71	0.80
កំពង់ធំ	0.97	1.31	1.41	1.46	0.54	0.91	1.38
កំពត		0.77	1.21	1.22	0.75	0.83	0.35
កណ្តាល	0.45	0.79	1.00	0.96	0.69	0.55	0.57
កោះកុង		4.38	0.52	0.43	0.75		
ក្រចេះ		1.23	1.38	1.24	1.29	0.48	
មណ្ឌលគិរី			-	1.36	1.10		
ភ្នំពេញ	0.35		0.24	0.12	0.74		
ព្រះវិហារ			1.40	1.47	1.07		
ព្រៃវែង		1.09	1.38	1.37	1.22	1.21	0.84
ពោធិសាត់	1.63	1.81	1.27	1.31	0.76		
រតនគិរី		0.42	2.41	2.41	1.78		
សៀមរាប	1.10	0.97	1.95	1.66	1.24	0.99	1.34
ក្រុងព្រះសី.		0.40	-	0.79	1.31		
ស្ទឹងត្រែង		1.87	1.99	1.52	1.09	1.04	
ស្វាយរៀង		1.28	1.42	1.38	0.60	0.57	1.00
តាកែវ		0.83	1.35	1.34	1.22	0.92	0.48
ឧត្តរមានជ័យ			1.08	1.61	1.36	0.86	
ក្រុងកែប			-	0.93	0.72		
ក្រុងប៉ៃលិន			-	1.81	1.47		
សរុប	0.75	1.07	1.33	1.24	0.90	0.98	0.96

កំណត់សំគាល់: ទំហំកសិដ្ឋានមធ្យម គឺជាទំហំដីកសិកម្មគិតជាហិកតាក្នុងមួយគ្រួសារ ។ ដី/គ្រួសារមានន័យថា ដីដែលកាន់កាប់ដោយគ្រួសារ ។

អង្កេតមួយចំនួនបានប្រមូលទិន្នន័យស្តីពីការកាន់កាប់ដីកសិកម្ម ។ ការប្រៀបធៀបទំហំដីកសិកម្មជាមធ្យម ក្នុងមួយគ្រួសារមានចុះក្នុងតារាង៦.៣^៥ ។ គេអាចធ្វើការប្រៀបធៀបជាទូទៅបានរវាងកំរងទិន្នន័យនានា ដោយ សារតែបំណងប្រយោជន៍ទៅតាមបំណងមិនសូវខុសគ្នាច្រើនទេ ។ ដីជាមធ្យមក្នុងមួយគ្រួសារមានប្រហែល ១ហិកតា ដោយមានគំណាត់ពី ២៥-៣០% ពីអង្កេតមួយទៅអង្កេតមួយ ។ អង្កេត PET-98 បង្ហាញថា ទំហំដី មធ្យមធំបំផុតក្នុងមួយគ្រួសារ គឺ ១,៣២ហិកតា ដែលគេមិនអាចពន្យល់បានទេ ពីព្រោះភាគច្រើនបំផុតនៃអ្នក ឆ្លើយសំណួរស្តីពី PET គឺជាជនភៀសស៊ីកក្នុងស្រុក ហើយគេដឹងថាអ្នកទាំងនេះពុំមានដីធំទេ ។ អង្កេត SES-97

^៥ ទំហំដីជាមធ្យមក្នុងមួយគ្រួសារ គឺជាការកាន់កាប់ដីកសិកម្មគិតជាមធ្យមនៃគ្រួសារទាំងអស់ ។ គ្រួសារដែលគ្មានដីក៏ត្រូវគិត បញ្ចូលក្នុងការគណនាដែរ ដោយគោលបំណងនៅទីនេះគឺដើម្បីកំណត់ទំហំដីជាមធ្យម និងបែងចែក ជាជាការគណនា ដទៃទៀតដូចជាការគ្រប់គ្រងសេដ្ឋកិច្ចកសិដ្ឋានជាដើម ។

និង SES-99 ប្រហែលមិនអាចប្រៀបធៀបគ្នាបានទាំងស្រុងទេ ។ អង្កេតទាំងពីរមានទំរង់ប្រមូលទិន្នន័យស្តីពីដីកសិកម្មខុសគ្នា ដូច្នេះទិន្នន័យអាចមានខ្លឹមសារខុសគ្នាខ្លះ ។ ដោយសារអង្កេត SES-99 មានបញ្ចូលខេត្តមួយចំនួនដែលមិនមាននៅក្នុងអង្កេត SES-97 និងដែលមានដីកាន់កាប់ទំហំធំជាងកន្លែងដទៃទៀត។ ដូច្នេះតួលេខមធ្យមភាគអាចខុសគ្នា ។ ប៉ុន្តែរវាងអង្កេត SES-97 និង SES-99 តួលេខដីកាន់កាប់ជាមធ្យម វាខុសគ្នាដល់ទៅ ០,២៧ហិកតា ។ ក្នុងនេះគេបានរាយការណ៍ថា ដីកសិកម្មក្នុងមួយគ្រួសារនៅជនបទនៅឆ្នាំ១៩៩៩ (១,៣៣ហិកតា) វាធំជាងកាលពីឆ្នាំ១៩៩៧ (១,០៧ហិកតា) ។ ម្យ៉ាងវិញទៀត SES-99 ទំនងជាច្បាស់លាស់ជាង SES-97 ពីព្រោះគេរៀបចំបញ្ជីសំនួរបានល្អជាងដើម្បីប្រមូលទិន្នន័យដីកសិកម្ម ដូច្នេះការប៉ាន់ស្មានក្នុង SES-99 អាចទុកចិត្តបានច្រើនជាង ។ ប៉ុន្តែមានមនុស្សមួយចំនួនបានអះអាងខ្លាំងណាស់ថា ការប្រមូលទិន្នន័យក្នុង SES-99 មានកំហុសឆ្គងខ្លះ ។ ក្នុងន័យនេះ កំរងទិន្នន័យនៃអង្កេតទាំងពីរគឺខ្វះសុក្រិតភាពក្នុងកំរិតណាមួយ^៦ ។ អង្កេត Baseline-98 និង Follow-up-00 មានគំរូតាងអាចប្រៀបធៀបគ្នា ហើយក៏ផ្តល់លទ្ធផលដែលអាចប្រៀបធៀបគ្នាបានដែរ៖ ទំហំដីក្នុងមួយគ្រួសារនៅក្នុងគំរូតាងទាំងនេះគឺប្រហែល ០,៩៧ហិកតា ។ ចំណែកអង្កេត MRC-95-96 បានផ្តល់ទំហំដីជាមធ្យមតូចជាងគេបំផុត (០,៧៩ហិកតា) ដែលគេអាចយល់បាន ដោយហេតុថាអង្កេតនេះផ្តោតតែលើសហគមន៍នេសាទប៉ុណ្ណោះ ។ អង្កេតទាំងអស់បង្ហាញថា គ្រួសារមានស្ត្រីជាមេគ្រូ មានដីកាន់កាប់ជាមធ្យមតូចជាងគ្រួសារមានបុរសជាមេគ្រូ ។

ទំហំដីក្នុងមួយគ្រួសារតាមខេត្តនីមួយៗ និងតាមកំរងទិន្នន័យខុសៗគ្នា មានចុះក្នុងតារាង៦.១ (ជួរទី២, ៣, ៤, ៥, ៧ និង ៨) ។ ទិន្នន័យ SES-99 បង្ហាញថា ទាំងតួលេខសរុប ទាំងតួលេខនៅកំរិតខេត្ត ទំហំដីក្នុងមួយគ្រួសារគឺធំជាងក្បាលដី (ជាមធ្យមមាន ១,៣៧ក្បាលដីក្នុងមួយគ្រួសារ) ។ មានតែនៅកោះកុង ភ្នំពេញ និងក្រុងព្រះសីហនុទេ ដែលមានទំហំក្បាលដីជាមធ្យមធំជាងទំហំដីជាមធ្យមក្នុងមួយគ្រួសារ ។ ទីពីរ ទំហំដីជាមធ្យមក្នុងមួយគ្រួសារតាមខេត្តខុសៗគ្នា មានភាពស្មើគ្នាគួរសមរវាងកំរងទិន្នន័យនានា គឺមានន័យថា ខេត្តទាំងឡាយណាដែលមានតួលេខដីធំក្នុងមួយគ្រួសារនៅក្នុងកំរងទិន្នន័យមួយ ក៏មានតួលេខដីធំនៅក្នុងកំរងទិន្នន័យមួយផ្សេងទៀតដែរ ។ តារាង៦.១ មានគោលដៅគ្រាន់តែបង្ហាញឱ្យឃើញប៉ុណ្ណោះ ហើយការទាញយកសេចក្តីសន្និដ្ឋានផ្សេងទៀត អាចធ្វើបានតិចតួចណាស់ ។

^៦ សំខាន់យើងត្រូវកត់សំគាល់ថា ក្នុងអង្កេត SES-97 ទិន្នន័យស្តីពីដីកសិកម្មមិនត្រូវបានប្រមូលជាក្បាលដីទេ ប៉ុន្តែដីសរុបក្នុងមួយម្ចាស់ ហើយត្រូវបានកត់ត្រាជាម៉ែត្រការ៉េ (ដែលអាចបណ្តាលឱ្យមានកំហុសឆ្គងខ្លះ) ។ ក្នុង SES-99 អ្នកអង្កេតត្រូវបានគេអនុញ្ញាតឱ្យកត់ទំហំដីជា រ៉ែ កុង ម៉ែត្រ ឬក៏ហិកតា ដូច្នេះកំហុសផ្សេងៗក្នុងការកត់ត្រាគឺមានប្រូបាប៊ីលីតេខ្ពស់ ។ រង្វាស់នៅមូលដ្ឋានមួយចំនួនដូចជាកុង ពុំមានលក្ខណៈស្មើដាច់ទេ ដូច្នេះកំហុសកាន់តែមានប្រូបាប៊ីលីតេខ្ពស់ថែមទៀត ។

តារាង៦.២. ចំនួនគ្រួសារ ការកាន់កាប់ដីលំនៅដ្ឋាន និងទំហំដីជាមធ្យម តាមខេត្ត			
ខេត្ត	គ្រួសារ	ការកាន់កាប់ដីលំនៅដ្ឋាន	ទំហំដីជាមធ្យម (ម ^២)
បន្ទាយមានជ័យ	104874	99992	917.10
បាត់ដំបង	129900	113603	1014.12
កំពង់ចាម	284298	280943	822.65
កំពង់ឆ្នាំង	79831	78637	1402.77
កំពង់ស្ពឺ	92098	91413	801.67
កំពង់ធំ	105204	102708	1289.70
កំពត	103020	101705	1017.76
កណ្តាល	212806	207902	711.22
កោះកុង	20909	20737	368.32
ក្រចេះ	52278	51592	795.68
មណ្ឌលគីរី	2444	2084	-
ភ្នំពេញ	173815	169407	209.22
ព្រះវិហារ	21660	21660	1290.21
ព្រៃវែង	206622	206622	796.60
ពោធិសាត់	61977	47200	1150.09
រតនគិរី	20611	20407	1444.23
សៀមរាប	117135	112665	1077.11
ក្រុងព្រះសីហនុ	23093	22517	927.14
ស្ទឹងត្រែង	12379	11832	1219.81
ស្វាយរៀង	92298	92298	1208.92
តាកែវ	151338	149303	824.79
ឧត្តរមានជ័យ	12496	12158	1069.04
ក្រុងកែប	8128	7935	1180.25
ក្រុងប៉ៃលិន	3940	3841	2113.21
សរុប	2093152	2029160	888.13

ប្រភព: SES-99 ។

តារាង ៦.៣. ទំហំដីកសិកម្មជាមធ្យមក្នុងមួយគ្រួសារ (ជាហិកតា)			
	ទំហំដីកសិកម្មជាមធ្យមក្នុងមួយគ្រួសារ		
	គ្រួសារមានបុរសជាមេគ្រូ	គ្រួសារមានស្ត្រីជាមេគ្រូ	សរុប
PET-98	1.32	1.28	1.32
SES-97 (ជនបទ)	1.18	0.67	1.07
SES-99 (ជនបទ)	1.41	0.98	1.33
SES-99	1.33	0.87	1.23
Baseline-98	0.97	1.13	0.98
Follow-up-00	0.96	0.83	0.96
MRC-95-96	0.79	0.56	0.75

៦.២. ការទទួលបានដី

ការបែងចែកដីនៅក្នុងឆ្នាំ១៩៨៩ បានផ្អែកទៅលើទំហំដីដែលមាននៅក្នុងភូមិ និងចំនួនសមាជិកទាំងអស់ ក្នុងគ្រួសារនីមួយៗ ។

ដើម្បីធានាឱ្យការបែងចែកដីមានយុត្តិធម៌ រដ្ឋាភិបាលបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានលែងទុកដីកសិកម្ម ពី ១ ទៅ ២ហិកតាក្នុងភូមិនីមួយៗ អាស្រ័យទៅតាមដង់ស៊ីតេប្រជាជន និងផ្ទៃដីដែលមាន ។ ដីនេះ សំរាប់ទុកចែកទៅឱ្យជនមាតុភូមិនិរន្តរ៍មកពីជំនឿចលនា ទាហានរំលាយ និងជនមាតុភូមិនិរន្តរ៍ មកពីបរទេសនាពេលអនាគត ។ ដូច្នេះ វាសមហេតុផលហើយដែលធ្វើការសន្និដ្ឋានថា ប្រជាជនភាគ ច្រើនបានទទួលដីដោយស្របច្បាប់ តាមរយៈការបែងចែកដីឡើងវិញក្នុងឆ្នាំ១៩៨៩ និងត្រូវបាន អាជ្ញាធរមូលដ្ឋានទទួលស្គាល់ជាផ្លូវការថាជាម្ចាស់ដី (Sik 2000:11) ។

តារាង ៦.៤. ការទទួលបានដីកសិកម្ម

វិធីទទួលបានដី	ភាគរយនៃគ្រួសារ
សាច់ញាតិ ឬមិត្តភក្តិផ្តល់ឱ្យ	43
រដ្ឋអំណាចផ្តល់ឱ្យ	28
ទិញ	11
រានដីដោយខ្លួនឯង	10
ក្រុមសាមគ្គីផ្តល់ឱ្យ	5
ដីកសិកម្មទុកចោលមិនប្រើប្រាស់	3
សរុប	100

ប្រភព៖ PET-98 ដូចមាននៅក្នុង Sik (2000) ។

PET-98 ដែលយកចិត្តទុកដាក់ជាចម្បងទៅលើប្រជាជនភៀសស៊ីកក្នុងស្រុក និងជាអង្កេតតែមួយគត់ដែល ប្រមូលទិន្នន័យស្តីពីវិធីទទួលបានដី បានបង្ហាញថា ប្រជាជនក្នុងតំបន់អង្កេតទទួលបានដីតាមបែបបទជាច្រើន៖ ៤៣% នៃគ្រួសារទាំងអស់ទទួលបានដីដោយសារសាច់ញាតិផ្តល់ឱ្យ ២៨% នៃគ្រួសារទាំងអស់ទទួលបានដីពី អាជ្ញាធរផ្តល់ឱ្យ ហើយមានតែ ៥% ទេដែលទទួលបានដីពីក្រុមសាមគ្គី ។ មូលហេតុដែលលោកស៊ីក (ឆ្នាំ២០០០) បានលើកឡើងគឺថា ការជ្រើសរើសគំរូតាមក្នុងអង្កេតនេះ លំអៀងទៅរកគោលដៅដ៏ជាក់លាក់មួយចំនួន ។ មួយ ចំណែកទៀត អង្កេតនេះបានធ្វើឡើងនៅឆ្នាំ១៩៩៨ គឺយូរពេលណាស់ក្រោយការបែងចែកដីឆ្នាំ១៩៨៩ ហើយដោយ សារលក្ខណៈប្រជាសាស្ត្រមានការប្រែប្រួលខ្លាំងក្នុងទសវត្សរ៍៩០ (ដូចជាមានគ្រួសារថ្មីៗច្រើនទៀតបានជួសឡើង) ដូច្នេះការបែងចែកដីដំបូងក្នុងទសវត្សរ៍៩០ ប្រហែលមិនបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ទេនៅក្នុងអង្កេតនេះ ។ ដោយសារការគ្របដណ្តប់លើតំបន់ដ៏ជាក់លាក់នៃ PET-98 ដូច្នេះគេមិនអាចប្រើប្រាស់វាជាទូទៅបានទេសំរាប់ធ្វើ ការវិភាគពីដី ហើយការបកស្រាយទិន្នន័យនានាគួរធ្វើឡើងដោយប្រុងប្រយ័ត្ន ។

៦.៣. ការកាន់កាប់ដី

នៅពេលសរសេរបាយការណ៍នេះ ច្បាប់ភូមិបាលអនុញ្ញាតឱ្យមាន សិទ្ធិភោគៈ សំរាប់ដីកសិកម្ម និងកម្មសិទ្ធិ សំរាប់ដីលំនៅដ្ឋាន ។ សំរាប់ដីពីរប្រភេទនេះ មានការចេញប័ណ្ណបញ្ជាក់ឱ្យ នៅពេលមានសំណើ (ចេញបង្កាន់ដៃឱ្យ នៅពេលដាក់ពាក្យសុំកម្មសិទ្ធិ) ។

តារាង៦.៥ បង្ហាញពីចម្លើយរបស់គ្រួសារអង្កេតចំពោះសំណួរថា តើពួកគេមានដីឬទេ មានប៉ុន្មាន ដោយមានលំអិតតាមប្រភេទដី និងទីតាំងដីនៅតំបន់ទីក្រុង ឬជនបទ ។ តារាងនេះដែលបានមកពី SES-97 បង្ហាញថាគ្រួសារជាច្រើនបានឆ្លើយថា បានកាន់កាប់ដីដោយមានប័ណ្ណបង់ដី ទាំងចំពោះដីកសិកម្ម និងដីលំនៅដ្ឋាន, ទាំងនៅជនបទ និងនៅតំបន់ទីក្រុង ។ ស្ថានភាពនេះមិនប្រាកដនិយមសោះ ហើយវាផ្ទុយទាំងស្រុងទៅនឹងការរកឃើញក្នុងជំពូក៤ (តារាង ៤.១) ខាងលើ ។ នេះជាចំណុចគួរកត់សំគាល់មួយ ពីព្រោះ SES-97 អាចតំណាងឱ្យទូទាំងប្រទេសបាន ហើយការតាក់តែងអង្កេតក៏គ្មានលំអៀងទៅរកភូមិសាស្ត្រជាក់លាក់ណាមួយដូចក្នុង PET-98 ទេ ។

តារាង៦.៥ ភាគរយនៃគ្រួសារដែលរាយការណ៍ថា បានកាន់កាប់ដីក្នុងស្ថានភាពមានកម្មសិទ្ធិ

ស្ថានភាពកម្មសិទ្ធិ	ដីលំនៅដ្ឋាន		ដីកសិកម្ម	
	តំបន់ទីក្រុង	តំបន់ជនបទ	តំបន់ទីក្រុង	តំបន់ជនបទ
កម្មសិទ្ធិដោយមានប័ណ្ណបង់ដី	77	82	79	87
កម្មសិទ្ធិមិនទាន់ដាច់ស្រេច ឬ កាន់កាប់ដោយសេរី	2	17	19	12
ជួលពីគេ	1	1	2	1
សរុប	100	100	100	100

ប្រភព: SES-97 ដូចមាននៅក្នុង Sik (2000) ។

លោកស៊ុក (២០០០) បានលើកឡើងថា សំណួរដែលមាននៅក្នុងបញ្ជីសំណួរ SES-97 មិនសូវមានលក្ខណៈជាក់លាក់ល្អទេ ដែលជាហេតុធ្វើឱ្យអ្នកឆ្លើយសំណួរនេះជាច្រើននាក់មានការយល់ច្រឡំរវាងប័ណ្ណបញ្ជាក់សិទ្ធិ និងបង្កាន់ដៃទទួលពាក្យសុំ ឬក្រដាសស្នាមផ្សេងទៀតដែលពួកគេអាចមាន ដើម្បីបញ្ជាក់ពីការកាន់កាប់ដីរបស់ខ្លួន ។ សំណួរក្នុងបញ្ជីសំណួរ អនុញ្ញាតឱ្យមានជំរើសចម្លើយតែបីប៉ុណ្ណោះ គឺកម្មសិទ្ធិដោយមានប័ណ្ណបង់ដី កម្មសិទ្ធិមិនទាន់ដាច់ស្រេច ឬដីកាន់កាប់ដោយសេរី និងជួលពីគេ ។ ដូច្នេះហើយគ្រួសារជាច្រើនដែលមានបង្កាន់ដៃ និងកំពុងរង់ចាំទទួលប័ណ្ណ មិនអាចរាយការណ៍ពីស្ថានភាពជាក់ស្តែងបានទេ ។ ប្រាកដណាស់ ពួកគេមិនជឿទេថាកម្មសិទ្ធិរបស់ខ្លួនមិនទាន់ដាច់ស្រេច ដូច្នេះហើយក៏អាចជ្រើសរើសយកចម្លើយទីមួយតែម្តង^៧ ។ លើសពីនេះទៀត ប្រជាជនជាច្រើនបានយកបង្កាន់ដៃធ្វើជាលិខិតកម្មសិទ្ធិដោយស្មោះត្រង់ ដូចបានរកឃើញក្នុងការសិក្សាថ្មីៗលើ “ការវាយតម្លៃសង្គមស្តីពីបញ្ហាដីធ្លីនៅកម្ពុជា” (So et al. 2001) ។

សំណួរដូចគ្នានេះ ត្រូវបានសួរនៅក្នុង SES-99 ផងដែរ ប៉ុន្តែទំរង់សំណួរវាដូចគ្នាតែចំពោះដីលំនៅដ្ឋានទេ ។ ចម្លើយបង្ហាញឱ្យឃើញថា គ្រួសារខ្លះកាន់កាប់ដីពីរ ឬបីកន្លែងដែលមានជា “កម្មសិទ្ធិដោយមានប័ណ្ណបង់ដី” និង “កម្មសិទ្ធិមិនទាន់ដាច់ស្រេច ឬកាន់កាប់ដោយសេរី” ។ ជាលទ្ធផល តួលេខសរុបចូលគ្នា មិនបានគ្រប់ ១០០% ដូចក្នុងតារាង៦.៥ ទេ ។ ចំពោះដីកសិកម្ម សំណួរផ្តោតលើការប្រើប្រាស់ដី ប៉ុន្តែតួលេខអាចផ្តុំគ្នាទៅតាមទំរង់ដូចក្នុងតារាង៦.៥ ដែរ ។ ក្នុងករណីនីមួយៗ ទិន្នន័យក្នុង SES-99 មិនជាប់ទាក់ទងនឹង “របាយការណ៍” ។ ក្នុងករណីដីលំនៅដ្ឋាន គឺមានការចែកតាម “របាយការណ៍កាន់កាប់ដី” (ចែកទៅតាម “កម្មសិទ្ធិមានប័ណ្ណបង់ដី” “កម្មសិទ្ធិមិនទាន់ដាច់ស្រេច ឬកាន់កាប់ដោយសេរី” និង “ជួលពីគេ”) ។ សំរាប់ដីកសិកម្មវិញ របាយការណ៍តាមដីមួយប្លង់ៗ ។

^៧ SES-96 ក៏បានសួរសំណួរនេះដែរ ។ អង្កេតរកឃើញថា គ្រួសារ ៩៦% មានដីលំនៅដ្ឋាន, ០.៤% ជួលដី, ៣.២% កាន់កាប់ដីដោយសេរី និង ០.៤% មានកម្មសិទ្ធិមិនទាន់ដាច់ស្រេច ។ គ្រួសារប្រហែល ៩៥% មានឯកសារចេញដោយមន្ទីរសុរិយោដី ។ ចំពោះដីកសិកម្ម ៤៦% មានម្ចាស់ ឬមានគេកាន់កាប់ ក្នុងនេះ ៩៨% មានឯកសារចេញដោយមន្ទីរសុរិយោដី ។ តួលេខទាំងនេះជាច្រើន គឺហាក់ដូចជាខុស ។

តារាងពីរខាងក្រោម ត្រូវបានបង្កើតឡើងតាមលក្ខណៈខាងលើ ហើយចំណងជើងក្នុងតារាងក៏ត្រូវបានកំណត់តាមនេះដែរ ។

ទិន្នន័យក្នុងតារាង៦.៦ក និង ៦.៦ខ បង្ហាញថា ក្នុងឆ្នាំ១៩៩៩ មានភាគរយប្រជាជនកាន់តែច្រើនជាងក្នុងអង្កេត SES-97 កាលពីឆ្នាំ១៩៩៧ ទៅទៀតដែលរាយការណ៍ថា ខ្លួនមានប័ណ្ណបញ្ជាក់កម្មសិទ្ធិដី ។ រឿងនេះវិវត្តន៍ធ្វើឱ្យមានការជឿជាក់ថា ការកាន់កាប់ដីធម្មតាដោយមានក្រដាសស្នាមខ្លះសំរាប់បញ្ជាក់ការអះអាងកម្មសិទ្ធិ ត្រូវបានគេរាយការណ៍ថាជា “កម្មសិទ្ធិមានប័ណ្ណបង្គំដី” ។ នៅក្នុងករណីដឹកសិកម្ម មានជួរមួយទៀតក្នុងបញ្ជីសំនួរ SES-99 សំរាប់កត់ត្រាដីជួលឱ្យគេ ។ តារាងខាងលើបង្ហាញថា ករណីនេះមានច្រើនជាង ១% បន្តិចប៉ុណ្ណោះ ។ កំណត់សំគាល់ដ៏សំខាន់មួយលើទិន្នន័យគឺ ប្រហែល ៧% នៃដឹកសិកម្មទាំងអស់ត្រូវបានកាន់កាប់ដោយប្រជាជនរស់នៅក្នុងតំបន់ទីក្រុង ។ រឿងនេះអាចមានន័យថា ប្រជាជនមួយចំនួនដែលកាន់កាប់ដឹកសិកម្ម គេបានផ្លាស់ទីលំនៅមកតំបន់ទីក្រុងនៅក្នុងពេលធ្វើអង្កេត និង/ឬ ប្រជាជនទីក្រុងបានទិញ ឬទទួលបានដីនៅជនបទ ។

តារាង៦.៦.ក ភាគរយនៃការកាន់កាប់ដីលំនៅដ្ឋាន គិតទៅតាមស្ថានភាពកម្មសិទ្ធិ

ស្ថានភាពកម្មសិទ្ធិ	ដីលំនៅដ្ឋាន		
	តំបន់ទីក្រុង	តំបន់ជនបទ	សរុប
កម្មសិទ្ធិដោយមានប័ណ្ណ	77.44	91.13	89.07
កម្មសិទ្ធិមិនទាន់ដាច់ស្រេច ឬកាន់កាប់ដោយសេរី	19.72	8.42	10.12
ជួលពីគេ	2.84	0.45	0.81
សរុប	100	100	100

ប្រភព៖ SES-99 ។

តារាង៦.៦.ខ ភាគរយនៃប្លង់ដឹកសិកម្ម គិតតាមស្ថានភាពកម្មសិទ្ធិ

ស្ថានភាពកម្មសិទ្ធិ	ដីលំនៅដ្ឋាន		
	តំបន់ទីក្រុង	តំបន់ជនបទ	សរុប
កម្មសិទ្ធិមានប័ណ្ណបង្គំដី	84.6	89.8	89.5
កម្មសិទ្ធិមិនទាន់ដាច់ស្រេច ឬកាន់កាប់ដោយសេរី	8.5	5.5	5.7
ជួលឱ្យគេ	2.6	1.2	1.3
ជួលពីគេ	3.5	3.1	3.1
មិនរាយការណ៍	0.8	0.4	0.4
សរុប	100	100	100

ប្រភព៖ SES-99 ។

អង្កេត PET-98 ហាក់ដូចជាបង្ហាញនូវរូបភាពប្រាកដនិយមជាង ស្តីពីស្ថានភាពកម្មសិទ្ធិដីធ្លី ដោយហេតុថា ចំនួនអ្នកមានប័ណ្ណ ឬលិខិតស្នាមត្រឹមត្រូវ វាប្រហាក់ប្រហែលនឹងការពិតដូចបានរៀបរាប់ក្នុងជំពូក៤ ។ តារាង៦.៧ បង្ហាញថា ប្រហែលតែ ២% នៃអ្នកឆ្លើយសំភាសន៍ប៉ុណ្ណោះដែលមានប័ណ្ណបង្គំដីជាផ្លូវការសំរាប់ដីលំនៅដ្ឋាន ហើយប្រហែល ១% មានប័ណ្ណបង្គំដឹកសិកម្ម ។ ជិតបីភាគបួននៃអ្នកឆ្លើយសំភាសន៍ គ្មានក្រដាសស្នាមអ្វីសំរាប់បញ្ជាក់ការអះអាងកម្មសិទ្ធិដីរបស់ខ្លួនទេ ។

តារាង៦.៧ ភាគរយនៃរបាយការណ៍ត្រួសារ គិតតាមប្រភេទនៃលិខិតស្នាមដែលគាត់មាន

ស្ថានភាពកម្មសិទ្ធិ	ដីលំនៅដ្ឋាន			ដីកសិកម្ម		
	ស្ត្រីមេត្រួសារ	បុរសមេត្រួសារ	សរុប	ស្ត្រីមេត្រួសារ	បុរសមេត្រួសារ	សរុប
គ្មានក្រដាសស្នាម	74	60	73	75	62	74
មានបង្កាន់ដៃ	14	18	15	13	16	13
បានដាក់ពាក្យសុំកម្មសិទ្ធិ	2	4	2	2	6	2
មានកំណត់ហេតុអង្កេតដី	1	3	1	1	1	1
មានប័ណ្ណប្លង់ដី	2	0	2	1	0	1
គ្មានដី	7	15	7	8	15	9
សរុប	100	100	100	100	100	100

ប្រភព: PET-98 ដូចមាននៅក្នុងឯកសារ Sik (2000) ។

តារាងនេះក៏បង្ហាញឱ្យឃើញនូវលក្ខណៈពិសេសចំពោះតួនាទីបុរស-ស្ត្រី ។ ភាគរយត្រួសារមានបុរសជាមេត្រូវដែលមានប័ណ្ណប្លង់ដី មានកំរិតខ្ពស់ជាងត្រួសារមានស្ត្រីជាមេត្រូវ ប៉ុន្តែភាគរយត្រួសារមានស្ត្រីជាមេត្រូវដែលមានបង្កាន់ដៃមានកំរិតខ្ពស់ជាងវិញ ។ ម្យ៉ាងវិញទៀត ភាគរយត្រួសារមានបុរសជាមេត្រូវដែលគ្មានក្រដាសស្នាមអ្វីសំរាប់បញ្ជាក់ពីកម្មសិទ្ធិដីរបស់ខ្លួន មានកំរិតខ្ពស់ជាងត្រួសារមានស្ត្រីជាមេត្រូវ ។ ក្នុងនេះប្រហែលជាការជ្រើសរើសតាងដែលមានមុខសញ្ញាជាក់លាក់ បានធ្វើឱ្យលំអៀងដល់លទ្ធផល ។ ទោះយ៉ាងនេះក៏ដោយ ក៏ PET-98 បានបង្ហាញលទ្ធផល ប្រហាក់ប្រហែលនឹងការពិតនៅជនបទ ជាជាងអង្កេតសង្គមកិច្ច-សេដ្ឋកិច្ច (SES) នានា ក្នុងបញ្ហានេះ ។

៦.៤. សិទ្ធិកាន់កាប់ដី

បញ្ហាកម្មសិទ្ធិដីធ្លី ត្រូវបានពិនិត្យខុសៗគ្នាទៅតាមកំរងទិន្នន័យផ្សេងៗ ដោយអនុលោមទៅតាមគោលដៅចំបងនៅក្នុងការធ្វើអង្កេតនីមួយៗ ។ អង្កេត MRC-95-96 ដែលផ្តោតលើសហគមន៍នេសាទ បានសិក្សាពីដីធ្លីតែនៅក្នុងបរិបទនៃលទ្ធភាពរកចិញ្ចឹមជីវិតដោយសារធនធានដី និងទឹក ប៉ុណ្ណោះ ។ ដូច្នេះហើយ គេក៏បានធ្វើចំណាត់ថ្នាក់កម្មសិទ្ធិដីធ្លីទៅតាមនេះ (តារាង៦.៨) ។

តារាង៦.៨ ភាគរយនៃត្រួសារដែលរាយការណ៍ថាមានកាន់កាប់ដី

ដី	ត្រួសារបុរសមេត្រូវ	ត្រួសារស្ត្រីមេត្រូវ	សរុប
ដីលំនៅដ្ឋាន	99.1	99.2	99.1
ដីកសិកម្ម	76.9	70.2	75.6
ដីចំការ	15.4	13.2	15.0
ដីផ្សេងទៀត	0.5	0.3	0.5
ស្រះត្រីនៅក្នុងដីលំនៅដ្ឋាន	3.6	2.6	3.4
ស្រះត្រីនៅក្រៅដីលំនៅដ្ឋាន	0.5	0.1	0.4

ប្រភព : អង្កេតMRC 95-96 ដូចមានចុះក្នុងឯកសារ Sik (2000) ។

ទិន្នន័យទាំងនេះបង្ហាញថា ភាពគ្មានដីលំនៅដ្ឋាន ហាក់ដូចជាមិនចោទបញ្ហាទេ នៅក្នុងតំបន់គំរូតាង ។ ត្រួសារប្រហែលបីភាគបួនមានដីកសិកម្ម ក្នុងនេះត្រួសារមានបុរសជាមេត្រូវ មានកំរិតភាគរយខ្ពស់ជាង ត្រួសារមានស្ត្រីជាមេត្រូវ ។ ជាការមួយគួរឱ្យភ្ញាក់ផ្អើលដែរ ដែលត្រួសារតិចណាស់មានស្រះត្រី ក្នុងនេះដូចមុនដែរ ត្រួសារមានបុរសជាមេត្រូវ មានកំរិតភាគរយខ្ពស់ជាង ត្រួសារមានស្ត្រីជាមេត្រូវ ។ ការពិត មានត្រួសារច្រើនជាងដែលមានដី

ចំការ (ប្រៀបធៀបនឹងគ្រួសារមានស្រូវត្រី) ទោះបីជាគ្រួសារក្នុងអង្កេតភាគច្រើន រស់នៅក្នុងសហគមន៍នៅជិតបឹងទន្លេក៏ដោយ ។ ស្ថិតិនេះធ្វើឱ្យគេយល់ឃើញថា សហគមន៍នៅក្បែរទឹក តែងតែផ្អែកខ្លាំងណាស់លើការនេសាទក្នុងដែនទឹកសាធារណៈ ប៉ុន្តែការពឹងផ្អែកតែលើការនេសាទមួយមុខ ពុំមានកំរិតខ្ពស់ទេ ។

តារាង៦.៩ក និង ៦.៩ខ បញ្ជាក់ម្តងទៀតថា ភាពគ្មានដីលំនៅដ្ឋានមានកំរិតតិចតួចទេ ហើយទិន្នន័យបានបង្ហាញដែរថា ភាគរយអ្នកគ្មានដីលំនៅដ្ឋានក្នុងចំណោមប្រជាជនទូទៅ មានកំរិតខ្ពស់ជាង ភាគរយក្នុងសហគមន៍នេសាទ (តារាង៦.៨) ។ កំរងទិន្នន័យទាំងពីរ (SES-97 និង SES-99) បង្ហាញថា អ្នកគ្មានដីលំនៅដ្ឋានមានចំនួនពី ២% ទៅ ៤% ដោយកំរិតភាគរយនៅតំបន់ទីក្រុងវាខ្ពស់ជាងនៅតំបន់ជនបទ ហើយកំរិតភាគរយក្នុងចំណោមគ្រួសារមានស្រ្តីជាមេគ្រូ វាខ្ពស់ជាងគ្រួសារមានបុរសជាមេគ្រូ^៨ ។ ដោយសារ SES-97 និង SES-99 តំណាងឱ្យប្រជាជនទាំងមូលបានល្អ គេអាចជឿទុកចិត្តលើតួលេខទាំងនេះបាន ។

តារាង ៦.៩ក ភាគរយនៃគ្រួសារដែលរាយការណ៍ថាមានដីលំនៅដ្ឋាន និងដីកសិកម្ម

ដី	តំបន់ទីក្រុង			តំបន់ជនបទ		
	គ្រួសារបុរសមេគ្រូ	គ្រួសារស្រ្តីមេគ្រូ	សរុប	គ្រួសារបុរសមេគ្រូ	គ្រួសារស្រ្តីមេគ្រូ	សរុប
ដីលំនៅដ្ឋាន	95.7	94.9	95.4	97.4	97.3	97.4
ដីកសិកម្ម	27.6	26.5	27.3	87.0	83.7	86.2

ប្រភព៖ SES-97 ដូចមាននៅក្នុងឯកសារ SIK (2000) ។

តារាង ៦.៩ខ ភាគរយនៃគ្រួសារដែលរាយការណ៍ថាមានដីលំនៅដ្ឋាន និងដីកសិកម្ម

ដី	តំបន់ទីក្រុង			តំបន់ជនបទ			ទូទៅ		
	បុរសមេគ្រូ	ស្រ្តីមេគ្រូ	សរុប	បុរសមេគ្រូ	ស្រ្តីមេគ្រូ	សរុប	បុរសមេគ្រូ	ស្រ្តីមេគ្រូ	សរុប
ដីលំនៅដ្ឋាន	96.0	96.3	96.1	97.2	97.6	97.3	97.0	97.4	97.1
ដីកសិកម្ម	42.1	29.5	39.3	85.4	79.4	84.2	79.1	71.2	77.6

ប្រភព៖ SES-99 ។

ចំពោះការកាន់កាប់ដីកសិកម្ម មានការខុសគ្នាគួរឱ្យកត់សំគាល់មួយចំនួន រវាងកំរងទិន្នន័យទាំងពីរ ។ ចំពោះគ្រួសារនៅក្នុងតំបន់ជនបទ ការកាន់កាប់ដីកសិកម្មសរុបមិនខុសគ្នាច្រើនទេ គឺ ៨៦.២% ក្នុង SES-97 និង ៨៤.២% ក្នុង SES-99, ប៉ុន្តែចំពោះតំបន់ទីក្រុងវិញ SES-97 បង្ហាញថា មានគ្រួសារ ២៧.៣% មានដីកសិកម្ម រីឯ SES-99 បង្ហាញថាមានគ្រួសារដល់ទៅ ៣៩.៣% មានដីកសិកម្ម ។ តើការថយចុះដីកាន់កាប់ក្នុងចំណោមគ្រួសារនៅជនបទ និងកំណើនដីកាន់កាប់របស់អ្នកនៅទីក្រុង វាមានន័យថាកសិករត្រូវបាត់បង់ដីទៅលើអ្នកទីក្រុងឬ? ឬក៏ការប្រែប្រួលនេះបណ្តាលមកពីកត្តាប្រជាសាស្ត្រ និងចំណាកស្រុក ឬការខុសគ្នានេះបណ្តាលមកពីសំនួរដែលគេសួរនិងការយល់សំនួររបស់អ្នកឆ្លើយ? ឬក៏វាបណ្តាលមកពីមានលំអៀងទិន្នន័យម្តងទៀត? សំនួរទាំងនេះត្រូវមានការស្រាវជ្រាវបន្ថែមទៀត ។ នៅក្នុងបរិបទតួនាទីបុរស-ស្រ្តីវិញ បញ្ហានៅតែមានលំនាំដូចធម្មតាគឺ គ្រួសារមានបុរសជាមេគ្រូដែលមានដីកសិកម្ម គឺមានកំរិតភាគរយខ្ពស់ជាងគ្រួសារមានស្រ្តីជាមេគ្រូ ។

^៨ ក្នុងទិន្នន័យនេះ, SES-96 ក៏មានទិន្នន័យប្រហាក់ប្រហែលនឹងតួលេខទាំងនេះដែរ ។

អង្កេត Baseline-98, Follow-up-00 និង PET-98 ក៏បានប្រមូលទិន្នន័យពីការកាន់កាប់ដីកសិកម្មផងដែរ ។ ទិន្នន័យក្នុងតារាង៦.១០ ជាប់ទាក់ទិននឹងដីកសិកម្មតែមួយមុខប៉ុណ្ណោះ ដោយមានការបែងចែកទៅតាមប្រភេទនៃការប្រើប្រាស់ដី ។ ក្នុងអង្កេតទាំងបី លទ្ធភាពទទួលបាន “ដីប្រភេទណាក៏ដោយ” ក្នុងចំណោមគ្រួសារទាំងនេះ ឃើញថាមានកំរិតខ្ពស់ជាង បើធៀបនឹងតារាង៦.៨, ៦.៩ក និង ៦.៩ខ ។ តើការជ្រើសយកគំរូតាមមានមុខសញ្ញានៅក្នុងអង្កេតទាំងនេះ វាជាមូលហេតុនៃការខុសគ្នាឬ? លទ្ធភាពខ្ពស់ក្នុងការទទួលបានដីក្នុងចំណោមគ្រួសារឆ្លើយអង្កេត PET ពុំមានហេតុផលច្បាស់លាស់ទេ ។ តាមន័យស្ថិតិ គេអាចប្រៀបធៀប Baseline-98 និង Follow-up-00 បាន ហើយការប្រៀបធៀបបង្ហាញឱ្យឃើញថា គ្រួសារអង្កេតមានលទ្ធភាពទទួលបានដីស្រែស្បែកច្រើនជាងកាលពី ២ឆ្នាំមុន ។ ក្នុងពេលជាមួយគ្នានេះ លទ្ធភាពទទួលបានដីចំការធ្លាក់ចុះ តែលទ្ធភាពទទួលបានដីច្បារដំណាំតាមផ្ទះបានកើនឡើង ។ តើការប្រែប្រួលក្នុងទំហំបែបនេះអាចទៅរួចឬទេក្នុងរយៈពេលដ៏ខ្លី ។ មានការខុសគ្នាខ្លាំងក្នុងផ្នែកតួនាទីបុរស-ស្ត្រី ដែលមិនអាចពន្យល់បាន ។ អាចមានលំអៀងខ្លះក្នុងទិន្នន័យ ពីព្រោះគេបានលុបចោលអស់ប្រហែល ៥% នៅពេលគេសំអាតទិន្នន័យក្នុង Follow-up-00 ។ មួយចំណែកទៀតក៏អាចមានលំអៀងក្នុងទិន្នន័យផ្ទាល់តែម្តង ពីព្រោះ Baseline-98 និង Follow-up-00 ផ្តោតលើអាហារូបត្ថម្ភ មិនមែនកម្មសិទ្ធិដីធ្លីទេ ដូច្នេះភាពត្រឹមត្រូវនៃអត្តាតម្មយុទ្ធនៃក្រៅពីបញ្ហាអាហារូបត្ថម្ភចេញ ប្រហែលមិនបានល្អទេ ។

តារាង ៦.១០ ភាគរយនៃគ្រួសារកាន់កាប់ដីស្រែ និងចំការ

ប្រភេទដី	Baseline-98			Follow-up-00			PET-98		
	បុរសមេគ្រូ	ស្ត្រីមេគ្រូ	សរុប	បុរសមេគ្រូ	ស្ត្រីមេគ្រូ	សរុប	បុរសមេគ្រូ	ស្ត្រីមេគ្រូ	សរុប
ដី	-	-	-	92.5	96.0	92.6	93	83	92
ដីស្រែស្បែក	82	86	82	89.9	96.0	90.0	74	62	73
ដីស្រែប្រាំង	8	8	8	6.9	2.0	6.7	2	4	2
ដីចំការ	24	19	24	16.2	6	15.7	42	31	41
ដីច្បារតាមផ្ទះ	32	32	32	47.9	36	47.4	61	62	61

៦.៥. ភាពគ្មានដីធ្លី

ក្នុងសេដ្ឋកិច្ចមួយដូចនៅប្រទេសកម្ពុជា សំនួរថា តើអ្វីទៅជាភាពគ្មានដី ហើយអ្នកណាជាអ្នកគ្មានដី វាអាចមានន័យស្រពិចស្រពិល ។ ក្នុងប្រទេសផ្សេងទៀត ដូចជានៅឥណ្ឌូនេស៊ី ហ្វីលីពីន និងបង់ក្លាដេស ជាដើម គឺមានចំនាត់ថ្នាក់កសិកម្មប្រភេទដែលគេដាក់ឈ្មោះថាកសិករគ្មានដី ដែលជាអ្នកលក់កំលាំងពលកម្មជាប្រចាំឱ្យអ្នកមានដីដើម្បីរកកំរៃ ។ នៅក្នុងប្រទេសកម្ពុជាវិញ ចំណាត់ថ្នាក់បែបនេះមានតិចតួចណាស់ គឺប្រហែល ១% នៃកំលាំងពលកម្មសរុបក្នុងវិស័យកសិកម្មប៉ុណ្ណោះ បើយោងតាមជំរឿនឆ្នាំ១៩៩៨ (RGC 1999) ។ ឯកសារនានាបានបង្ហាញថា មានប្រជាជនដែលលក់ដីដើម្បីយកទុនទៅប្រកបរបរប្រសើរជាងនៅក្រៅកសិកម្ម និងមានអ្នកផ្សេងទៀតដែលគ្មានដីតែមិនប្រកបរបរដាំដុះទេ ដូចជាអ្នកនេសាទ អ្នកកាប់ឈើ ឬអ្នកជួញដូរតូចតាច ហើយពួកនេះក៏ចង់បានដីដែរដើម្បីឱ្យជីវភាពបានកាន់តែគ្រាន់បើឡើង ។ តើអ្នកទាំងនេះគួរចាត់ទុកជាអ្នកគ្មានដីឬ? នៅមានប្រជាជនមួយចំនួនទៀតដែលរស់នៅតំបន់ទីក្រុង តែមានដីកសិកម្មនៅជនបទ ។ បើសិនពួកគេលក់ដី តើគួរហៅពួកគេថាជាអ្នកគ្មានដីដែរឬទេ? ក្នុងន័យចម្លើយបំផុត គឺទាល់តែអ្នកដែលបាត់បង់ដីដោយបង្ខំចិត្ត ដែលគ្មានជំនាញអ្វីផ្សេងក្រៅពីរបរកសិកម្ម ហើយមានជីវភាពមិនទៀងទាត់ដោយសារការបាត់បង់ដី ទើបអាចចាត់ទុកថាជាអ្នកគ្មានដី ។ គ្មានអង្កេតផ្សេងមួយក្រៅពី LADIT-00 ទេ ដែលបានប្រមូលទិន្នន័យបានត្រឹមត្រូវគួរសមតាមនិយមន័យនេះ ។ ប៉ុន្តែ

LADIT-00 ក៏មិនបានដោះស្រាយបញ្ហាទាំងអស់ដែលមានបញ្ជាក់ក្នុងកថាខ័ណ្ឌនេះដែរ ។ ទិន្នន័យអង្កេតមានវិក័ត ព្រែកពិភាក្សាដូចខាងក្រោម ។

តារាង៦.១១ ភាគរយគ្រួសារគ្មានដីលំនៅដ្ឋាន

	ភាគរយគ្រួសារគ្មានដីលំនៅដ្ឋាន		
	គ្រួសារមានបុរសជាមេគ្រូ	គ្រួសារមានស្ត្រីជាមេគ្រូ	សរុប
PET-98	10.8	21.6	11.6
SES-96	-	-	4.6
SES-97 (ទីក្រុង)	4.3	5.1	4.6
SES-97 (ជនបទ)	2.6	2.7	2.6
SES-99 (ទីក្រុង)	4.1	3.7	4.0
SES-99 (ជនបទ)	2.8	2.5	2.8
SES-99 (សរុប)	3.0	2.7	3.0
MRC-95-96	0.9	0.8	0.9

តារាង៦.១២ ភាពគ្មានដីកសិកម្ម តាមបណ្តាខេត្ត (ភាពគ្មានដីគឺជាភាគរយគ្រួសារគ្មានដីកសិកម្ម)

ខេត្ត-ក្រុង	MRC-95-96	SES-97 (ជនបទ)	SES-99 (ជនបទ)	SES-99 (សរុប)	Baseline-98	Follow-up - 00	LADIT-00
បន្ទាយមានជ័យ		13	15.8	19.0		19.2	12.7
បាត់ដំបង	25	27	28.8	36.1	29	33.3	19.5
កំពង់ចាម	20	19	14.2	15.9	4	13.5	10.7
កំពង់ឆ្នាំង	25	16	14.3	18.0	17	0.0	12.0
កំពង់ស្ពឺ		6	3.5	4.8	7	0.0	10.4
កំពង់ធំ	16	9	8.8	10.0	1	2.6	11.0
កំពត		2	5.3	8.0		0.0	5.6
កណ្តាល	35	17	15.9	17.8	13	9.5	15.6
កោះកុង		50	37.9	48.6			24.5
ក្រចេះ		23	39.3	37.6	37		12.1
មណ្ឌលគិរី				15.5			-
ភ្នំពេញ			74.3	88.2			3.1
ព្រះវិហារ			2.4	2.4			-
ព្រៃវែង		7	8.9	9.3	8	3.6	5.7
ពោធិសាត់	7	13	26.2	26.2			13.0
រតនគិរី		3	7.9	10.7			-
សៀមរាប	12	8	8.3	19.5	4	0.0	18.8
ក្រុងព្រះសីហនុ				56.6			-
ស្ទឹងត្រែង			5.0	24.2	2		5.6
ស្វាយរៀង		4	4.4	6.5	6	2.0	6.4
តាកែវ		3	9.3	9.2	8	1.6	7.9
ឧត្តរមានជ័យ			4.8	5.4	6		12.1
ក្រុងកែប				7.6			-
ក្រុងប៉ៃលិន				0.0			6.5
សរុប	24	13	15.8	22.4	11	7.4	12.0

ចំពោះប្រជាជនគ្មានដីលំនៅដ្ឋាន គេស្រួលកំណត់និយមន័យជាង។ ពួកនេះជាអ្នកតាំងទីលំនៅតាមចិញ្ចើម

ថ្នល់ ជាអ្នករស់នៅក្នុងលក្ខណៈបណ្តោះអាសន្ន ឬដោយរំលោភយកដីសាធារណៈ ។ ព័ត៌មានមួយចំនួនស្តីពីការកាន់កាប់ដីលំនៅដ្ឋាន មានចុះនៅក្នុងផ្នែកស្តីអំពីកម្មសិទ្ធិដីនៅខាងលើ ។ ទិន្នន័យបានមកពីអង្កេតទាំងអស់ដែលពិនិត្យពីគ្រួសារគ្មានដីធ្លី ត្រូវបានប្រមូលផ្តុំនៅក្នុងតារាង៦.១១ ។ ក្នុងនេះទិន្នន័យ PET-98 បង្ហាញនូវភាពគ្មានដីលំនៅដ្ឋានកំរិតខ្ពស់ ដោយសារតែរបៀបកំណត់យកគំរូតាង (បញ្ហានេះបានបញ្ជាក់ហើយនៅពេលពិភាក្សាពីតារាង ៦.៨, ៦.៩.ក និង ៦.៩.ខ ដូច្នេះមិនចាំបាច់បកស្រាយថែមទៀតទេ) ។

តួលេខសរុប និងតួលេខតាមខេត្ត ស្តីអំពីភាពគ្មានដីកសិកម្ម ដែលស្រង់ចេញពីអង្កេតផ្សេងៗមានបង្ហាញនៅក្នុងតារាង៦.១២ ។ តួលេខតាមខេត្តនីមួយៗ គ្រាន់តែជាការចង្អុលបង្ហាញខ្លះៗប៉ុណ្ណោះ ពីព្រោះការដាក់តែងគំរូតាងនៃអង្កេតនានា មិនគួរអនុញ្ញាតឱ្យមានការបំបែកតួលេខតាមខេត្តឡើយ ។ អង្កេត MRC-95-96 បង្ហាញឱ្យឃើញនូវភាពគ្មានដីច្រើនជាងគេ ដោយសារមូលហេតុគ្រួសារភាគច្រើនជាអ្នកនេសាទ ។ អង្កេត SES-97(ជនបទ) និង SES-99(ជនបទ) មានតួលេខមិនខុសគ្នាច្រើនទេ គឺ ១៣% និង ១៥,៨% គ្មានដីកសិកម្ម ។ តើតាមនេះគេអាចសន្និដ្ឋានបានទេថា ភាពគ្មានដីបានកើនឡើង ២,៨% ពីឆ្នាំ ១៩៩៧ ដល់ ១៩៩៩? អង្កេត Baseline-98 និង LADIT-00 បង្ហាញតួលេខស្រដៀងគ្នានឹង SES-97(ជនបទ) ដែរ ។ តួលេខសរុបក្នុង Follow-up-00 ដែលទាបជាង Baseline-98 មិនអាចពន្យល់បានទេ ។ សរុបមក ទិន្នន័យទាំងនេះបង្ហាញថា ភាពគ្មានដីមានពី ១២% ទៅ ១៥% ។ ប៉ុន្តែ ដោយសារមានការខ្វែងមតិច្រើននៅក្នុងការបកស្រាយទិន្នន័យស្តីពីភាពគ្មានដី ដូច្នេះគ្មានការពន្យល់បន្ថែមពីតារាងទាំងឡាយខាងលើទៀតទេ គឺទុកលទ្ធភាពឱ្យអ្នកអានធ្វើការបកស្រាយដោយខ្លួនឯងចុះ ។

ដូចបានបញ្ជាក់រួចហើយ LADIT-00 មានគោលគំនិតច្បាស់លាស់ជាងគេអំពីអត្ថន័យពិតនៃ ភាពគ្មានដីធ្លី ។ នៅក្នុងបរិបទតួនាទីបុរស-ស្ត្រី LADIT-00 បង្ហាញថា អត្រាគ្មានដីធ្លីមានកំរិតខ្ពស់ជាងគេ ក្នុងចំណោមគ្រួសារមានស្ត្រីជាមេគ្រូ (២១,២%) ។ ដោយផ្អែកលើការធ្វើអង្កេតឡើងវិញ, LADIT-00 បង្ហាញថា ភាពគ្មានដីធ្លីបានកើនឡើងពី ៤,០១%ក្នុងឆ្នាំ១៩៦៩ ដល់ ១១,៩៧%ក្នុងឆ្នាំ១៩៩៩ (ឆ្នាំ១៩៨៤ មាន ២,៤៨%) ។ អង្កេតនេះបានបញ្ជាក់ទៀតថា មានគ្រួសារជាច្រើនត្រូវចាកចេញពីភូមិរបស់ខ្លួនក្រោយពេលក្លាយជាអ្នកគ្មានដី ។

LADIT-00 បង្ហាញថា ក្នុងចំណោមអ្នកគ្មានដីធ្លី មានប្រហែល ៤៣,៦% គ្មានដីលំនៅដ្ឋានទេ ។ ក្នុងចំណោមអ្នកគ្មានដីធ្លីដែល ប្រហែល ៥៤,៨% មិនធ្លាប់មានដីទេ រីឯអ្នកផ្សេងទៀតបានបាត់បង់ដីទៅវិញដោយមូលហេតុផ្សេងៗ ។ ចំពោះអ្នក មិនធ្លាប់មានដី, មូលហេតុបានរាយការណ៍មានដូចតទៅ៖ ទើបនឹងរៀបការ (៤២,៣%)^{៩០} ជនមាតុភូមិនិរន្តរ៍ (២៧,៣%), ការដូរភូមិ (២៦,៨%), ការវិលមកពីបំរើក្នុងជួរកងទ័ព (១,៤%), ការភៀសខ្លួនក្នុងប្រទេស (០,៧%), និងមូលហេតុផ្សេងទៀត (១,៥%) ។ ចំពោះអ្នកបានបាត់បង់ដី មូលហេតុមានដូចតទៅ៖ ចំណាយព្យាបាលជំងឺ (៤៣,៧%), កង្វះខាតស្បៀង(២០,១%), គេរំលោភយក(១៣%), ការជំពាក់បំណុល (៤,៦%), ជំនួញខាត ឬដូរមុខរបរ(៣,៥%), គ្រោះធម្មជាតិ(៣,៤%), និងមូលហេតុផ្សេងទៀត (១១,៧%) ។ អង្កេតបង្ហាញថា អាចមានមូលហេតុលើសពីមួយក្នុងពេលដណ្តាលគ្នា ដែលធ្វើឱ្យមានការបាត់បង់ដី ។ ភាគីរំលោភយកដីដែលគេបានរាយការណ៍ប្រាប់គឺមាន យោធា(៣៦%), អាជ្ញាធរខេត្ត(៣៥,៦%), ម្ចាស់ដីពីមុន(១២,៦%), រដ្ឋអំណាចមូលដ្ឋាន(១២,២%), ព្យាបាលសណ្តាន(២,១%) និងមូលហេតុផ្សេងទៀត (១,៤%) ។

^៩ LADIT-00 កំណត់គ្រួសារសំដៅលើប្តី និងប្រពន្ធ ធ្វើជាឯកតារាប់ គឺខុសពីអង្កេតទៀតដែលកំណត់យកគ្រួសារធំ (ដែលនៅរួមគ្នា) ជាឯកតា ។ ធ្វើដូច្នេះគេអាចរកឃើញអ្នកគ្មានដីខ្លះទៀតដែលអាចកប់បាត់ បើសិនយកគ្រួសារធំរួមគ្នាធ្វើជាឯកតា ។
^{៩០} ទើបនឹងរៀបការ សំដៅលើអាពាហ៍ពិពាហ៍ នៅក្រោយការបែងចែកដីក្នុងទសវត្សរ៍៨០ ។

៦.៦. ការជួលដី

នៅក្នុងប្រវត្តិសាស្ត្រ ការជួលដីនៅក្នុងសង្គមកសិករ គឺជាមធ្យោបាយមួយនៃការប្រើប្រាស់កត្តាផលិតកម្មផ្សេងៗឱ្យអស់លទ្ធភាព ហើយវាជាវិធីមួយដែលអនុញ្ញាតឱ្យអ្នកគ្មានដី អាចមានដីធ្លីបង្កបង្កើនផលតាមរយៈការបង់ថ្លៃឈ្នួល ។ ទាំងការជួលដីពិត ទាំងការជួលដីឱ្យគេ គឺជាប្រភេទប្រព័ន្ធអនុវត្តមួយដែលមានយូរមកហើយ ។ អង្កេត MRC-95-96 បង្ហាញថា ការជួលដីមានប្រហែល ៥-៦% នៅឆ្នាំ១៩៩៥-៩៦ នៅក្នុងសហគមន៍ធ្វើអង្កេត ។ ប៉ុន្តែអង្កេត SES-97 ដែលគ្របដណ្តប់ពេញផ្ទៃប្រទេស បានបង្ហាញតួលេខទាបជាង (តារាង៦.១៣) ។

តារាង៦.១៣ ការជួលដី៖ ភាគរយនៃគ្រួសារបានជួលដីកសិកម្ម (MRC-95-96 and SES-97)^{១១}

ភាគរយនៃគ្រួសារដែល	MRC -95-96			SES-97		
	គ្រួសារមានបុរសជាមេគ្រូ	គ្រួសារមានស្ត្រីជាមេគ្រូ	សរុប	គ្រួសារមានបុរសជាមេគ្រូ	គ្រួសារមានស្ត្រីជាមេគ្រូ	សរុប
ជួលដីពិត	10.7	5.9	9.8	3.2	2.2	3.0
ជួលដីឱ្យគេ	5.1	6.5	5.4	.	.	.

តារាង៦.១៤ ការជួលដី៖ ភាគរយនៃប្លង់ដីដែលបានជួល (SES-99)

ភាគរយនៃគ្រួសារដែល	ដីលំនៅដ្ឋាន			ដីកសិកម្ម		
	គ្រួសារមានបុរសជាមេគ្រូ	គ្រួសារមានស្ត្រីជាមេគ្រូ	សរុប	គ្រួសារមានបុរសជាមេគ្រូ	គ្រួសារមានស្ត្រីជាមេគ្រូ	សរុប
ជួលដីពិត	-	-	-	4.1	2.3	3.8
ជួលដីឱ្យគេ	0.7	1.1	0.8	1.3	2.2	1.5

ប្រភព៖ SES-1999 ។

តារាង៦.១៤ បង្ហាញនូវទិន្នន័យនៃប្លង់ដី (plots) ជួលពិត ឬជួលឱ្យគេ ដែលបានមកពី SES-99 ។ ក្នុងនេះ (ខុសពីតារាង៦.១៣) គេអាចគណនាកម្រិតជួលដីសំរាប់ដីលំនៅដ្ឋាន និងដីកសិកម្ម ។ ដោយសារទិន្នន័យទាំងនេះគិតតាមប្លង់ដី ដូច្នេះគេមិនអាចប្រៀបធៀបឱ្យបានហ្មត់ចត់ជាមួយនឹងទិន្នន័យនៅក្នុងតារាង៦.១៣ បានទេ ។ SES-99 ក៏ដូចជាអង្កេតមុនៗដែរ បានបង្ហាញថាមានការជួលដីតិចតួចណាស់ ក្នុងនេះដីកសិកម្មមានជួលច្រើនជាងដីលំនៅដ្ឋាន ។

៦.៧. វិសមភាពដីធ្លី

វិសមភាពដីធ្លីក្នុងសង្គមកសិករត្រូវបានលើកមកពិភាក្សា មិនមែនគ្រាន់តែដោយសារឆន្ទៈគិតប្រយោជន៍អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីគិតគូរពិលទ្ធភាពរស់រានមានជីវិតរបស់ប្រជាជនទូទៅដែរ ពីព្រោះព្រំប្រទល់ដីមិនរីកចំរើនដូចកំណើនប្រជាជនទេ ។ រឿងនេះកាន់តែជាក់ស្តែងថែមទៀតសំរាប់ប្រជាជនដែលពឹងពាក់លើកសិកម្មដើម្បីរស់ ។ ស្ទើរគ្រប់អង្កេតទាំងអស់ គឺបានប្រមូលទិន្នន័យពីវិសមភាពដីធ្លី ។ សេចក្តីសង្ខេបស្តីពីរបាយដីធ្លីដែលបានមកពីអង្កេតផ្សេងៗមានបង្ហាញក្នុងតារាង៦.១៥^{១២} ។ គ្រប់អង្កេតទាំងអស់ បង្ហាញនូវការប្រមូលផ្តុំដី

^{១១} SES-96 បង្ហាញថា គ្រួសារដែលជួលដី មានច្រើនជាង ១% បន្តិច ។

^{១២} SES-96 បានប្រមូលទិន្នន័យស្តីពីដីកាន់កាប់គិតតាមទំហំដី ប៉ុន្តែទិន្នន័យមិនពេញលេញទេ ដូច្នេះទើបមិនបានចុះក្នុងនេះ ។

គួរឱ្យកត់សំគាល់ ជាពិសេសក្នុងចំណោមប្រជាជនដែលមានដីលើសពី ១ហិកតា ។ អង្កេត MRC-95-96 បង្ហាញថា ២១% នៃគ្រួសារស្រទាប់លើ កាន់កាប់ដី ៦៥%, អង្កេត SES-97 (ជនបទ) បង្ហាញថា ២៣%នៃគ្រួសារទាំងនេះ កាន់កាប់ដី៧០%, អង្កេត SES-99 (ជនបទ) បង្ហាញថា ៤៤%នៃគ្រួសារធុរការកាន់កាប់ដី ៨៨%, អង្កេត SES-99 (សរុបទូទាំងប្រទេស) បង្ហាញថា ៥២%នៃគ្រួសារធុរការកាន់កាប់ដី ៨២%, អង្កេត Baseline-98 បង្ហាញថាគ្រួសារ ធុរការ២៣% កាន់កាប់ដី ៥៦%, អង្កេត Follow-up-00 បង្ហាញថា គ្រួសារធុរការ២៨% កាន់កាប់ដី ៦២%, អង្កេត PET-98 បង្ហាញថា គ្រួសារធុរការ៣៦% កាន់កាប់ដី ៦៩% ។

តារាង៦.១៥ ភាគរយរបាយគ្រួសារ, គិតតាមភាគរយនៃដីកាន់កាប់ និងតាមមេគុណវិសមភាព

ចំណាត់ថ្នាក់តាមទំហំដី	ភាគរយនៃគ្រួសារ			ភាគរយនៃដីកសិកម្មកាន់កាប់ដោយគ្រួសារ		
	គ្រួសារមាន បុរសជាមេគ្រូ	គ្រួសារមាន ស្ត្រីជាមេគ្រូ	សរុប	គ្រួសារមាន បុរសជាមេគ្រូ	គ្រួសារមាន ស្ត្រីជាមេគ្រូ	សរុប
MRC-95-96 (មេគុណជីនីនៃការប្រមូលផ្តុំដីកសិកម្ម = 0 .61)						
គ្មានដី	23	30	24	-	-	-
>0-0 .5 ha/hh	34	37	34	12	19	13
>0 .5-1 .0 ha/hh	22	20	21	24	32	22
> 1 .0 ha/hh	21	13	21	64	49	65
SES-97 (ជនបទ) (មេគុណជីនីនៃការប្រមូលផ្តុំដីកសិកម្ម = 0 .66)						
គ្មានដី	11	15	12	-	-	-
>0-0 .5 ha/hh	37	48	40	8	18	10
>0 .5-1 .0 ha/hh	26	23	25	19	29	20
> 1 .0 ha/hh	26	14	23	73	53	70
SES-99 (ជនបទ) (មេគុណជីនីនៃការប្រមូលផ្តុំដីកសិកម្ម = 0 .57)						
គ្មានដី	14 .6	20 .6	15 .8			
>0-0 .5ha/hh	15 .7	23 .8	17 .3	3 .5	7 .9	4 .1
>0 .5-1 .0ha/hh	21 .9	25 .6	22 .6	13 .0	21 .6	14 .2
> 1 .0ha/hh	47 .8	30 .0	44 .3	83 .5	70 .5	81 .7
SES-99 (សរុប) (មេគុណជីនីនៃការប្រមូលផ្តុំដីកសិកម្ម = 0 .66)						
គ្មានដី	20 .9	28 .8	22 .4	-	-	-
>0-0 .5ha/hh	14 .6	21 .6	16 .0	3 .5	8 .0	4 .1
>0 .5-1 .0ha/hh	20 .2	22 .9	20 .7	12 .8	21 .8	14 .0
> 1 .0ha/hh	44 .3	26 .7	40 .9	83 .7	70 .2	81 .9
Baseline-98 (មេគុណជីនីនៃការប្រមូលផ្តុំដីកសិកម្ម = 0 .50)						
គ្មានដី	11	11	11	-	-	-
>0-0 .5 ha/hh	34	43	35	14	14	14
>0 .5-1 .0 ha/hh	32	23	31	31	18	30
> 1 .0 ha/hh	23	23	23	55	68	56
Follow-up-00 (មេគុណជីនីនៃការប្រមូលផ្តុំដីកសិកម្ម = 0 .49)						
គ្មានដី	7 .5	4 .0	7 .4	-	-	-
>0-0 .5 ha/hh	35 .1	46 .0	35 .5	12 .6	17 .1	12 .7
>0 .5-1 .0 ha/hh	29 .4	28 .0	29 .4	24 .9	30 .7	25 .2
> 1 .0 ha/hh	28 .0	22 .0	27 .7	62 .5	52 .2	62 .1
PET-98 (មេគុណជីនីនៃការប្រមូលផ្តុំដី = 0 .47)						
គ្មានដី	16	30	17	-	-	-
>0-0 .5 ha/hh	19	17	18	7	8	7
>0 .5-1 .0 ha/hh	29	23	29	24	24	24
>1 .0 ha/hh	36	30	36	69	68	69

កំណត់សំគាល់: hh មានន័យថាគ្រួសារ, ha មានន័យថាហិកតា ។

មេគុណជីនីនៃវិសមភាព (Gini coefficient of inequality) គឺជារង្វាស់នៃវិសមភាពក្នុងតំលៃពី 0 ដល់ ១ ។ វិសមភាពទាំងស្រុងបង្ហាញឱ្យឃើញនូវ Gini = 0 ហើយវិសមភាពទាំងស្រុងបង្ហាញនូវ Gini = 1 ។ អង្កេត MRC-95-96 បង្ហាញ Gini = 0.61 ។ មេគុណខ្ពស់នេះ បណ្តាលមកពីមានអ្នកអត់ដីច្រើននៅក្នុងគំរូតាង ពីព្រោះមេគុណជីនីប្រែប្រួលខ្លាំងទៅតាមភាពខុសគ្នាពីគ្រួសារមួយទៅគ្រួសារមួយ មិនមែនប្រែប្រួលខ្លាំងទៅតាមទំហំដីជាក់ស្តែងនោះទេ ។ អង្កេតទាំងអស់ដែលបង្ហាញនូវភាពគ្មានដីកំរិតខ្ពស់ គឺមានលក្ខណៈយ៉ាងដូច្នេះ លើកលែងតែអង្កេត PET មួយចេញ ។ គួរពិនិត្យឱ្យបានហ្មត់ចត់ពីការខុសគ្នាខ្លាំង រវាងតំលៃមេគុណជីនីនៅក្នុង SES-97 (ជនបទ) និង SES-99 (ជនបទ) ថា តើវាមកពីលំអៀងនៃគំរូតាង ឬមកពីលំអៀងទិន្នន័យនៅក្នុងអង្កេត SES ណាមួយឬទាំងពីរ ឬក៏បណ្តាលមកពីមានការបែងចែកដីច្រើនគួរឱ្យកត់សំគាល់នៅទីជនបទក្នុងចន្លោះឆ្នាំ១៩៩៧-៩៩ ។ តាមពិត មានការខុសគ្នាខ្លាំងក្នុងតួលេខទំហំដីកសិកម្មគិតជាមធ្យម (ដូចបានបង្ហាញក្នុងអត្ថបទនេះរួចហើយ) និងរបាយនៃការកាន់កាប់ដី (តារាង៦.១៥) រវាងគំរូតាងទាំងពីរ ។ ការប្រៀបធៀប Baseline-98 និង Follow-up-00 បង្ហាញថា ក្នុងចន្លោះពេលពីរឆ្នាំរវាងការធ្វើអង្កេតទាំងពីរ វិសមភាពបានធ្លាក់ចុះបន្តិចវិញនៅក្នុងតំបន់ធ្វើអង្កេត ។

ដោយសារ SES-99 និង Follow-up-00 ផ្តល់ទិន្នន័យថ្មីជាងគេ ទើបមានធ្វើការវិភាគលំអិតច្រើនទៅលើទិន្នន័យទាំងនេះ ។ តារាង៦.១៦ក បង្ហាញនូវរបាយកម្មសិទ្ធិដីក្នុងអង្កេតនានាដោយដាក់តាមចន្លោះ (interval) តូចជាងក្នុងតារាង៦.១៥ ។ ទិន្នន័យ SES-99 សំរាប់តំបន់ជនបទបង្ហាញថា របាយកម្មសិទ្ធិមានសណ្តានស្រដៀងគ្នារហូតដល់ទំហំដី ៣ហិកតាក្នុងមួយគ្រួសារ, ប៉ុន្តែចំពោះទំហំលើសពីនេះ មានគ្រួសារតិចតួចប៉ុណ្ណោះដែលកាន់កាប់ដីច្រើន ។ តារាងនេះបង្ហាញឱ្យឃើញថា ៧,៤% នៃគ្រួសារស្រទាប់លើ កាន់កាប់ដីប្រហែល ៣០% ។ នៅក្នុងបរិបទកម្ពុជា តួលេខនេះមានកំរិតខ្ពស់ ប៉ុន្តែនៅប្រទេសអាស៊ីផ្សេងទៀត ការប្រមូលផ្តុំអាចមានកំរិតខ្ពស់ជាងនេះទៀត ។ ទិន្នន័យ Follow-up-00 បង្ហាញថា គ្មានការប្រមូលផ្តុំខ្លាំងទេនៅក្នុងចន្លោះពី ១ ទៅ ៣ហិកតា ប៉ុន្តែចំពោះដីធំជាងនេះ មានគ្រួសារ ៣,២% កាន់កាប់ដីចំនួន ១៥,៦% ។ ចំនុចនេះស្មើគ្នា នឹងការរកឃើញក្នុងទិន្នន័យ SES-99 ។

តារាង៦.១៦ក ភាគរយនៃគ្រួសារ និងភាគរយដីកសិកម្មដែលគ្រួសារកាន់កាប់ តាមអង្កេត SES-99 (ជនបទ) និង

Follow-up-00

ចំណាត់ថ្នាក់តាមទំហំដីកសិកម្ម	ភាគរយនៃគ្រួសារ	ភាគរយនៃដីកសិកម្ម
SES 99 (rural) (មេគុណ Gini នៃការប្រមូលផ្តុំដី = 0.57)		
គ្មានដី	15.8	
>0 – 0.5ha	17.3	4.1
>0.5 – 1.0ha	22.6	14.2
>1.0 – 1.5ha	13.6	13.8
>1.5 – 2.0ha	13.2	18.7
>2.0 – 2.5ha	5.7	10.0
>2.5 – 3.0ha	4.4	9.5
>3.0ha	7.4	29.6
Follow-up-00 (មេគុណ Gini នៃការប្រមូលផ្តុំដី = 0.49)		
គ្មានដី	7.4	
>0 – 0.5ha	35.6	12.7
>0.5 – 1.0ha	29.4	25.2
>1.0 – 1.5ha	11.3	16.1
>1.5 – 2.0ha	8.1	16.2
>2.0 – 2.5ha	2.1	5.4
>2.5 – 3.0ha	2.9	8.9
>3.0ha	3.2	15.6

វិសមភាពកាន់តែមានកម្រិតខ្ពស់ចំពោះដីលំនៅដ្ឋាន គឺមេគុណជីនីធ្វើដល់ទៅ ០,៦៨ ។ ក្នុងប្រភេទដីធំៗ មាន ១,៦% នៃដីលំនៅដ្ឋានទាំងអស់ មានទំហំលើសពី ៥.០០០ម៉ែត្រក្រឡាក្នុងដីមួយទ្វារៗ ហើយគ្របដណ្តប់លើជាង ៣០% នៃដីលំនៅដ្ឋានសរុបនៅក្នុងប្រទេសកម្ពុជា ។ ផ្ទុយទៅវិញ គ្រួសារជាង ៤៧% មានដីលំនៅដ្ឋានតូចៗ គឺតិចជាង ៥០០ម៉ែត្រក្រឡាក្នុងមួយទ្វារៗ ដែលជាចំណុចមួយគួរឱ្យបារម្ភ ។

តារាង៦.១៦ខ ភាគរយនៃគ្រួសារ និងភាគរយនៃដីលំនៅដ្ឋានដែលគ្រួសារកាន់កាប់តាមអង្កេត SES-99

ចំណាត់ថ្នាក់តាមទំហំដីលំនៅដ្ឋាន	ភាគរយនៃគ្រួសារ	ភាគរយនៃដីលំនៅដ្ឋាន
SES 99 (មេគុណ Gini នៃការប្រមូលផ្តុំដីលំនៅដ្ឋាន = 0 .68)		
គ្មានដី	3 .1	
>0 – 100m ²	15 .3	0 .7
>101 – 500m ²	29 .3	7 .3
>501 – 1000m ²	22 .7	15 .0
>1001 – 5000m ²	28 .1	46 .9
>5001m ²	1 .6	30 .1

ជំពូក ទី១

ទិដ្ឋភាពទូទៅនៃការកាន់កាប់ដីកសិកម្ម

៧.១. ការកាន់កាប់ដី និងកំរិតជីវភាព ~ តារាងមានអន្តរាគមន៍

ការសិក្សានានាផ្នែកលើ LADIT-00 គឺជាការស្រាវជ្រាវស្តីពីចំណងទាក់ទងរវាងភាពក្រីក្រ និងកម្មសិទ្ធិដីកសិកម្មនៅកម្ពុជា ដែលត្រូវបានគេស្នើមកសំអាងញឹកញាប់ជាងគេបំផុត ។ តាមតួលេខស្ថិតិ ទំនាក់ទំនងរវាងអញ្ញាត (variables) ទាំងពីរ ក៏ឃើញមានក្នុងប្រទេសកសិកម្មនានានៅអាស៊ី និងតំបន់ផ្សេងទៀតក្នុងពិភពលោកដែរ ។ តាមចរិតសមហេតុផល គេស្រួលយល់បានទេថា កាលណាដីកសិកម្មគឺជាមធ្យោបាយចម្បងសំរាប់រកចំណូលនិងដោះស្រាយជីវភាព ដូច្នេះភាពក្រីក្រអាចកើតចេញពីភាពគ្មានដីធ្លី ។ ប៉ុន្តែដោយ LADIT-00 មិនបានប្រមូលទិន្នន័យពីចំណូលជាក់ស្តែង ឬក៏ផ្តល់ព័ត៌មានពីប្រភពផ្សេងៗដែលប្រជាជននៅជនបទអាចរកចំណូលបាន ដូច្នេះគេក៏មិនអាចរកស្ថិតិមកបញ្ជាក់បានដែរថា អ្នកគ្មានដីធ្លីគឺជាអ្នកដែលក្រីក្របំផុត ។ នៅក្នុងរឿងនេះ ការអង្កេតដល់កន្លែងមួយ ដែលបានធ្វើពីមុននៅក្នុងតំបន់ជនបទកម្ពុជា ហាក់ដូចជាបង្ហាញថា ប្រជាជនរកចំណូលពីប្រភពជាច្រើន៖ កសិកម្ម ព្រៃឈើ នេសាទ ការងារស៊ីប្រាក់កំរៃ ហើយចំនួនពីការងារធ្វើកសិកម្មមិនមែនចំបងគេនោះទេ (Murshid 1998)^១ ។ ដូច្នេះរវាងភាពក្រីក្រ/កំរិតជីវភាព និងការកាន់កាប់ដី គឺពុំមានចំណងទាក់ទងសមាមាត្រគ្នាទេ ។

នៅក្នុងជំពូកនេះ កំរងទិន្នន័យថ្មីជាងគេបំផុតគឺ SES-99 និង Follow-up-00 ត្រូវបានយកទៅធ្វើតារាងប្រៀបធៀបដ៏សំខាន់ ជាមួយនឹងអញ្ញាតជ្រើសរើសមួយចំនួន ដើម្បីវាយតម្លៃពីចំណងទាក់ទងរវាងកម្មសិទ្ធិដី និងកំរិតជីវភាព ។ ដោយហេតុថា Baseline-98 និង Follow-up-00 អនុវត្តលើក្របខ័ណ្ឌត្រូវតែមួយ ហើយបញ្ជីសំណួរក៏ដូចគ្នាដែរ ដូច្នេះគំរូតារាងទាំងពីរត្រូវបានបញ្ចូលគ្នាដើម្បីអាចតំណាងបានកាន់តែប្រសើរឡើង ។ ការគណនាបានចូលជ្រាបលើសពីអញ្ញាតទាំងពីរ ដើម្បីអាចមើលឃើញបានទូលាយនូវទិដ្ឋភាពនានានៃកម្មសិទ្ធិដីកសិកម្ម ។ ការវិភាគនេះធ្វើតែនៅតាមតំបន់ជនបទទេ ដែលនៅទីនោះប្រជាជនធ្វើការងារកសិកម្មជាសំខាន់ដើម្បីចិញ្ចឹមជីវិត ។

តារាង៧.១បង្ហាញពីការគណនាទិន្នន័យពីរផ្លូវស្តីពីរបាយត្រួសារនៅជនបទតាមចំណាយប្រើប្រាស់ក្នុងត្រួសារគិតក្នុងមនុស្សម្នាក់ (ប្រើជាខ្នាតសំរាប់វាស់កំរិតជីវភាព) និងការកាន់កាប់ដីកសិកម្មតាមតួលេខក្នុង SES-99 ។ តារាងនេះបង្ហាញនូវលទ្ធផលមួយចំនួនដែលគេមិនបានរំពឹងទុក ។ បន្ទាត់ទី១ បង្ហាញថា ១៣,៨% នៃត្រួសារ

^១ សូមអានឯកសារ Visaria (1981) and Srinivasan and Bardhan (1988) ។ ទស្សនាវដ្តី The Economist ក៏បានបង្ហាញហេតុផលប្រហែលគ្នានេះដែរសំរាប់អាហ្វ្រិក (The Economist, March 31 2001:19) ។
^២ រឿងនេះក៏មានការបញ្ជាក់ពីទិន្នន័យក្នុង Baseline-98 និង Follow-up-00 ដែលបានផ្តល់ព័ត៌មានពីប្រាក់ចំណូលតាមប្រភព ។

គ្មានដីធ្លី ស្ថិតក្នុងបញ្ហាភាគគ្រួសារក្រីក្របំផុត ហើយបន្ទាត់ទី១ស្ទួន (នៃក្រឡាដីដែល) បង្ហាញថា នៅក្នុងបញ្ហាភាគក្រីក្របំផុតនេះ គ្រួសារដែលគ្មានដីធ្លីមានតែ ១០,៩% ប៉ុណ្ណោះ ។ មួយចំណែកទៀត ៣៧,៧% នៃគ្រួសារគ្មានដីធ្លីស្ថិតនៅក្នុងបញ្ហាភាគគ្រួសារធូរធារណៈបំផុត ហើយនៅក្នុងបញ្ហាភាគនេះ គ្រួសារដែលគ្មានដីធ្លីមាន ២៩,៧% (បន្ទាត់ទី១ ជួរទី៦) ។ ផ្ទុយទៅវិញ ២៣,៦% នៃ “គ្រួសារមានដីពីបីហិកតាឡើងទៅ” ស្ថិតនៅក្នុងបញ្ហាភាគក្រីក្របំផុត ហើយនៅក្នុងបញ្ហាភាគនេះ គ្រួសារក្រីក្របំផុតដែលមានដីពីបីហិកតាឡើងទៅ មាន ៨,៨% ។ ទោះបីនៅក្រៅពីក្រឡាខាងចុងទាំងនេះក៏ដោយ ក៏មិនឃើញមានលំនាំអ្វីជាក់លាក់ទេ ។ ក្រោយពីដកអ្នកគ្មានដីសោះចេញពីគំរូតាងហើយ គេឃើញមានចំណងទាក់ទងខ្សោយណាស់រវាងចំណាយប្រើប្រាស់ក្នុងគ្រួសារគិតក្នុងមនុស្សម្នាក់ និងការកាន់កាប់ដីធ្លី ។ ប៉ុន្តែតើយើងដកអ្នកគ្មានដីធ្លី (ដែលជាចំណុចស្នូលនៃការជជែកវែកញែកពីភាពក្រីក្រនៅជនបទ) ចេញពីការគណនាយ៉ាងដូចម្តេចទៅ? អ្នកខ្លះយល់ថា លំអៀងទិន្នន័យក្នុងការវាស់វែងចំណាយប្រើប្រាស់ គឺអាចកើតមានបាន^៣ ។ ដើម្បីផ្ទៀងផ្ទាត់រឿងនេះ គេអាចមានគំនិតខ្លះៗ បើសិនធ្វើការគណនាដូចគ្នាចេញពីកំរងទិន្នន័យមួយទៀតដូចជា Baseline-98/Follow-up-00 ជាដើម ។

តារាង៧.១ របាយជា ភាគរយនៃគ្រួសារនៅជនបទ គិតតាមការកាន់កាប់ដីកសិកម្ម និងចំណាយប្រើប្រាស់ក្នុងគ្រួសារ គិតក្នុងមនុស្សម្នាក់ (បន្ទាត់ និងជួរ %) ដែលគណនាចេញពី SES-99

ការកាន់កាប់ដីកសិកម្ម (ហិកតា)	បញ្ហាភាគទី១ (ក្របំផុត)	បញ្ហាភាគទី២	បញ្ហាភាគទី៣	បញ្ហាភាគទី៤	បញ្ហាភាគទី៥ (មានបំផុត)	សរុប
0.00	13.8	14.2	15.1	19.2	37.7	100
	10.9	11.1	11.9	15.1	29.7	15.8
0.0001-0.50	23.1	21.6	19.1	18.4	17.8	100
	19.9	18.6	16.4	15.9	15.4	17.3
0.5001-1.00	21.7	21.8	22.8	19.3	14.3	100
	24.6	24.6	25.8	21.9	16.2	22.6
1.0001-1.50	23.9	20.9	19.9	19.8	15.5	100
	16.3	14.2	13.6	13.5	10.6	13.6
1.5001-2.00	18.0	22.6	24.5	21.7	13.2	100
	11.9	14.9	16.2	14.4	8.8	13.2
2.0001-2.50	15.5	23.6	20.2	17.4	23.3	100
	4.4	6.7	5.7	4.9	6.6	5.7
2.5001-3.00	14.8	20.8	19.8	28.4	16.2	100
	3.2	4.5	4.3	6.2	3.5	4.4
3.0001 & more	23.6	14.2	16.3	21.3	24.6	100
	8.8	5.3	6.1	8.0	9.2	7.4
Total	20.0	20.0	20.0	20.0	20.0	100
	100	100	100	100	100	100

តារាង៧.២ បង្ហាញពីការគណនាពីរផ្លូវនូវទិន្នន័យរបាយគ្រួសារនៅតាមជនបទគិតតាមចំណាយប្រើប្រាស់ក្នុងគ្រួសារគិតក្នុងមនុស្សម្នាក់ និងការកាន់កាប់ដីកសិកម្ម ដោយផ្អែកលើតួលេខនៃ Baseline-98/Follow-up-00 ។ ដូចក្នុង SES-99 ដែរ ទិន្នន័យទាំងនេះបង្ហាញថា ក្នុងចំណោមគ្រួសារគ្មានដីធ្លីទាំងអស់មាន ៩,៣% ស្ថិតក្នុងបញ្ហាភាគក្រីក្របំផុត និង ៣០% ក្នុងបញ្ហាភាគមានចំណាយប្រើប្រាស់ខ្ពស់បំផុត ។ ផ្ទុយទៅវិញ ក្នុងចំណោមគ្រួសារកាន់កាប់ដីពីបីហិកតាឡើងទៅមាន ១៤,៧% ស្ថិតក្នុងបញ្ហាភាគមានចំណាយប្រើប្រាស់ទាបបំផុត និង ២២,១% ក្នុងបញ្ហាភាគ

^៣ Gibson (2000) បានគណនាពីភាពក្រីក្រដោយផ្អែកលើទិន្នន័យ SES-99 ហើយគាត់គិតថា អាចមានលំអៀងទិន្នន័យខ្លះៗ ។

មានចំណាយប្រើប្រាស់ខ្ពស់បំផុត ។ ដូចមុនដែរ មានចំណែកទាក់ទងវិជ្ជមានខ្សោយរវាងចំណាយប្រើប្រាស់ក្នុងគ្រួសារ គិតក្នុងមនុស្សម្នាក់ និងការកាន់កាប់ដីធ្លី (ក្រោយពីដកគ្រួសារគ្មានដីសោះចេញពីគំរូតាង) ។ ប៉ុន្តែយើងជួបនឹង សំណួរដែលទៀត៖ តើដកគ្រួសារគ្មានដីសោះចេញពីគំរូតាងយ៉ាងដូចម្តេចបាន?

មតិស្តីពីលំអៀងទិន្នន័យដូចបានលើកពីមុន អាចលើកលែងចំពោះការពិភាក្សានៅពេលនេះបាន ពីព្រោះកំរង ទិន្នន័យនានាបានផ្តល់លទ្ធផលប្រហាក់ប្រហែលគ្នា ។ សំណួរបន្តមកទៀតគឺថា តើចំណាយប្រើប្រាស់ក្នុងគ្រួសារគិត ក្នុងមនុស្សម្នាក់ វាវាស់វែងកំរិតជីវភាពបានល្អឬទេ ។ សំណួរមួយទៀត តើការកាន់កាប់ដីវាវាស់វែងពីកំរិតជីវភាព បានល្អឬទេ ឬក៏ត្រូវគិតគូរពីអញ្ញាតផ្សេងទៀតដូចជា ការត្រួតត្រាជាក់ស្តែងលើដីធ្លី ផលិតភាព និងលទ្ធភាពមាន ទុនប្រើការ គឺបានន័យថា បញ្ហាដីមិនទាន់បានពិនិត្យសម្របទេនៅក្នុងអង្កេតទាំងនេះ ដើម្បីឆ្លុះបញ្ចាំងពីភាពក្រីក្រ និងកំរិតជីវភាព ។

តារាង៧.២ របាយជាភាគរយនៃគ្រួសារ គិតតាមដីកសិកម្មកាន់កាប់ និងតាមចំណាយប្រើប្រាស់ក្នុងគ្រួសារគិតក្នុង មនុស្សម្នាក់ (បន្ទាត់ និង ជួរ %) ដោយគណនាចេញពី Baseline-98/Follow-up-00

ដីកសិកម្មកាន់កាប់ (ha)	បញ្ហាភាគ ក្រីក្របំផុត	បញ្ហាភាគ ទី២	បញ្ហាភាគ ទី៣	បញ្ហាភាគ ទី៤	បញ្ហាភាគ ធូរធារណ៍បំផុត	សរុប
0.00	9.3	16.3	25.6	18.6	30.2	100
	1.8	3.3	5.1	3.8	5.9	4.0
0.0001-0.50	19.1	19.8	20.2	20.2	20.8	100
	34.7	37.7	37.5	39.0	38.4	37.4
0.5001-1.00	19.1	22.1	20.7	18.9	19.2	100
	29.5	35.8	32.6	31.1	30.1	31.8
1.0001-1.50	30.0	18.6	18.2	19.8	13.4	100
	16.7	10.8	10.3	11.7	7.5	11.4
1.5001-2.00	27.3	14.3	16.8	17.4	24.2	100
	9.9	5.4	6.2	6.7	8.9	7.5
2.0001-2.50	23.1	17.3	21.2	17.3	21.2	100
	2.7	2.1	2.5	2.2	2.5	2.4
2.5001-3.00	22.0	12.0	18.0	20.0	28.0	100
	2.5	1.4	2.1	2.4	3.2	2.3
3.0001 ឡើងទៅ	14.7	20.6	23.5	19.1	22.1	100
	2.3	3.3	3.7	3.1	3.4	3.1
សរុប	20.6	19.6	20.1	19.4	20.3	100
	100	100	100	100	100	100

កំរិតជីវភាពក៏អាចវាស់បានតាមអញ្ញាតផ្សេងទៀតដែរដូចជា កំរិតអប់រំ វត្តមានពលកម្មកុមារ អត្រាមរណៈ គុណភាពផ្ទះសំបែង សមាជិកគ្រួសារដែលខ្វះស្បៀងហូបមួយរយៈនៅក្នុងឆ្នាំ និងចំណាកស្រុកតាមរដូវកាល^៤ ។ ដើម្បីវិនិច្ឆ័យពីទំនាក់ទំនងរវាងការកាន់កាប់ដីធ្លី និងអញ្ញាតទាំងនេះ ការធ្វើតារាងប្រៀបធៀប រវាងទំហំនៃដី កសិកម្មកាន់កាប់ និងកំរិតអប់រំរបស់មេគ្រួសារ, រវាងទំហំដីកសិកម្មកាន់កាប់ និងពលកម្មកុមារ, រវាងទំហំដី កសិកម្មកាន់កាប់ និងអត្រាមរណៈភាព, ត្រូវបានធ្វើដោយប្រើកំរងទិន្នន័យ SES-99 ។ មិនឃើញមានទំនាក់ទំនង គួរកត់សំគាល់ទេរវាងអញ្ញាតមួយចំនួនទាំងនេះ ។ ដូចគ្នាដែរ ការធ្វើតារាងប្រៀបធៀប រវាងដីកសិកម្មកាន់កាប់ នឹងប្រភេទនៃផ្ទះ, រវាងដីកសិកម្មកាន់កាប់ និងការអត់ឃ្លាន, រវាងដីកសិកម្មកាន់កាប់ និងចំណាកស្រុកតាមរដូវ,

^៤ Dreze and Sen (1991) បានវែកញែកអញ្ញាតទាំងនេះយ៉ាងសមស្រប ដែលអាចជាកត្តាកំណត់ភាពក្រីក្រ ។

ត្រូវបានធ្វើដោយប្រើកំរងទិន្នន័យផ្សេងគ្នា Baseline-98/Follow-up-00 ។ ដូចមុនដែរ ពុំមានទំនាក់ទំនងគួរកត់សំគាល់រវាងអញ្ញាតមួយគ្នាទាំងនេះទេ ។ ការធ្វើតារាងប្រៀបធៀប (ដែលមិនបានបង្ហាញក្នុងឯកសារនេះ) គឺជាភស្តុតាងបញ្ជាក់ថា ពុំមានកំហុសអ្វីដែលលេចធ្លោនៅក្នុងការកំណត់និយមន័យនៃអញ្ញាត "កំរិតជីវភាព" ទេ ។

តារាង៧.៣ របាយត្រួតពិនិត្យនៅជនបទ គិតតាមដីកសិកម្មកាន់កាប់ និងដីលំនៅដ្ឋានកាន់កាប់ (បន្ទាត់ និងជួរ %) តាមទិន្នន័យ SES-99

ដីកសិកម្មកាន់កាប់ (ha)	ដីលំនៅដ្ឋានជាម៉ែត្រការ៉េ						
	សូន្យ	1-100	101-500	501-1000	1001-5000	5001 ឡើងទៅ	សរុប
0.00	11.9	31.3	29.4	16.5	11.3	0.0	100
	67.6	43.3	15.5	10.8	6.0	0.0	15.8
0.0001-0.50	2.4	9.4	35.4	25.0	26.5	1.2	100
	15.1	14.4	20.5	18.1	15.6	7.3	17.3
0.5001-1.00	0.8	8.7	31.9	25.7	30.4	2.5	100
	6.2	17.5	24.1	24.5	23.3	20.4	22.6
1.0001-1.50	0.2	7.0	31.0	25.0	32.1	4.7	100
	1.2	8.5	14.1	14.3	14.9	22.9	13.6
1.5001-2.00	1.0	5.6	27.2	23.5	38.4	4.4	100
	4.6	6.6	12.0	13.1	17.3	20.6	13.2
2.0001-2.50	0.0	8.7	31.2	21.1	31.8	7.2	100
	0.0	4.4	5.9	5.0	6.1	14.5	5.7
2.5001-3.00	1.3	4.2	23.9	30.4	38.2	2.0	100
	2.1	1.6	3.5	5.6	5.7	3.1	4.4
3.0001 ឡើងទៅ	1.2	5.7	17.2	27.7	44.0	4.2	100
	3.2	3.7	4.3	8.7	11.1	11.2	7.4
សរុប	2.8	11.3	29.9	23.8	29.4	2.8	100
	100	100	100	100	100	100	100

ការគណនាប្រៀបធៀបរវាងទំហំដីកសិកម្មកាន់កាប់ និងដីលំនៅដ្ឋានកាន់កាប់ មានបង្ហាញក្នុងតារាង៧.៣ ក្នុងគោលដៅពិនិត្យថា តើការកាន់កាប់ដីកសិកម្មមានទំនាក់ទំនងអ្វីទេ ។ តារាងនេះបង្ហាញនូវទំនាក់ទំនងគួរឱ្យកត់សំគាល់ខាងស្ថិតិរវាងអញ្ញាតទាំងពីរ (the Pearson correlation coefficient is small at 0.10, but is valid at 0.05 percent confidence level) ។ ដូច្នេះអ្នកមានដីកសិកម្មច្រើន តែងមានដីលំនៅដ្ឋានច្រើនដែរ ។

ជារួមការវិភាគខាងលើនេះបានបង្ហាញថា ដីកសិកម្មកាន់កាប់ ឬដីលំនៅដ្ឋានកាន់កាប់ តាមការវាស់វែងក្នុងអង្កេតនានា ពុំមានបង្ហាញទំនាក់ទំនងខាងស្ថិតិជាមួយនឹងកំរិតជីវភាពទេ ទោះជាវាស់វែងតាមរបៀបណាក៏ដោយ ។ ដូច្នេះគួរមានការប្រមូលព័ត៌មានលំអិតច្រើនថែមទៀតអំពីការកាន់កាប់ដី ការប្រើប្រាស់ និងត្រួតត្រាដី ដើម្បីស្រាវជ្រាវពីបញ្ហានេះឱ្យបានស៊ីជម្រៅថែមទៀត ។

៧.២. ការវិភាគមានអញ្ញាតច្រើន

ដើម្បីស្វែងរក និងពន្យល់អញ្ញាតនានានៃកំរិតជីវភាព ជាពិសេសដើម្បីវិនិច្ឆ័យពីទំនាក់ទំនងរវាងកំរិតជីវភាព និងការកាន់កាប់ដី ទៅក្នុងក្របខ័ណ្ឌមួយមានអញ្ញាតច្រើន (multivariate framework) ដែលខុសពីការគណនាមានអញ្ញាតពីរដូចនៅខាងលើ ត្រូវប្រើសមីការ multiple regression ។ គំរូមានលក្ខណៈសាមញ្ញណាស់ គឺផ្អែកលើគោលការណ៍ដែលថា ប្រជាជនរស់នៅ និងហូបចុកប្រសើរឡើង នៅពេលប្រាក់ចំណូលកើនឡើង ហើយកំរិតប្រាក់ចំណូលក៏ត្រូវផ្សារភ្ជាប់វិញដែរទៅនឹងលទ្ធភាពខាងសំភារៈ និងធនធានមនុស្សរបស់ពួកគេ, សមត្ថភាពនៃបរិស្ថានសេដ្ឋកិច្ច-សង្គមកិច្ចក្នុងការផ្តល់នូវចំណូល និងការពឹងផ្អែកខាងសេដ្ឋកិច្ចនៅក្នុងគ្រួសារ ។

អញ្ញាតពីងផ្នែកនៅក្នុង regression គឺជាចំណាយប្រចាំឆ្នាំលើអីវ៉ាន់គ្រប់មុខ^៥ ដែលវាស់វែងតាមចំណាយ ក្នុងគ្រួសារគិតក្នុងមនុស្សម្នាក់ និងជាសរុប ។ អញ្ញាតនេះវាស់វែងក្នុងរូបភាពជា natural logarithmic ពីព្រោះ សមីកាសមស្របនឹងរូបភាពនេះជាង ។ លទ្ធភាពខាងសំភារៈ គឺវាស់វែងតាមទំហំដីកសិកម្មកាន់កាប់ ដោយរាប់ បញ្ចូលទាំងអ្នកគ្មានដីសោះផងដែរ ។ ធនធានមនុស្ស វាស់វែងតាមកំរិតអប់រំដែលបានទទួល (ចំនួនឆ្នាំសិក្សា) ។ សមត្ថភាពនៃបរិស្ថានក្នុងការផ្តល់ចំណូល វាស់វែងតាមចំណូលមធ្យមនៅក្នុងភូមិ (ឬផលិតផលនៃស្រូវ) ។ ការពឹង ផ្អែកខាងសេដ្ឋកិច្ចវាស់វែងតាមសមាមាត្របញ្ចូលនៃអញ្ញាត (the reverse of the variable) ដែលជាផលចែក រវាងចំនួនមនុស្សធ្វើការ និងចំនួនសរុបនៃសមាជិកក្នុងគ្រួសារ ។

សមីកាដែលបានស្ថានតាមទិន្នន័យ SES-99 សំរាប់តំបន់ជនបទ គឺជាសមីកាដូចក្នុង (1) ខាងក្រោមៈ

$$(1) \ln(PCC) = 13.21^* - 1.91(10)^{-2} LAND^* + 2.57(10)^{-2} EDN^* + 0.29 ECOD^* + 8.87(10)^{-7} VINC^* - 5.06(10)^{-2} HHS^* \\ (0.041) \quad (0.005) \quad (0.002) \quad (0.042) \quad (0.000) \quad (0.005) \\ R^2 = 0.26 \quad F = 251.86 \quad n = 3599$$

កំណត់សំគាល់ៈ PCC – ចំណាយប្រើប្រាស់ក្នុងមួយគ្រួសារ (រៀល), LAND – ដីកសិកម្មកាន់កាប់ (ha), EDN – ចំនួនឆ្នាំសិក្សា, ECOD – អត្រាពីងផ្នែកសេដ្ឋកិច្ច, VINC – ចំណូលគ្រួសារមធ្យមនៅក្នុងភូមិ (រៀល) និង HHS ទំហំគ្រួសារ ។ តួលេខក្នុង រង្វង់ក្រចកគឺជាការប៉ាន់ស្មានពីលំអៀងស្តង់ដារ (respective standard error estimates) និង * មានន័យថា statistical significance at 5 percent confidence level ។

សមីកានេះមានលក្ខណៈល្អពីព្រោះ អញ្ញាតពន្យល់ទាំងអស់មានកំរិតលំអិតស្ថិតិត្រឹម ៥% (all explanatory variables are statistically significant at 5 percent confidence level) ។ មេគុណអញ្ញាតទាំងអស់ (ក្រៅពី LAND ចេញ) បង្ហាញថា PCC វាស់វែងកំរិតជីវភាពបានសមស្រប ។ ចំណុចចំណែកក្នុងសមីកានេះ គឺតួលេខ អវិជ្ជមាននៃមេគុណ LAND ដែលមានន័យថា អ្នកគ្មានដី និងអ្នកកាន់កាប់ដីតូចតាច ជាទូទៅមានកំរិតជីវភាព ខ្ពស់ជាង ។ ចំណុចចំណែកនេះក៏បានពិនិត្យឃើញនៅក្នុងការវិភាគមានអញ្ញាតពីរ ដែលបានធ្វើពីខាងដើមដែរ ។

សមីកាត្រូវបានប៉ាន់ស្មានឡើងវិញដោយក្នុងនេះ អញ្ញាតពីងផ្នែក “ចំណាយប្រើប្រាស់ក្នុងគ្រួសារគិតក្នុង មនុស្សម្នាក់” ត្រូវបានជំនួសដោយ “ចំណាយប្រើប្រាស់សរុបវិញ” ។ ធ្វើដូច្នេះគឺដើម្បីជៀសវាងកំហុសក្នុងការប៉ាន់ ស្មានដែលអាចកើតមាន កាលណាមានអញ្ញាតឯករាជ្យណាមួយ (ទំហំគ្រួសារក្នុងករណីនេះ) វាដើរតួជាភាគបែង នៅក្នុងអញ្ញាតពីងផ្នែក (denominator in the dependent variable) ។ សមីកាធ្វើការប៉ាន់ស្មានជាមួយនឹងទិន្នន័យ SES-99 មានបង្ហាញក្នុងសមីកា (2) ខាងក្រោមៈ

$$(2) \ln(TC) = 13.84^* - 1.78(10)^{-2} LAND^* + 2.80(10)^{-2} EDN^* + 0.16 ECOD^* + 8.52(10)^{-7} VINC^* + 0.14 HHS^* \\ (0.041) \quad (0.005) \quad (0.002) \quad (0.042) \quad (0.000) \quad (0.005) \\ R^2 = 0.40 \quad F = 469.59 \quad n = 3599$$

កំណត់សំគាល់ៈ TC – ចំណាយប្រើប្រាស់សរុបក្នុងមួយគ្រួសារ ។

សមីកានេះមានលក្ខណៈសមស្របជាងសមីកាមុន (total explanation here is 40 percent) ។ មេគុណ និមួយៗមានកំរិតលំអិត ៥% ។ មេគុណនៃទំហំគ្រួសារមានតួលេខវិជ្ជមាន ហើយធំគួរកត់សំគាល់, និងមានលក្ខណៈ

^៥ SES វាស់វែងចំណាយស្បៀងលើមូលដ្ឋានប្រចាំសប្តាហ៍, ចំនាយលើអីវ៉ាន់មិនជាប់លាប់ផ្សេងទៀតលើមូលដ្ឋានប្រចាំខែ, និង ចំណាយលើអីវ៉ាន់ជាប់លាប់ និងសេវា (ឧ. ថ្លៃសាលារៀន) លើមូលដ្ឋានប្រចាំឆ្នាំ ។ ចំណាយទាំងអស់នេះត្រូវបានយកមក គណនាចេញលើមូលដ្ឋានប្រចាំឆ្នាំ ។

^៦ មានការខ្វែងមតិគ្នាយ៉ាងច្រើនក្នុងរឿងនេះ (see paper by Ahluwalia, in Mellor and Desai, 1985) ។

កែតម្រូវខាងស្ថិតិទប់ទល់នឹងលំអៀងនានាដែលអាចកើតមានឡើងដោយសារទំហំគ្រួសារមិនស្មើគ្នា ។ ប៉ុន្តែសមីការនេះមានចំណុចចំណែកដូចមុននៃមេគុណអវិជ្ជមាននិងធំគួរកត់សំគាល់ខាងស្ថិតិនៃអញ្ញាត LAND ។

ក្នុងការខិតខំរកមើលថាតើតួលេខអវិជ្ជមាននៃមេគុណ LAND វាកើតមានឡើងដោយសារពួកអ្នកខុសគេខ្លាំងនៅក្នុងគំរូតាង (far flung outliers in the sample), សមីការត្រូវបានប៉ាន់ស្មានឡើងវិញដោយប្រើ qualitative response model (a logistic regression model) ដែលក្នុងនេះអញ្ញាតពីងផ្នែក គឺជាអញ្ញាតមានពីរសណ្ឋាន (គ្រួសារស្ថិតនៅខាងលើ ឬមួយនៅខាងក្រោមនៃបន្ទាត់ក្រីក្រ) ។ បន្ទាត់ក្រីក្រ គឺដូចគ្នានឹងបន្ទាត់កសាងឡើងដោយលោក Gibson (2000) ។ ចំណុចខុសគ្នាតែមួយក្នុងសមីការនេះគឺ មេគុណ LAND មិនធំគួរកត់សំគាល់ខាងស្ថិតិទេ ។ ដូច្នេះក៏គ្មានអ្វីដែលផ្ទុយនឹងសម្មតិកម្មពីមុនមកដែរ ។

គំរូក៏ត្រូវបានប៉ាន់ស្មានតាមទិន្នន័យ Baseline-98/Follow-up-00 ផងដែរ ។ ក្នុងនេះ ដោយសារគ្មានទិន្នន័យពីចំណូលមធ្យមនៅក្នុងភូមិ ដូច្នេះទិន្នផលស្រូវមធ្យមក្នុងភូមិត្រូវបានយកមកប្រើ ហើយចំណាយប្រើប្រាស់ក្នុងគ្រួសារត្រូវបានវាស់វែងប្រចាំខែ ។ ដោយហេតុថា Baseline-98/Follow-up-00 ជាលក្ខណៈបច្ចេកទេសគឺកើតចេញពីកំរងទិន្នន័យពីរ ដូច្នេះ intercept dummy មួយត្រូវបានដាក់បន្ថែម ដើម្បីបំបែកទិន្នន័យទាំងពីរចេញពីគ្នា ។ សមីការប៉ាន់ស្មានតាមពីរបែប មានបង្ហាញក្នុងសមីការ (3) និង (4) ដូចខាងក្រោម៖

$$(3) \ln(PCC) = 10.70^* + 5.05(10)^{-3} LAND + 1.88(10)^{-2} EDN^* + 0.23 ECOD^{**} + 3.24(10)^{-4} VINC^* - 8.20(10)^{-2} HHS^* - 7.64(10)^{-2} DUM^* \\ (0.094) \quad (0.018) \quad (0.005) \quad (0.122) \quad (0.000) \quad (0.008) \quad (0.033) \\ R^2 = 0.08 \quad F = 31.29 \quad n = 2155$$
$$(4) \ln(TC) = 11.59^* + 9.22(10)^{-3} LAND + 1.95(10)^{-2} EDN^* - 1.29(10)^{-2} ECOD + 3.25(10)^{-4} VINC^* + 7.63(10)^{-2} HHS^* - 7.98(10)^{-2} DUM^* \\ (0.094) \quad (0.018) \quad (0.005) \quad (0.122) \quad (0.000) \quad (0.008) \quad (0.033) \\ R^2 = 0.06 \quad F = 22.60 \quad n = 2155$$

Legend: DUM - Intercept Dummy Variable to differentiate between the two samples, and ** refers to statistical significance at 10 percent confidence level.

សមីការទាំងពីរនេះមិនសូវសមស្របទេ បើធៀបនឹងសមីការមុនៗ (R^2 មានតំលៃទាបជាង) ។ ប៉ុន្តែក្នុងសមីការទាំងពីរ, មេគុណ LAND គ្មានលក្ខណៈគួរកត់សំគាល់ខាងស្ថិតិទេ^៧ ។ ដូចមុនដែរ ចំណុចចំណែកនៃចំណងទាក់ទងអវិជ្ជមាន ឬមិនគួរឱ្យកត់សំគាល់រវាងកម្មសិទ្ធិដីធ្លី និងកំរិតជីវភាព បានឃើញកាន់តែច្បាស់ទៀតក្នុងសមីការទាំងពីរ ។ អញ្ញាតឯទៀតៗបានបង្ហាញជាទូទៅនូវអ្វីដែលបានពិនិត្យឃើញក្នុងសមីការមុនៗ ។

សេចក្តីសន្និដ្ឋានបណ្តោះអាសន្នមួយចំនួនអាចធ្វើបាននៅពេលនេះ៖ ១. អ្នកគ្មានដីធ្លីទាំងអស់នៅជនបទមិនសុទ្ធតែក្រីក្រដូចគ្នាទេ ហើយពួកគេមានមធ្យមបាយជាច្រើនសំរាប់ចិញ្ចឹមជីវិត ២. គ្រួសារនានាដែលកាន់កាប់ដីធំៗ ក៏មានគ្រួសារធំដែរ ដូច្នេះមានសមាជិកគ្រួសារច្រើនត្រូវទ្រទ្រង់ (មានទិន្នន័យបញ្ជាក់គាំទ្រ)^៨ ៣. អាចថាបង្គំដីធំៗមានគុណភាពដីមិនសូវល្អ ឬត្រូវបំបែកជាច្រើនដុំ, ហើយដីធំៗអាចមិនសូវបានប្រើប្រាស់ខ្លាំងទេ ។ ក្នុងនេះគួរបញ្ជាក់ឡើងវិញពីចំណុចសង្កេតពីមុនដែលថា ទិន្នន័យទាំងនេះមិនសូវសមស្រប សំរាប់ការវិភាគពិស្តារភាពដីទេ ។

^៧ The same equation was also fitted for SES-97 data to be doubly sure of the conclusions drawn here. The estimate is as below:
 $\ln(TC) = 13.79^* + 1.43(10)^{-3} LAND + 1.96(10)^{-2} EDN^* + 5.96(10)^{-2} ECOD^{**} + 8.91(10)^{-7} VINC^* + 0.13 HHS^*$
 $R^2 = 0.23 \quad F = 224.32 \quad n = 3761$
The coefficient of LAND is positive but statistically not significant.

^៨ មេគុណនៃចំណងទាក់ទងរវាងការកាន់កាប់ដី និងទំហំគ្រួសារមានតួលេខធំគួរកត់សំគាល់គឺ ០.៥% តាមទិន្នន័យ SES-99 ។

ជំពូក ប្រាំមួយ

សេចក្តីសន្និដ្ឋាន

ឯកសារនេះ មានគោលបំណងរៀបរាប់ពីស្ថាប័ននានា ដែលទទួលខុសត្រូវក្នុងការផ្តល់ប័ណ្ណប្រើប្រាស់ដីធ្លី និងការផ្តល់សម្បទាន បន្ទាប់មកនឹងធ្វើការពណ៌នាខ្លីៗពីប្រភេទផ្សេងៗនៃសម្បទានដែលមានផ្តល់ហើយរហូតមកដល់សព្វថ្ងៃ ។ ការពិពណ៌នាពីការប្រើប្រាស់ដីក្នុងទម្រង់ផ្សេងៗ ក៏ត្រូវបានលើកឡើងនៅក្នុងឯកសារនេះដែរ ។ បន្ទាប់មកមានការអធិប្បាយលំអិតពីការធ្វើប្លង់ដីក្នុងរយៈពេលកន្លងមក ។ នៅចុងបញ្ចប់ មានការវិភាគលំអិតលើកំរងទិន្នន័យសេដ្ឋកិច្ច-សង្គមកិច្ចផ្សេងៗ ។ ក្នុងនេះមានការប្រឹងប្រែងរាប់ចំនួនដីឡូត៍នៅកម្ពុជា, គណនាទំហំឡូត៍មធ្យម និងកំណត់អំពីកំរិតនៃភាពគ្មានដីធ្លី និងវិសមភាពដី ។

ឯកសារនេះ មិនប៉ុនប៉ងធ្វើការវិភាគសង្គមកិច្ច-សេដ្ឋកិច្ចលំអិត ឬធ្វើការបង្កើតជាគំរូស្មុគស្មាញជាមួយនឹងទិន្នន័យទាំងនេះឡើយ ។ ប៉ុន្តែគោលបំណងចម្បងគឺការធ្វើសារពើភ័ណ្ឌនូវកំរងទិន្នន័យនានាដែលមានស្រាប់ ដូច្នេះពុំមានការសន្និដ្ឋានវែងឆ្ងាយទេ ។ ការសន្និដ្ឋាននានា ជាចម្បងបានមកពីការប្រើប្រាស់កំរងទិន្នន័យសេដ្ឋកិច្ច-សង្គមកិច្ចនានាដែលត្រូវបានលើកយកមកវិភាគនៅទីនេះ ។ ការសិក្សានេះមួយចំណែក គឺជាការពង្រីកបន្ថែមលើការងារកន្លងមករបស់ វបសអ ក្នុងប្រធានបទដីធ្លី ប៉ុន្តែមានការលើកបញ្ហាថ្មីមួយចំនួនដែលពាក់ព័ន្ធនឹងការប្រើប្រាស់ទិន្នន័យទាំងនេះ និងការវិភាគកំរងទិន្នន័យបន្ថែមមួយចំនួន ។ អនុសាសន៍មួយចំនួនដូចខាងក្រោមត្រូវបាន លើកឡើងដើម្បីពង្រឹងមូលដ្ឋានទិន្នន័យដែលត្រូវយកមកប្រើប្រាស់ជានួយក្នុងការធ្វើផែនការគ្រប់គ្រងដីធ្លី ។

អនុសាសន៍

១. ទិន្នន័យស្តីពីការប្រើប្រាស់ដី គួរពង្រឹងឡើង និងដាក់នៅក្រោមការកាន់កាប់របស់អាជ្ញាធរតែមួយ ។ វិធីនេះនឹងធ្វើឱ្យមានការបន្ស៊ីគ្នាចំនុចខុសគ្នាក្នុងទិន្នន័យ ដែលកើតចេញពីការប្រើប្រាស់វិធីសាស្ត្រផ្សេងៗគ្នា និង/ឬការកំណត់តំបន់គ្របដណ្តប់ខុសៗគ្នា និងរវាងកំរងទិន្នន័យនានាដែលមានស្រាប់នៅតាមក្រសួង-មន្ទីរនានា ឬដែលស្ថាប័នទាំងនេះបានប្រមូលឡើងជាប្រចាំ ។
២. គួរមានកាន់កាប់បញ្ជីកត់ត្រាជាលក្ខណៈវិទ្យាសាស្ត្រនូវព័ត៌មានស្តីពី សម្បទានដែលបានផ្តល់ទាំងអស់ដូចជា សម្បទានព្រៃឈើ កសិកម្ម និងនេសាទ ។ គួរមានការធ្វើចរន្តការព័ត៌មានស្តីពីសម្បទាន ក៏ដូចជាការត្រួតពិនិត្យសកម្មភាពនៃសម្បទានដែរ ។ លើសពីនេះទៀត ការបើកចំហទិន្នន័យទាំងនេះចំពោះមជ្ឈដ្ឋានអ្នកត្រូវការប្រើប្រាស់ នឹងធានាឱ្យមានតម្លាភាពខ្ពស់ឡើង ព្រមទាំងការត្រួតពិនិត្យសកម្មភាពរបស់ម្ចាស់សម្បទានិកផង ។

៣. អង្កេតសេដ្ឋកិច្ច-សង្គមកិច្ចផ្សេងៗដែលបានលើកយកមកពិភាក្សានៅក្នុងឯកសារនេះ ត្រូវបានធ្វើឡើងដោយស្ថាប័នផ្សេងៗគ្នា សំរាប់គោលដៅខុសៗគ្នា និងផ្តោតលើតំបន់ខុសគ្នាដែរ ។ ជាលទ្ធផល ការប្រៀបធៀបអង្កេតទាំងនេះបានចោទការលំបាក ពីព្រោះគេអាចធ្វើការប្រៀបធៀបតែក្នុងកំរិតណាមួយប៉ុណ្ណោះ ។ ការបង្កើតមូលដ្ឋានទិន្នន័យមួយដ៏រឹងមាំដើម្បីធានាឱ្យមានការពិតជាក់ស្តែង គឺជាការចាំបាច់បំផុត ។
៤. ក្នុងពេលបច្ចុប្បន្ន ចំនួនសរុបនៃដីឡូត៍ គ្រួសារ ដីលំនៅដ្ឋាន ។ល។ អាចទាញយកបានពីអង្កេតដែលមានគំរូតាងតំណាងឱ្យទូទាំងប្រទេស ដូចជា SES-97 និង SES-99, ជាជាងអង្កេតដទៃទៀតដែលដោលើតំបន់ជាក់លាក់ មិនគ្របដណ្តប់ទូទាំងប្រទេស ឬមិនអាចបង្កើតមេគុណប្រទំនងបាន. ដើម្បីបង្ហាញនូវទិដ្ឋភាពរួមទូទាំងប្រទេស ។ ការធ្វើអង្កេតជាប្រចាំដែលអាចប្រៀបធៀបគ្នាបាន ដូចជា SES ដែលធ្វើដោយវិជ្ជាស្ថានជាតិស្ថិតិជាដើម គឺជាការសំខាន់ណាស់ ។
៥. ក្នុងចំណោមអង្កេតសង្គមកិច្ច-សេដ្ឋកិច្ចដែលមានស្រាប់ គ្មានមួយណាសោះដែលផ្តោតទាំងស្រុង ឬក្នុងចំណែកណាមួយ ទៅលើបញ្ហាដីធ្លីដោយច្បាស់ ។ មានតែអង្កេត LADIT ទេ ដែលពិនិត្យសុទ្ធសាធពីបញ្ហាដីធ្លី ប៉ុន្តែក៏មិនបានសព្វគ្រប់ល្អដែរ ទាំងក្នុងខ្លឹមសារបញ្ជីសំណួរ ទាំងក្នុងលក្ខណៈតំណាងឱ្យប្រទេសទាំងមូល ។ ដូច្នេះគឺមានតម្រូវការអង្កេតបែបបរិមាណមួយដែលផ្តោតតែទៅលើដីធ្លីមួយមុខយ៉ាងខ្លាំង ។ នៅប្រទេសដទៃទៀត កន្លងមកគេបានធ្វើអង្កេតដីធ្លីជាច្រើនហើយ ។ មជ្ឈមណ្ឌលនៃការកាន់កាប់ដីធ្លីនៃសាកលវិទ្យាល័យវីសកុនស៊ុននៅសហរដ្ឋអាមេរិក មានកាន់កាប់បញ្ជីសារពើភ័ណ្ឌដ៏មានប្រយោជន៍ស្តីពីទិន្នន័យ និងវិធីសាស្ត្រធ្វើអង្កេត ។ ឯកសារដែលប្រមូលផ្តុំនៅ FAO ជាពិសេស ឯកសារក្រោយពីសន្និសីទអន្តរជាតិស្តីពីកំណែទម្រង់កសិកម្ម និងអភិវឌ្ឍន៍ជនបទ ក៏អាចជាជំនួយផងដែរ ។

ឯកសារយោង

- ADB (2001), Environment in Transition: Cambodia, Lao PDR, Thailand Vietnam (Manila)
- Biddulph, R. (2000), Making the Poor Visible (Phnom Penh: Cambodia Land Study Project, Oxfam)
- Dreze, J. and A. Sen (1991), Hunger and Public Action (Helsinki: WIDER)
- Godfrey, M., S. So, S. Tep, C. Katz, D. Pon, S. Acharya, S. Chanto and H Thoraxy (2001), “A Study of the Cambodian Labour Market: Reference to Poverty Reduction, Growth and Adjustment to Crisis”, in Development Analysis Network (ed.), Labour Markets in Transitional Economies of Southeast Asia and Thailand (Phnom Penh)
- Helmets, K. and E. Kenefick (1999), The UN World Food Programme Protracted Emergency Target Project (PET) Surveys of Households in Cambodian Communes Affected by Civil Conflict Since 1989 (Phnom Penh: World Food Programme)
- Gibson, J. (2000), “A Poverty Profile of Cambodia, 1999”, draft report submitted to the World Bank and the Ministry of Planning (Phnom Penh), (Mimeo: Washington: The World Bank--Poverty Reduction and Economic Management Sector Unit)
- Mellor, J. and G. Desai (eds.) (1985), Agricultural Change and Rural Poverty (Baltimore: Johns Hopkins University Press)
- Murshid, K.A.S, (1998) Food Security in an Asian Transitional Economy: The Cambodian Experience, Working Paper 6, Phnom Penh: Cambodia Development Resource Institute.
- RGC (1998), Cambodia: National Environment Action Plan, (Phnom Penh: Ministry of Environment)
- RGC (1999), General Population Census 1998 (Phnom Penh: NIS)
- RGC (2000), Cambodia Socio-Economic Survey (Phnom Penh: NIS)
- Sik, B. (2000), Land Ownership, Sales and Concentration in Cambodia, Working Paper #16, (Phnom Penh: Cambodia Development Resource Institute)
- So, S., S. Real, U. Uch, R. Sy, B. Ballard and S. Acharya (2001), Social Assessment of Land in Cambodia, (Phnom Penh: Cambodia Development Resource Institute)
- Srinivasan, T.N. and P.K. Bardhan (eds.) (1988), Rural Poverty in South Asia, (New York: Columbia University Press)
- van Acker, F. (1999), Hitting the Stone with an Egg? Cambodia's Rural Economy and Land Tenure in Transition, Discussion Paper (Antwerp: Centre for Asian Studies)
- Visaria, P. (1981), Poverty and Unemployment, World Development, Vol. 9, No. 5
- Williams, S. (1999), Review of Secondary Sources Relating to Land Tenure and Access Issues in Cambodia, Phnom Penh: Oxfam GB.
- World Bank (2001), World Development Report (Washington)

សេចក្តីបន្ថែម

១. ការអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា ១៩៩៦

ផ្នែកទី៥. ទ្រព្យសកម្ម និងទ្រព្យអសកម្មរបស់គ្រួសារ
ការកាន់កាប់ដី

Q30. តើគ្រួសារអ្នកមានដីកម្មសិទ្ធិឬកាន់កាប់ដែរឬទេ?	Q31. តើដីរបស់អ្នកជាដីប្រភេទណា?	Q32. តើស្ថានភាពកម្មសិទ្ធិដីអ្នកយ៉ាងណាដែរ?	Q33. តើដីរបស់អ្នកមានឯកសារដែលចេញដោយនាយកដ្ឋានសុរិយោដីនៃក្រសួងកសិកម្មដែរឬទេ?	Q34. តើដីរបស់មានទំហំប៉ុណ្ណា?
	១ មាន ២ គ្មាន (ចោលសំណួរពី Q31 ដល់ Q34)	១ មានកម្មសិទ្ធិ ២ ជួលពីគេ (សូរបន្តទៅ Q34) ៣ កាន់កាប់ដោយសេរី (សូរបន្តទៅ Q34) ៤ កម្មសិទ្ធិមិនទាន់ដោះស្រាយរួច (សូរបន្តទៅ Q34)	១ មាន ២ គ្មាន ៣ មិនដឹង	១ តិចជាងកន្លះហិកតា ២ កន្លះហិកតា ទៅមួយហិកតា ៣ មួយហិកតា ទៅពីរហិកតា ៤ ច្រើនជាងពីរហិកតា
១ = មាន	១ ដីលំនៅដ្ឋាន			
២ = គ្មាន (តទៅ Q35)	២ ដីកសិកម្ម			
	៣ ផ្សេងៗទៀត			

២. អង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា ១៩៩៩

បញ្ជីសំណួរសួរ សំរាប់សួរគ្រួសារ (CSES FORM 3)

VII. ទ្រព្យសកម្ម និងទ្រព្យអសកម្មរបស់គ្រួសារ

Q22. តើគ្រួសារអ្នកមានកម្មសិទ្ធិ ឬរស់នៅលើដី និងសំណង់ដែលប្រើប្រាស់សំរាប់លំនៅដ្ឋាន ពាណិជ្ជកម្ម និង ឧស្សាហកម្ម ដែរឬទេ (ចុះលេខក្នុង)?

១ = មាន ២ = គ្មាន (>> Q .23) ☐ (បើមាន សូមផ្តល់នូវព័ត៌មានខាងក្រោម)

ប្រភេទ	ដីលំនៅដ្ឋាន និងសំណង់		ដីផ្សេងទៀត និងសំណង់ ដែលប្រើប្រាស់ សំរាប់លំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម	
	ផ្ទៃក្រឡា (ម៉ែត្រក្រឡា)	តំលៃទីផ្សារ (រៀល)	ផ្ទៃក្រឡា (ម៉ែត្រក្រឡា)	តំលៃទីផ្សារ (រៀល)
(១)	(២)	(៣)	(៥)	(៦)
២២.១ កាន់កាប់ដោយមានប្លង់ ហើយរស់នៅ				
២២.២ កម្មសិទ្ធិមិនទាន់ដាច់ស្រេច ឬកាន់កាប់ដោយសេរី				
២២.៣ ជួល				

ម៉ូឌុលអំពីចំណូល និងការងារ (CSES FORM 4)

សកម្មភាពកសិដ្ឋាន និងចំណូលពីកសិដ្ឋាន

ក. ដីកសិដ្ឋាន

Q4. តើមានដីកសិកម្មប៉ុន្មានដែលគ្រួសារអ្នកមានកម្មសិទ្ធិ ឬបានកាន់កាប់នៅក្នុងរដូវវស្សា និងប្រាំងកន្លងមក?

ដីឡូត៍លេខ	ស្ថានភាពកម្មសិទ្ធិ	ផ្ទៃក្រឡា		តើដីនេះផ្ទៃប៉ុន្មាន បើលក់ក្នុងពេលបច្ចុប្បន្ន?
		ចំនួន	ឯកតា	
(១)	(៣)	(៤ក)	(៤ខ)	(៧)

លេខក្នុង

ស្ថានភាពកម្មសិទ្ធិ៖ (បង្គោលទី៤ក) ១=ជាកម្មសិទ្ធិ និងគ្រប់គ្រង ២=ជាកម្មសិទ្ធិប៉ុន្តែជួលឱ្យគេ ៣=ជួលពីគេ

៤=កម្មសិទ្ធិមិនទាន់ដាច់ស្រេច (កាន់កាប់ដោយសេរី)

លេខក្នុងឯកតា (បង្គោលទី៤ខ)៖ ១=ម៉ែត្រក្រឡា ២=អារ ៣=ហិកតា ៤=រ៉ៃ ៥=កុង ៦=ផ្សេងទៀត

បញ្ជីសំណួរ LANDIT

Data Entry Operator: (Please select your name at left before entering data)																			
Village Details: Village code 0 Village Commune District Province	Survey Details: Organisation Facilitator Other interviewers Date of survey																		
Total riceland 0 hectares Chumcar 0 hectares	<table border="1"> <tr> <td> Landless Families: Families in village 0 Landless families 0 % landlessness 0 </td> <td> Woman-Headed Families: WHF in village 0 Landless WHF 0 % WHF landlessness 0 </td> </tr> </table>	Landless Families: Families in village 0 Landless families 0 % landlessness 0	Woman-Headed Families: WHF in village 0 Landless WHF 0 % WHF landlessness 0																
Landless Families: Families in village 0 Landless families 0 % landlessness 0	Woman-Headed Families: WHF in village 0 Landless WHF 0 % WHF landlessness 0																		
Interviews with landless families:																			
<table border="1"> <tr> <td>Village code</td> <td> 0 </td> </tr> <tr> <td>Household no</td> <td> </td> </tr> <tr> <td>Family name</td> <td> </td> </tr> <tr> <td>Widow family?</td> <td>☐</td> </tr> <tr> <td>Have land before?</td> <td>☐</td> </tr> <tr> <td>House Land?</td> <td>☐</td> </tr> <tr> <td>Date acquired/marriage</td> <td> 0 </td> </tr> <tr> <td>Reason Code</td> <td> 0 </td> </tr> <tr> <td>Reason</td> <td> </td> </tr> </table>		Village code	0	Household no		Family name		Widow family?	☐	Have land before?	☐	House Land?	☐	Date acquired/marriage	0	Reason Code	0	Reason	
Village code	0																		
Household no																			
Family name																			
Widow family?	☐																		
Have land before?	☐																		
House Land?	☐																		
Date acquired/marriage	0																		
Reason Code	0																		
Reason																			
Record: 184 of 184																			
Select a name from tblDataEntryOperator																			

Group Discussion:

Families who are likely to lose their land in the next two years:

Families now landless but will probably acquire land in next two years

Changes in landlessness over time:

1969 population

1969 landless

1984 population

1984 landless

1999 population

1999 landless

2001 population

2001 landless

Families who left the village because they lost their land since 1979:

Situation reasons for landlessness:

Village code

Family/Community

Cause code

Cause

Notes

Record: of 1

Impact of development activities on landlessness:

Record: of 184

Select a name from tblDataEntryOperator

បញ្ជីឯកសារពិភាក្សារបស់ វិបសអ

១. Kannan, K. P. (វិច្ឆិកា ១៩៩៥) ការកសាងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់សំរាប់ប្រទេសកម្ពុជា: ការពិនិត្យឡើងវិញលើការអនុវត្តន៍នាពេលបច្ចុប្បន្ន និងការលើកមតិកែលម្អ (ឯកសារពិភាក្សាលេខ ១) ច្បាប់ដែលបោះពុម្ពផ្សាយ ហើយផ្សព្វផ្សាយអស់ ។
២. McAndrew, John P. (មករា ១៩៩៦) ជំនួយហូរចូល ជំនួយស្រពិចស្រពិល: ជំនួយសង្គ្រោះ និងអភិវឌ្ឍន៍ទ្វេរ និងពហុភាគី ១៩៩២-៩៥ (ឯកសារពិភាក្សាលេខ ២) ច្បាប់ដែលបោះពុម្ព ហើយផ្សព្វផ្សាយអស់ ។
៣. Kannan, K. P. (មករា ១៩៩៧) ការកែទម្រង់សេដ្ឋកិច្ច ការកែតម្រូវវិធានសម្ព័ន្ធ និងការអភិវឌ្ឍន៍កម្ពុជា (ឯកសារពិភាក្សាលេខ ៣) ច្បាប់ដែលបោះពុម្ព ហើយផ្សព្វផ្សាយអស់ ។
៤. ជីម-ធីរិយា ស្រីន-ពិច្ច សូ-សុវណ្ណារិទ្ធ ចន-ម៉ាកឃិនឌ្រូ ងួន-សុគន្ធា ប៉ុន-ដូរីណា និង រ៉ូប៊ីន-ប៊ុដីលវី (មិថុនា ១៩៩៨) ការរៀនសូត្រពីកម្មវិធីអភិវឌ្ឍន៍ជនបទក្នុងប្រទេសកម្ពុជា (ឯកសារពិភាក្សាលេខ ៤) ជាភាសាខ្មែរតំលៃ ៩.០០០រៀល ។
៥. Toshiyasu Kato ច័ន្ទ-សុផល និង ឡុង-រ៉ូ-ពិសិដ្ឋ (កញ្ញា ១៩៩៨) សមាហរណកម្មសេដ្ឋកិច្ចតំបន់សំរាប់ការអភិវឌ្ឍន៍ជានិរន្តរ៍ក្នុងប្រទេសកម្ពុជា (ឯកសារពិភាក្សាលេខ ៥) ជាភាសាខ្មែរ តំលៃ ៩.០០០រៀល ។
៦. Murshid, K. A. S. (ធ្នូ ១៩៩៨) សន្តិសុខស្បៀងនៅក្នុងសេដ្ឋកិច្ចអន្តរ: អាស៊ី: បទពិសោធន៍កម្ពុជា (ឯកសារពិភាក្សាលេខ ៦) ជាភាសាខ្មែរតំលៃ ៧.៥០០រៀល ។
៧. McAndrew, John P. (ធ្នូ ១៩៩៨) ការពឹងពាក់គ្នាទៅវិញទៅមកក្នុងយុទ្ធសាស្ត្រចិញ្ចឹមជីវិតគ្រួសារនៅក្នុងភូមិខ្មែរ (ឯកសារពិភាក្សាលេខ ៧) ជាភាសាខ្មែរតំលៃ ៧.៥០០រៀល ។
៨. ច័ន្ទ-សុផល Martin Godfrey, Toshiyasu Kato ឡុង-រ៉ូ-ពិសិដ្ឋ Nina Orlova, Per Ronnås ទា-សារីរ៉ា (មករា ១៩៩៩) ប្រទេសកម្ពុជា: បញ្ហាប្រឈមមុខនៃការបង្កើតការងារដែលមានផលិតភាព (ឯកសារពិភាក្សាលេខ ៨) ជាភាសាខ្មែរតំលៃ ៦.០០០រៀល ។
៩. តេង-យូតី ប៉ុន-ដូរីណា សូ-សុវណ្ណារិទ្ធ និង ចន-ម៉ាកឃិនឌ្រូ (មេសា ១៩៩៩) បទពិសោធន៍របស់សកម្មភាពសហគមន៍ដើម្បីអភិវឌ្ឍន៍សង្គមនៃអង្គការយូនីសេហ្វ (ឯកសារពិភាក្សាលេខ ៩) ជាភាសាខ្មែរតំលៃ ៤.៥០០រៀល ។

១០. Gorman, Siobhan, ជាមួយ ប៉ុន-ដ្វីណា និង សុខ-ខេង (មិថុនា ១៩៩៩) *បញ្ហាគ្នានាទីបុរស-ស្ត្រី និងការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា: ការពិនិត្យមើលជាទូទៅ* (ឯកសារពិភាក្សាលេខ ១០) ជាភាសាខ្មែរ តំលៃ ៤.៥០០រៀល ។
១១. ច័ន្ទ-សុផល និង សូ-សុវណ្ណារិទ្ធ (មិថុនា ១៩៩៩) *ចំណាកចលកម្មកម្ពុជាទៅប្រទេសថ្លៃ ការប៉ាន់ស្មានជំហានដំបូង* (ឯកសារពិគ្រោះលេខ ១១) ជាភាសាខ្មែរ តំលៃ ៣.០០០រៀល ។
១២. ច័ន្ទ-សុផល Toshiyasu Kato ឡុង-វ្វិសិដ្ឋ ទា-សារីរ៉ា សូ-សុវណ្ណារិទ្ធ ហង់-ជួនណារ៉ុន កៅ-គឹមហួន និង ជា-វុធាណ (តុលា ១៩៩៩) *ផលប៉ះពាល់នៃវិបត្តិហិរញ្ញវត្ថុអាស៊ីលើសេដ្ឋកិច្ចអន្តរកាលនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍: ទស្សនៈកម្ពុជា* (ឯកសារពិគ្រោះលេខ ១២) ជាភាសាខ្មែរ តំលៃ ៤.៥០០រៀល ។
១៣. អ៊ុង-ប៊ុនឡេង (សីហា ២០០០) *ការប្រែប្រួលតាមរដូវកាលនៃសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា* (ឯកសារពិភាក្សាលេខ ១៣) ជាភាសាខ្មែរ តំលៃ ៣.០០០រៀល ។
១៤. Toshiyasu Kato, Jeffrey A. Kaplan, ច័ន្ទ-សុផល និង រៀល សុភាព (សីហា ២០០០) *ប្រទេសកម្ពុជា: លើកកម្ពស់អភិបាលកិច្ចសម្រាប់ការអភិវឌ្ឍន៍មាននិរន្តរភាព* (ឯកសារពិភាក្សាលេខ ១៤) ជាភាសាខ្មែរ តំលៃ ៣.០០០រៀល ។
១៥. Toshiyasu Kato, ច័ន្ទ-សុផល Jeffrey A. Kaplan, (សីហា ២០០០) *ជំនួយបច្ចេកទេស និងការអភិវឌ្ឍន៍សមត្ថភាព នៅក្នុងសេដ្ឋកិច្ចមួយដែលពឹងផ្អែកលើជំនួយ: បទពិសោធន៍កម្ពុជា* (ឯកសារពិភាក្សាលេខ ១៥) ជាភាសាខ្មែរ តំលៃ ១០.០០០រៀល ។
១៦. ស៊ុក ប៊ុនក្ស (ធ្នូ ២០០០) *កម្មសិទ្ធិ ការលក់ដូរ និងការប្រមូលផ្តុំដីធ្លីនៅកម្ពុជា: ការពិនិត្យវិភាគដោយត្រួតពិនិត្យទិន្នន័យទីតាំង និងទិន្នន័យដើម ដែលបានមកពីអង្កេតថ្មីៗចំនួនបួន* (ឯកសារពិភាក្សាលេខ ១៦) ជាភាសាខ្មែរ តំលៃ ៨.០០០រៀល ។
១៧. ច័ន្ទ-សុផល, សូ-សុវណ្ណារិទ្ធ និងប៊ុន-ដ្វីណា (មិថុនា ២០០១) *ជំនួយបច្ចេកទេស និងការអភិវឌ្ឍន៍សមត្ថភាព នៅសាលាកសិកម្មព្រៃកលៀប* (ឯកសារពិភាក្សាលេខ ១៧) ជាភាសាខ្មែរ តំលៃ ៧.០០០រៀល ។
១៨. Martin Godfrey, សូ-សុវណ្ណារិទ្ធ, ទេព-សារីរ៉ា, ប៉ុន-ដ្វីណា, Claude Katz, Sarthi Acharya, ស៊ីសុវត្ថិ ឌួង ចាន់តូ, និង ហ៊ុន ថ្លាក់ស៊ី (តុលា ២០០១) *ការសិក្សាអំពីទិដ្ឋភាពកម្មនៅកម្ពុជា: ការកាត់បន្ថយភាពក្រីក្រ ការលូតលាស់ និងការកែតម្រូវចំពោះវិបត្តិ* (ឯកសារពិភាក្សាលេខ ១៨) ជាភាសាខ្មែរ តំលៃ ៨.០០០រៀល ។

ការគាត់ភាវៈនៃកម្ពុជា: ការវិភាគលើទិន្នន័យចុងក្រោយ

ឯកសារនេះបង្ហាញពីការបែងចែកដីធ្លីសំរាប់ការប្រើប្រាស់ខុសៗគ្នា បន្ទាប់មកពិនិត្យ ពីទិន្នន័យផ្សេងៗស្តីពីសម្បទានដី និងឡូត៍នេសាទ ព្រមទាំងដំណើរការចុះបញ្ជី និងផ្តល់ប័ណ្ណ កម្មសិទ្ធិដីធ្លី ។ នៅភាគខាងក្រោយនៃឯកសារ មានការគណនាឡើងវិញ និងការបកស្រាយនូវ ទិន្នន័យស្រង់ចេញពីអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចចំនួនប្រាំបី ដែលបានធ្វើឡើងក្នុងប្រទេសកម្ពុជា ក្នុងពេលថ្មីៗ ដើម្បីវិភាគពីព័ត៌មានទាក់ទងនឹងដីធ្លីដែលប្រមូលបានក្នុងអង្កេត ។ នៅជំពូកចុង ក្រោយមានចុះពី ការរាប់ចំនួនដីនៅក្នុងប្រទេសកម្ពុជា ការគណនាទំហំដីជាមធ្យម ការប៉ាន់ ស្មានពីភាពគ្មានដីធ្លី វិសមភាពខាងដីធ្លី និងការប៉ាន់ស្មានជាដំបូងៗពីចំណងទាក់ទងរវាងភាព ក្រីក្រ និងភាពគ្មានដីធ្លី ។

លោក ច័ន្ទ-សុផល និងលោកស្រី ទេព-សារីរី គឺជាអ្នកស្រាវជ្រាវរបស់ វិបសអ ។
លោក Sarthi Achrya ជានាយកផ្នែកស្រាវជ្រាវរបស់ វិបសអ ។

វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា

៨.០០០៛